



ការពារជាប់ខាតនូវរដ្ឋធម្មនុញ្ញ លើកកម្ពស់ការពង្រឹងនីតិវិធី ដើម្បីសាងសង់សន្តិសុខរៀងរាល់មាតុភូមិកម្ពុជា

Resolutely Defend Constitution and Enhance Strengthening Rule of Law for Peace and Prosperity of the Cambodian Motherland

បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខ មាតុភូមិ និងប្រជាជនកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ហើយបាន និងកំពុងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ធ្វើឲ្យជីវភាពរបស់ប្រជាជនទាំងខាងសម្ភារៈ និងស្មារតី កាន់តែត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ ការលើកស្ទួយការគោរពច្បាប់ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក៏កំពុងមានដំណើរការយ៉ាងល្អ ទប់ស្កាត់ និងកាត់បន្ថយបាននូវបាតុភាពអសកម្មផ្សេងៗ ។ លទ្ធផលប្រកបដោយផ្លែផ្កានេះ បានទទួលការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ដែលមានសុភវិនិច្ឆ័យត្រឹមត្រូវ ចំពោះសភាពការណ៍ពិតនៅកម្ពុជា ។ សមិទ្ធផលទាំងនេះ គឺបានមកដោយការវេញផ្លូវសាមគ្គីដ៏រឹងមាំរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស ទាំងក្រៅប្រទេសជុំវិញរាជរដ្ឋាភិបាលនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកើតចេញពីឆន្ទៈ និងការពុះពារប្តេជ្ញាចំរាប់ស្របប្រជាជនទាំងមូល ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាថ្មី បានបដិសន្ធិឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ គឺជាសមិទ្ធផលមួយជាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតរបស់ប្រជាជនកម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះគឺមានអាយុកាលគ្រប់ ២២ឆ្នាំហើយ ។

លើមូលដ្ឋានរដ្ឋធម្មនុញ្ញនេះ រាជរដ្ឋាភិបាលកម្ពុជា ទាំង ៥ នីតិកាលកន្លងមកនេះ បានដឹកនាំប្រទេសឆ្លងកាត់ពីដំណាក់កាលមានសន្តិភាពមិនពេញលេញ ឈានមកដល់ដំណាក់កាលមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍដ៏ខ្លាំងក្លា បញ្ចប់នូវដំណាក់កាលដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ប្រការមួយគួរឲ្យកត់សម្គាល់ និងមានមោទនភាពនោះ គឺប្រជាជនកម្ពុជាគ្រប់និរន្តរភាពយោបាយបានជួបជុំមូលត្រកូលគ្នាឡើងវិញមានជំនឿទុកចិត្តគ្នា ស្រុះស្រួលគ្នាខិតខំកសាងការពារប្រទេសក្រោមបាវចនា **ជាតិ សាសនា ព្រះមហាក្សត្រ** ធ្វើឲ្យប្រជាជាតិមានឋានៈស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រជាជាតិ នៅលើពិភពលោក ហើយកំពុងឈានទៅមុខប្រកបដោយក្តីសង្ឃឹម ។

ប៉ុន្តែមនុស្សធម៌ទាំងឡាយនេះ មិនមែនបានមកដោយងាយស្រួល មិនឆ្លងកាត់នូវឧបសគ្គ ការលំបាកស្មុគស្មាញ និងការប្រឆាំងនោះឡើយ ។ ពួកប្រឆាំង និងមជ្ឈដ្ឋានអតតិរនាបានប្រើប្រាស់ខុបាយកលដ៏អាក្រក់សព្វបែបយ៉ាង ដើម្បីបង្កអស្ថិរភាព, ភាពរីករចលាចលក្នុងសង្គម ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដោយគ្មានការគោរព, គ្មានការក្រែងរអែងច្បាប់ ពួកគេបានធ្វើសកម្មភាពយ៉ាងគប្បីនៃ បង្កភាពអនាធិបតេយ្យបំភាន់មតិប្រជាជននៅក្រោមផ្លាក

Under the correct leadership of the Cambodian People's Party and the Royal Government of Cambodia, headed by Samdech Akka Moha Sena Padei Techo Hun Sen, the Cambodian motherland and people have enjoyed full peace, and have been building a firm foundation for a sustainable socio-economic development aim at gradually improving our people's living standard materially and spiritually. At the same time, enhancement of rule of law, implementation of democracy, respect of human rights have all functioned well to prevent and reduce the downside phenomena. Such fruitful results have led to the support of the people of Cambodia in the whole country and international community who have correct judgment on the true situation of Cambodia. These achievements have come after the realization of firmly stranded solidarity of the Cambodian people of all strata, races and circles, inside and outside the country, around the Royal Government, under the Constitution of the Kingdom of Cambodia, which was born out of the whole people's will and determination. The Constitution of the new Kingdom of Cambodia came to life on 24 September 1993, the people's invaluable historic achievement, which is now 22 years to date.

Based on the Constitution, the Royal Governments of Cambodia of five consecutive legislative terms so far have led the country from the stage of uncompleted peace to the stage of full peace, national and territorial unity, as well as striving development, while closing the darkest period of the Cambodian history. The most remarkable and proudest point is that the Cambodian people from all political tendencies have reunited and trusted each other, reconciled and made joined efforts for the sake of defending our country under the motto of nation, religion and King. This has elevated the nation's image to that of equal right and footing with other nations the world over, and advanced forwards with hope.

However, these positive results have achieved not in an easy manner and/or without having to overcome obstacles, complications and opposition at all. The opposition and ill-willed circles have sought all bad tricks to create instability and social upheaval aimed at overthrowing the legitimate Royal Government led by the Cambodian People's Party. Holding on to no respect, no hesitation towards legal actions, they have exercised daring actions to create anarchy, to deceive people, under the label of democracy, people's freedom and improvement of living conditions. Their actions have gone beyond the limit permitted by law. They moved heaven and earth to mobilize the so-called colour revolution in Cambodia by means of instigating illegal street

ដើម្បីប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងកែលម្អជីវភាព ប្រជាជន ដែលបានដើរហួសព្រំដែននៃច្បាប់កំណត់ ខិតខំជំរុញឲ្យមាន ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា តាមរយៈការបំផុសញុះញង់ឲ្យកើតមាន បាតុកម្មខុសច្បាប់ និងកុហកម្មហិង្សាតាមដងផ្លូវដែលអាចនាំទៅដល់គ្រោះ មហន្តរាយជាថ្មីទៀតនៅលើមាតុភូមិដ៏កំសត់របស់យើង ប្រសិនបើគ្មានការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលាទេនោះ ។ ពេលវិធីមួយ ត្រូវបរាជ័យ គេបន្តប្រើប្រាស់វិធីផ្សេងទៀត បង្កើតរឿងស្មុគស្មាញឥតឈប់ ឈរដែលរំលោភលើរដ្ឋធម្មនុញ្ញនិងច្បាប់ ជាមួយនឹងនយោបាយប្រជាភិ- បុត្របាតុកម្មប្រជាជនសព្វថ្ងៃបែបយ៉ាង ។ សកម្មភាពដ៏ងងឹតងងល់ទាំង នេះមិនបានបម្រើឲ្យការលើកស្ទួយនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឡើយ ប៉ុន្តែវាជាការបំផ្លាញយ៉ាងពិតប្រាកដ ។

រឿងកើតឡើងវិញនូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ទាំងឡាយដែលបានកើតឡើង ក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ យើងពិតជាចង់ចាំនូវព្រឹត្តិការណ៍ ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បង្កដោយក្រុមអាណាធិបតេយ្យដែលបាននាំពួក ខុទ្ទាមខ្មែរក្រហមចូលមកក្រុងភ្នំពេញ, ការបង្កើតឲ្យមានភាពអាណាធិប- តេយ្យ ក្រោយពេលបោះឆ្នោតជាតិឆ្នាំ១៩៩៨, អំពើហិង្សាប្រដាប់អាវុធ នៅយប់ថ្ងៃទី ២៣ ឆ្លងចូលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០០២, ភាពជាប់គាំង នយោបាយក្រោយការបោះឆ្នោតជាតិឆ្នាំ ២០០៣, សភាពការណ៍ដ៏តាន តឹងក្រោយការបោះឆ្នោតជាតិថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលគណ- បក្សប្រឆាំងបានបំផុសញុះញង់ឲ្យមានបាតុកម្មកុហកម្មតាមដងផ្លូវប៉ុនប៉ង បដិសេធវលទ្ធផលនៃការបោះឆ្នោតឈានទៅផ្តល់រំលឹកជំនាញជាលក្ខណៈស្រប ច្បាប់គឺសុទ្ធតែជាសកម្មភាពបំពានលើរដ្ឋធម្មនុញ្ញ ដែលនាំប្រទេសជាតិ ទៅរកហាយនភាព ។ ឧបាយកលដ៏ពិសពុលទាំងនេះ ត្រូវបានមជ្ឈដ្ឋាន អតតិមួយចំនួន ដែលលម្អៀងទៅរកគណបក្សប្រឆាំង គាំទ្រនិងលើកទឹក ចិត្ត ដោយពួកគេបែរជាថ្កោលទោសមកលើអាជ្ញាធរ មកលើតុលាការ មក លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តតួនាទីដ៏ត្រឹមត្រូវរបស់ខ្លួនតាមច្បាប់ ទៅវិញ ។ ទង្វើនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យរបស់កម្ពុជា។

ប៉ុន្តែនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព រដ្ឋសភា រាជរដ្ឋាភិបាល ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានការពាររឹងមាំ នូវរដ្ឋធម្មនុញ្ញ និងច្បាប់នៃកម្ពុជា ការពារភាពសុខសាន្ត និងដំណើរការ របស់ជាតិ ខិតខំដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងឡាយក្នុងបរិបទនីតិ- រដ្ឋ,គោលការណ៍ប្រជាធិបតេយ្យនិងស្មារតីបង្រួបបង្រួមជាតិដ៏ស្មោះសរ ។ អាស្រ័យហេតុនេះ មាតុភូមិកម្ពុជាបានបោះជំហានទៅមុខជានិច្ចលើមាត់ នៃជ័យជម្នះ ទោះបីបានជួបខុបសត្ត និងការលំបាកយ៉ាងណាក្តី ។

ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍ, ធានាលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិសេរីភាពរបស់ប្រជាជន, ធានាការលើកកម្ពស់បានឥតឈប់ឈរនូវ ជីវភាពប្រជាជន និងភាពឆ្លងវង្ស ស្ថិតស្ថេរនៃមាតុភូមិកម្ពុជា យើងត្រូវការ ពារជាប់ខាតនូវរដ្ឋធម្មនុញ្ញរបស់ជាតិយើង ហើយបន្តខិតខំលើកកម្ពស់ការ គោរពប្រតិបត្តិច្បាប់ មិនអនុញ្ញាតឲ្យក្រុមប្រឆាំង ឬមជ្ឈដ្ឋានណាមួយមក បំផ្លាញសមិទ្ធផលរបស់ជាតិយើង ឬរារាំងការខិតខំរបស់យើងបានឡើយ ។ សូមស្មារតីនៃទិវារដ្ឋធម្មនុញ្ញថ្ងៃ ២៤ កញ្ញា បានជ្រួតជ្រាបយ៉ាងជ្រៅក្នុង

ដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយប្រែក្លាយជាកម្លាំងដ៏ធំធេង ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា ជានីតិរដ្ឋដ៏រឹងមាំមួយ ដែលប្រជា- ជនគ្រប់រូបបានរស់នៅក្នុងសន្តិភាពសមភាពប្រជាធិបតេយ្យយុត្តិធម៌ភាព ថ្លៃថ្នូរ និងវឌ្ឍនភាព ។

ទស្សនាវដ្តីប្រជាជន

demonstrations and violent strikes that could lead to new disaster on our pitiful motherland, should there were no effective and timely mannered preventative measures. As soon as one trick failed, they resorted to another. They keep creating endless complication in violation of the Constitution and law, while seeking to take advantage from their employment of all sorts of demagoguery. Their blind actions have served no rule of law, democracy and human rights but a true annihilation.

Dangerous events of the past 22 years to recall are the 5-6 July 1997 incident created by an anarchic group, who led the Khmer Rouge into the capital of Phnom Penh; the anarchic situation after the national elections in 1998; the armed terrorist act on the night of November 23 through to 24 of 2002; the 2003 post-elections political stalemate; and tension after the 28 July 2013 national elections. From those events, the oppositions instigated street demonstrations and strikes aimed at denying results of the elections and overthrowing the legitimate Royal Government. They are acts of violation of the Constitution, which could lead the country to disaster. Their perfidious tricks were supported and encouraged by ill-willed circles, who, by taking biased positions, denounced the authority, the court and the Royal Government of Cambodia that performed their actions rightfully according to law. This was a serious insult to the sovereignty of Cambodia.

In every circumstance and situation, the National Assembly, the Royal Government, the Senate led by the Cambodian People's Party have defended firmly the Constitution and laws of Cambodia, national peace and functioning, while making efforts in resolving complication in the context of rule of law, principle of democracy and spirit of national reconciliation. Thanks to this strategy, the Cambodian motherland has advanced its step forward always on the path of victory, despite the many obstacles and difficulties it faced.

To guarantee peace and development, democracy and respect of people's freedom and to enhance steadfastly people's living condition and lasting existence of the Cambodian motherland, we must resolutely defend the national Constitution, while continuing to raise high respect of law abiding and to allow no circle to either annihilate national achievements or hinder our efforts. May the spirit of the Constitution Day of 24 September trickle deeply in every Cambodian's heart and transform it into a massive force for the construction of the Kingdom of Cambodia as a firm rule of law country, where every citizen lives in peace, equality, democracy, justice, dignity and progress./.

បដិវត្តន៍ពណ៌ជាសង្គ្រោះរបស់ប្រជាជាតិកម្ពុជា

" បដិវត្តន៍ពណ៌ " គឺជាសង្គ្រោះរបស់ប្រជាជាតិកម្ពុជា ក្នុងយុគសម័យកម្ពុជាមានសន្តិភាពដែលរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងប្រព័ន្ធគ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យសភានិយម បាននិងកំពុងដំណើរការជាជំហានៗ ប្រកបដោយផ្លែផ្កា និងមានចីរភាព ។ ការប្រើ " បដិវត្តន៍ពណ៌ " ជាយុទ្ធវិធីនយោបាយ " លាបពណ៌ដើម្បីផ្លាស់ប្តូរ " តាមរយៈការបំផុសឲ្យមានកម្លាំងមហាជនក្រោកឈរឡើង បះបោរបង្កាចលាចល មិនទុកចិត្តក្នុងសហគមន៍ជាតិ គឺជាការប៉ុនប៉ងបំផ្លាញប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាជនកម្ពុជា ។ កម្ពុជាមិនត្រូវការ " ការផ្លាស់ប្តូរ " សម្រាប់បម្រើឲ្យពាក្យស្លោកបរទេស " Agent for Change " នោះទេ ព្រោះវាគ្រប់គ្រាន់ហើយដែលការផ្លាស់ប្តូរដោយការលាបពណ៌បែបនេះ បានចាប់ផ្តើមនៅក្នុងអំឡុងពេលចុងទសវត្សរ៍ទី ៦០ និងដើមទសវត្សរ៍ទី ៧០ នៃសតវត្សរ៍ទី ២០ រហូតដល់មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ផ្លាស់ប្តូរពីរបប រាជានិយមមករបបសាធារណរដ្ឋ តាមម៉ូដែលសហរដ្ឋអាមេរិក ។ នេះជាការផ្លាស់ប្តូរបែប " បដិវត្តន៍ពណ៌ " ដំបូងនៅកម្ពុជាដែលពណ៌តេយកមកលាបដើម្បីមហិច្ឆតានៃការផ្លាស់ប្តូរអ្នកដឹកនាំ ក្រោមពាក្យពុករលួយ , ផ្តាច់ការ គ្មានប្រជាធិបតេយ្យ, យួនឈ្មានពាន, យួនយកដី , កាត់ដីឲ្យយួន, បក្ខពួក គ្រួសារនិយម , អយុត្តិធម៌សង្គមរវាងអ្នកមាន និងអ្នកក្រ។ល។ ក្រោយមករបបសាធារណរដ្ឋបែបសហរដ្ឋអាមេរិករបស់លោក លន់ នល់ ពុំបានយកអ្វីមកដាក់ជូនប្រជាជនកម្ពុជាឲ្យប្រសើរជាងរបបរាជានិយម នៃនយោបាយសង្គមរាស្ត្រនិយមរបស់ **សម្តេចព្រះនរោត្តម សីហនុ** អ្វីបន្តិចទេ សូម្បីតែពាក្យដែលគេប្រើជាពណ៌លាបទាំងប៉ុន្មានដើម្បីឲ្យប្រជាជនកម្ពុជាមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចឪ " អាក្រក់ " នោះ ក៏របបជំនួសថ្មីរបស់ក្រុមលោកលន់ នល់ ពុំបានលុបបំបាត់ ឬក៏យ៉ាងហោចណាស់បានកាត់បន្ថយនោះក៏គ្មានដែរ

ពោលគឺមានតែអាក្រក់លើសដើមទៅទៀត។ លទ្ធផល គឺកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ដែលមានចរិតជាសង្គ្រាមតំណាងឲ្យមនោគមន៍វិជ្ជានយោបាយ របស់មហាអំណាច ដែលក្រុមអ្នកនយោបាយខ្មែរនិន្ទាការខុសគ្នា អួតសរសើរជំនួសគេតែរៀងៗខ្លួន។ វិនាសកម្មចុងក្រោយបង្ហើយក្រោមស្នាដៃប៉ុលពតតែម្តង ។ នេះជារឿងពិត គឺដោយសារតែ " បដិវត្តន៍ពណ៌ " ហ្នឹងឯងដែលតម្រូវឲ្យប្រជាជនកម្ពុជាចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ ក្រោយពីបានរស់រានមានជីវិតឡើងវិញនៅថ្ងៃ ៧ មករា ១៩៧៩ ។ ថ្វីត្បិតតែកាលនោះ ពិភពលោកស្ថិតក្រោមសង្គ្រាមត្រជាក់ក៏ពិតមែន តែរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវការកសាងប្រទេសឡើងវិញ និងការពារមិនឲ្យរបបយង់ឃ្នងអមនុស្សធម៌វិលត្រឡប់មកវិញ ។ ជំនួសដោយ " បដិវត្តន៍ពណ៌ " គឺកម្ពុជាចាប់ពីឆ្នាំ ១៩៧៩ មកទល់ពេលនេះ និងទៅអនាគតត្រូវការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងលើគ្រប់វិស័យ ។ ជាក់ស្តែងគឺឈានពីបែកបាក់ជាតិ មកផ្សះផ្សា បង្រួបបង្រួមជាតិ, ពីសង្គ្រាមមកសន្តិភាព, ពីឯកបក្សមកពហុបក្ស, ពីគុសត្រូវប្រដាប់អាវុធមកដៃគូនយោបាយ, ពីប្រជាធិបតេយ្យសម្រុះសម្រួល មកប្រជាធិបតេយ្យអាចតតាំងគ្នាបាន។ល។

ដូច្នេះ ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ **ហ៊ុន សែន** ក្នុងការទប់ស្កាត់ឲ្យបាន ទោះក្នុងតម្លៃប៉ុនណាក៏ដោយ គឺមិនបណ្តែតបណ្តោយឲ្យ " បដិវត្តន៍ពណ៌ " ជ្រៀតចូលក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានជាដាច់ខាត ។ នេះជាអំណាចស្របច្បាប់ របស់រាជរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានកាតព្វកិច្ចត្រូវបំពេញឲ្យមានប្រសិទ្ធភាពដើម្បីសន្តិភាព សន្តិសុខជាតិ ការអភិវឌ្ឍ និង ប្រជាធិបតេយ្យមានសណ្តាប់ធ្នាប់ សម្រាប់សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

ព្រះមហាក្សត្រ និងសម្តេចម៉ែយ៉ាងសម្តេចបណ្ឌិតព្យាបាលមនុស្សចាស់ កម្ពុជា ២,៦ លានដុល្លារ នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត



ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះមរាជហស្តាភិបាល ក្នុងឱកាសយាងសម្តេចអគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ



កាលពីថ្ងៃទី០៦ សីហា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះមរាជហស្តាភិបាល យាងសម្តេចអគារមណ្ឌលព្យាបាលមនុស្សចាស់ព្រះសីហនុរាជដែលមានតម្លៃជាង២,៦លានដុល្លារអាមេរិក ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ។

ប្រសាសន៍ថា អគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ ជាអគារដ៏ទំនើបមានកម្ពស់ ៤ ជាន់ រួមបញ្ចូលទាំងជាន់ផ្ទាល់ដីសាងសង់លើផ្ទៃដីចំនួន ៥០៤៨ ម៉ែត្រក្រឡា និងមានចំណុះគ្រែចំនួន ៥១ គ្រែ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតជាសមិទ្ធផលត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមដែលនៅក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកមន្ទីរពេទ្យនេះនៅតែមានតួនាទីដ៏សំខាន់ក្នុងការព្យាបាលជូនប្រជារាស្ត្រកម្ពុជា។ មន្ទីរពេទ្យនេះបានសម្តេចនៅថ្ងៃ

ដង្ហែព្រះរាជជំណើរ សម្តេចម៉ែយ៉ាង ក្នុងព្រះរាជពិធីសម្តេចនេះរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចចៅហ្វាវ៉ាង វររៀងជ័យអធិបតីស្រីរដ្ឋា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំកំពូលៗក្នុងស្ថាប័នជាតិ និងឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្ត ប្រចាំកម្ពុជាផងដែរ។ ឯកឧត្តម ម៉ែម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមាន



អគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ ដែលត្រូវបានសម្តេច



ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ យាងទតបន្ទប់នានានៃអគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ

ទី ២៩ សីហា ឆ្នាំ១៩៦០ ដែលកាលណោះដាក់ឈ្មោះថាមន្ទីរពេទ្យកម្ពុជាស្បៀត ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរទ្រង់មានព្រះរាជសរីរីយ័តិ ការកសាងនេះជាការរំលឹកនូវព្រះរាជគុណបូជាការដ៏ធំធេងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលកាលព្រះអង្គនៅគង់ព្រះជន្ម ព្រះអង្គបានកសាងសមិទ្ធផលផ្នែកសុខាភិបាលដើម្បីថែទាំ និងព្យាបាលសុខភាពរបស់ប្រជាពលរដ្ឋជាពិសេសចៅ ចៅទូតរបស់ព្រះអង្គ ។ សម្តេចម៉ែ មានព្រះរាជសរីរីយ័តិ ថវិកាដែលបានចំណាយលើការសាងសង់អគារព្យាបាលមនុស្សចាស់នេះ បានមកពី ព្រះករុណាព្រះមហាក្សត្រ និងកង្វាយរបស់សប្បុរសជន ជាតិ-អន្តរជាតិដែលបានចូលជាវិភាគទានក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅពេលកន្លងទៅ និងបន្តបន្ទាប់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួយ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសយាងសម្តេចអគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ



ឧបត្ថម្ភថវិកាយ៉ាងច្រើន អាចឱ្យការសាងសង់អគារនេះមានដំណើរការទាន់ពេលវេលា ។ សម្តេចម៉ែ មានព្រះរាជសរីរីយ័តិអរគុណចំពោះការឧបត្ថម្ភថវិកាជាច្រើន សម្រាប់កសាងអគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតនេះសម្រាប់ជួយសម្រាលសេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និងជាការអភិវឌ្ឍផ្នែកវិស័យសុខាភិបាលផងដែរ ។



មន្ត្រី រាជការ សិស្ស និស្សិត និងមហាជន ចូលរួមក្នុងពិធីសម្តេចអគារមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ

សម្តេចតេជោ ៖ មិនអាចទទួលយកបានពាក្យថា ប្រើផែនទីក្លែងក្លាយ
*** គ្មានអ្នកណាស្រឡាញ់យើងលើសពីយើងទេ**
*** គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម-យុទ្ធសាស្ត្រកំណើនថ្មី**



សម្តេចតេជោ **ហ៊ុន សែន** កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ នាក្រុងតាខ្មៅ ខេត្តកណ្តាល

នៅក្នុងខែសីហា ឆ្នាំ ២០១៥ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីថ្លែងជាច្រើនដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ទាក់ទងទៅនឹងបញ្ហាផែនទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងបានធ្វើការមូលបង្គាប់ចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុតថា រាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ព្រមទាំងបានក្លែងកំសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែងនោះដែលទាក់ទងនឹងសន្និសីទរវាងកម្ពុជា និងវៀតណាមឆ្នាំ ១៩៧៩ ដែលទិសដៅញុះញង់ បង្កភាពរីករក្នុងសង្គម ។

* ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៥ សម្តេចតេជោ **ហ៊ុន សែន** បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ នាក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅទីនោះសម្តេចបានថ្លែងទាក់ទងទៅនឹងការផ្ទៀងផ្ទាត់ផែនទី ដែលរាជរដ្ឋាភិបាលបានសុំខ្ចីពីអង្គការសហប្រជាជាតិ(អ.ស.ប) ។

សម្តេចបានថ្លែងថា បើអ្នកឯងមិនមែនជាអ្នកបោកប្រាសប្រជាជនទេ សូមបញ្ជូនចេញមកផែនទីពិតនៅឯណា ? ។ បើមិនបញ្ជូនឱ្យ **ហ៊ុន សែន** ទេ ថ្វាយទៅព្រះមហាក្សត្រក៏បាន។ សម្តេចបានសង្កត់ធ្ងន់ថា ម្តងនេះលេងឱ្យដល់ទោះបីដោយតម្លៃណាក៏ដោយត្រូវតែធ្វើឱ្យបានច្បាស់។ បើអ.ស.ប មិនអនុញ្ញាតឱ្យនាំផែនទីចេញ រាជរដ្ឋាភិបាលក៏សូមចាត់តាំងប្រតិភូទៅពីភ្នំពេញ ដោយនាំទៅទាំងគណបក្សក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដូចជា រាជបណ្ឌិត្យសភា ឬបក្សនយោបាយផ្សេងទៀត។ រាជរដ្ឋាភិបាលសុខចិត្តចំណាយលុយឱ្យទៅធ្វើការផ្ទៀងផ្ទាត់នៅ អ.ស.ប ។ បើបារាំងមិនព្រមឱ្យ អង់គ្លេសមិនព្រមឱ្យ យើងចេញលុយឱ្យទៅផ្ទៀងផ្ទាត់នៅទីនោះ យ៉ាងច្រើនថាយអស់ ៥ លានដុល្លារ លើថ្លៃស៊ី ថ្លៃដេក និងការធ្វើដំណើរ ។

សម្តេចបានបន្តទៀតថា ដោយសារតែមានការចោទប្រកាន់ថារាជរដ្ឋា

ភិបាលកម្ពុជាប្រើប្រាស់ផែនទីក្លែងក្លាយធ្វើឱ្យបាត់បង់ទឹកដី ទើបសម្តេចបានសរសេរទៅកាន់អគ្គលេខាធិការ អ.ស.ប ដើម្បីសុំខ្ចីផែនទីដែលកម្ពុជាតម្កល់ទុកនៅ អ.ស.ប ។ បន្ទាប់មកបានសរសេរទៅកាន់ប្រធានាធិបតីអាមេរិក ដោយដឹងថាអាមេរិកប្រាកដជាមាន ។ ដូចនេះ សម្តេចសូមផ្តាំទៅលោកប្រធានាធិបតីអាមេរិក បារាំងអូប៉ាម៉ា ថាសុំខ្ចីតែផែនទីរបស់កម្ពុជាឆ្លើទៅតែប៉ុណ្ណោះ និងចាត់អ្នកជំនាញការផែនទីរបស់អាមេរិកមកជាមួយផង ។ បន្ទាប់មកសម្តេចបានសរសេរទៅនាយករដ្ឋមន្ត្រីអង់គ្លេស ដោយសារមានទំនាក់ទំនងជាមួយព្រះបរមរតនកោនី។ យើងបានសរសេរក្នុងន័យស្មើសុំខ្ចី ក្នុងករណីប្រសិនបើមានអមជាមួយអ្នកជំនាញមកជាមួយ ។ ដោយឡែក សម្រាប់ប្រទេសបារាំងប្រាកដជាមានព្រះបារាំងជាអ្នកគូរផែនទីនោះ ។ ដូចនេះបារាំងមិនអាចបដិសេធបានទេ ។

សម្តេចបន្តថា ព័ត៌មានដែលយើងទទួលបានគឺ អ.ស.ប បានរកឃើញតែចំនួន ១៨ ផ្ទាំងទេក្នុងចំណោម ២៦ ផ្ទាំងហើយ ១៨ ផ្ទាំងនោះទៀតសោតគឺជាផែនទីដែលកម្ពុជាដាក់ប្តឹងទៅ អ.ស.ប ពេលដែលអាមេរិក និងវៀតណាមខាងត្បូងទម្លាក់គ្រាប់បែកចូលដីខ្មែរ ។ ចំណែកផែនទីកម្ពុជាតម្កល់នៅ អ.ស.ប គេនឹងបន្តរកទៀត។ ដរាបណាគេមិនទាន់ឆ្លើយតបយើងក៏ស្នើសុំផែនទី ១៨ ផ្ទាំងនោះផងដែរឱ្យតែជាផែនទីកម្ពុជា ។ ផែនការរបស់សម្តេច នៅពេលដែលមានការឆ្លើយតបជាក់លាក់ គឺនឹងយកផែនទីនោះមកដាក់លើតុទាំងអស់គ្នា។ បើកម្ពុជាមានការផ្ទៀងផ្ទាត់ ក្នុងនោះក្រៅពីតំណាងរាជរដ្ឋាភិបាលខ្លួនឯងមានតំណាងព្រឹទ្ធសភា, តំណាងរាស្ត្រមកពីគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា, តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, រាជបណ្ឌិត្យសភា តំណាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា និងតំណាងនៃគណបក្សដែលមិនមានអាសនៈនៅក្នុងរដ្ឋសភាក៏អាចចូលរួមពិនិត្យទាំងអស់គ្នា ។

សម្តេចបញ្ជាក់ថា សម្តេចមិនអាចទទួលយកបានពាក្យថាប្រើប្រាស់



សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១ ៨៣៦ នាក់ នៅវិទ្យាស្ថានជាតិអប់រំ

ផែនទីក្លែងក្លាយនោះទេ ។ ឥឡូវផែនទីពិតនៅឯណា ? តើសម្តេចមានកំហុសអី ? ។

សម្តេចតេជោបន្តទៀតថា អ្នកដែលឲ្យសម្តេចប្តឹងទៅតុលាការឡាអេសម្តេចបានស្នើឲ្យអ្នកទាំងនោះធ្វើសារណាមួយឲ្យបានច្បាស់ថាតើកម្ពុជាត្រូវប្តឹងនៅកន្លែងណា ? ។ សម្តេចស្ងាត់មន្ត្រីមតិរបស់អ្នកច្បាប់ដែលបានលើកឡើងឲ្យរាជរដ្ឋាភិបាល ដោយសុំឲ្យសិក្សាផ្លូវច្បាប់លើទិដ្ឋភាពទាំងអស់ ថាតើប្តឹងកន្លែងណា ? បើប្តឹងដើម្បីសម្លាប់ខ្លួនឯងកុំប្តឹង ។

សម្តេចបានបន្តថា យើងសួរថាហេតុអីព្រះករុណាមិនប្តឹងទៅតុលាការឡាអេសបែរជាប្តឹងទៅអ.ស.ប ? អ្នកណាស្នេហាជាតិជាងព្រះករុណាទៀត ? ម្តេចបានជាព្រះករុណាព្រះបិតាមិនប្តឹង ក្នុងពេលដែលព្រះករុណាប្តឹងថែរឿងប្រាសាទព្រះវិហារទៅតុលាការឡាអេ ។ ចុះហេតុអ្វីមិនប្តឹងវៀតណាម រឿងព្រំដែនទៅតុលាការឡាអេដែរ ? យើងសួរបែបនេះទៅវិញ ។

សម្តេចក៏បានលើកឡើងដែរថា គេបានសម្ភាសន៍តាមវិទ្យុថាខ្ញុំមិនហ៊ានប្តឹងចៅហ្វាយទេ ។ ខ្ញុំសូមបញ្ជាក់ថា កុំថាវៀតណាម ឱវៀតណាម ជីតាវៀតណាម ក៏ខ្ញុំប្តឹងដែរឱវៀតណាមរំលោភ ។ ខ្ញុំអត់ខ្លាចទេ ។ ថែនៅខាងលិចក៏ ហ៊ុន សែន ធ្លាប់ប្តឹងរួចហើយទៅក្រុមប្រឹក្សាសន្តិសុខ ឬទៅតុលាការឡាអេ ។ បើវៀតណាមបំពាននៅខាងកើតដល់កម្រិតមួយ គឺខ្ញុំនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ ឬទៅតុលាការឡាអេដូចគ្នា ។

សម្តេចតេជោក៏បានអំពាវនាវចំពោះគ្រប់បក្សនយោបាយទាំងអស់ថា ដើម្បីឯកភាពជាតិត្រូវតែឯកភាពនៅលើផែនទីជាមុនសិន ។ ឥឡូវផែនទីណាត្រឹមត្រូវសុំលើកមក ។ បើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាផែនទីនៃព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់ផែនទីខ្នាត ១ លើ ៥០.០០០ ខ្ញុំសុខចិត្តលប់ចោលកិច្ចព្រមព្រៀងសន្តិសញ្ញាជាមួយវៀតណាមដែរ ។ ក៏ប៉ុន្តែមាត្រាទី ២ នៃរដ្ឋធម្មនុញ្ញចែងថាផែនទីអធិបតេយ្យភាពរបស់កម្ពុជាមានចែងនៅលើផែនទីខ្នាត ១ លើ ១០០.០០០ បោះពុម្ពនៅចន្លោះឆ្នាំ ១៩៣៣ និង ឆ្នាំ ១៩៥៣ ដែលអន្តរជាតិទទួលស្គាល់ឆ្នាំ ១៩៦៩ ។

សម្តេចបានបញ្ជាក់ជាប្រយោលថាអ្នកឯងលេងខូចម៉្លេះអស់សន្លឹកបៀលេង មកលេងរឿងជាតិសិរម ។ សម្តេចក៏មិនលើកលែងឲ្យដែរ ហើយនៅពេលក្រោយបើសម្តេចបើកទូលាយប៉ុណ្ណឹងហើយ អ្នកឯងនៅបន្ត យើង

លេងគ្នា ។ សម្តេចបញ្ជាក់ថា គេមិនដែលយកផែនទីទិញតាមផ្សារមកធ្វើកិច្ចការប្រទេសជាតិនោះទេ ។ អាហ្នឹងគឺផែនទីខ្ជាប់មមីសមាន មិនអាចយកមកលេងសើចបានទេ ហើយកុំលេងរបៀបចាប់ដៃជាន់ជើង ។ បានន័យថាសន្ទនាគ្នាស្រួលណាស់មេក៏ប៉ុន្តែទៅប្រើកូនចៅឲ្យធ្វើឲ្យជេរឲ្យញុះញង់ ។

* ព្រឹកថ្ងៃទី ១៣ ខែសីហា សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១ ៨៣៦ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។ នៅទីនោះសម្តេចក៏បានថ្លែងជាថ្មីទាក់ទងទៅនឹងបញ្ហាផែនទីដែលកម្ពុជាបានសុំខ្ចីពី អ.ស.ប ផងដែរ ។

សម្តេចតេជោបានមានប្រសាសន៍ថា តាមរយៈលិខិតរបស់អគ្គលេខាធិការ អ.ស.ប បានបញ្ជាក់ច្បាស់ហើយថា មិនមានផែនទីកម្ពុជាដែលដាក់តម្កល់នៅ អ.ស.ប ទេ ។ ដូច្នេះវាគ្រប់គ្រាន់ណាស់ដើម្បីនឹងកំណត់ថាវាអត់មានផែនទីនោះ ។ ប៉ុន្តែគេបែរជាករឃើញនូវផែនទីចំនួន ១៨ ផ្ទាំងជាផែនទីដែលរាជរដ្ឋាភិបាលជំនាន់នោះបានប្តឹងទៅអ.ស.ប នៅពេលដែលមានការឈ្លានពានកើតមានឡើង ទាំងតាមអាកាស តាមគោក និងតាមទឹក ដែលយើងក៏មានឯកសារនៅក្នុងបណ្ណាសារ ក្នុងរាជធានីភ្នំពេញដែលមាននៅក្រសួងការបរទេសសព្វថ្ងៃនេះ ។ ផែនទីដែលនឹងបញ្ជូនមកនោះគឺមានដាក់ចំណុចនៃគ្រាប់បែកធ្លាក់ប៉ុន្តែនេះក៏ជាមូលដ្ឋានសំអាងមួយថាកម្ពុជាពេលនោះទទួលស្គាល់ព្រំដែនត្រឹមប៉ុណ្ណឹង ។

សម្តេចតេជោបានបន្តថា ជាទម្លាប់ អ.ស.ប មិនអនុញ្ញាតឱ្យយកឯកសារចេញទេ ប៉ុន្តែដោយផ្អែកលើការយោគយល់នៃសភាពការណ៍របស់យើងនោះ អ.ស.ប សុខចិត្តឱ្យយើងខ្ចីដោយត្រូវធ្វើកិច្ចព្រមព្រៀងមានដល់ទៅ ២៣ ចំណុចនៃកិច្ចព្រមព្រៀងរវាងតំណាងស្ថានរបស់យើង ជាមួយតំណាងរបស់អគ្គលេខាធិការ អ.ស.ប ។

ទាក់ទងនឹងបញ្ហាផែនទីដែលនឹងមកដល់នោះសម្តេចតេជោបានលើកឡើងថា ដើម្បីធានាតម្លាភាព និងឯកភាពក្នុងជាតិរបស់យើងត្រូវតែស្មោះត្រង់នឹងជាតិហើយអ្វីៗត្រូវតែធ្វើឱ្យច្បាស់គឺមិនអាចស្រពិចស្រពិលតទៅទៀតបានទេហើយក៏មិនអាចបោកប្រាសញុះញង់បង្កចលាចលនោះដែរ ។ ផែនទីដែលនឹងមកដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៥ ហើយថ្ងៃទី ២០ ខែសីហា ចាប់ផ្តើមប្រគល់ផែនទី ។ ពេលប្រគល់ផែនទីមានការចុះហត្ថ-



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ម៉ុង វ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រដែលរៀបចំឡើងដោយសមាគមអ្នកឧកញ៉ា

លេខាធិការហើយយើងចាប់ផ្តើមផ្ទៀងផ្ទាត់នៅពេលនោះតែម្តងដើម្បីកុំឲ្យគេ ចោទថាយើងយកផែនទីទៅទុកនៅឯណា ។ សម្តេចក៏បានជម្រាបនិងទូល ដល់សាធារណជន ព្រះសង្ឃ បងប្អូនជនរួមជាតិឱ្យបានជ្រាបថា គណៈកម្ម ការចំពោះកិច្ចគ្រោងអញ្ជើញតំណាងគណបក្សចំនួន៣គឺគណបក្សប្រជា ជនចំនួន ៥ រូប,គណបក្សសង្គ្រោះជាតិ ៥ រូប និងគណបក្សហ៊្វុនស៊ីនប៊ុច ៥ រូបចូលរួមពិនិត្យទាំងអស់គ្នា ។

សម្តេចតេជោក៏បានធ្វើការពន្យល់ទៅកាន់គណបក្សផ្សេងៗផងដែរពី មូលហេតុអញ្ជើញគណបក្សហ៊្វុនស៊ីនប៊ុចចូលរួមដែរ គឺដោយសារគណ បក្សហ៊្វុនស៊ីនប៊ុចបានរួមចំណែកធ្វើកិច្ចការព្រំដែននេះតាំងពីឆ្នាំ ១៩៩៣ មក។ តួអង្គសម្តេចក្រុមព្រះនរោត្តមរណបទ្ធិប្រធានគណបក្សហ៊្វុនស៊ីនប៊ុច នាពេលបច្ចុប្បន្ន ព្រះអង្គបានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដែលយើងយកមកធ្វើជាបង្អែកដល់សព្វនេះផងដែរ គឺរក្សាស្ថានភាព ដដែលនៅចំណុចទាំងឡាយដែលមិនទាន់បានដោះស្រាយ។ នេះជាមូល ដ្ឋាននៃការរួមចំណែករបស់គណបក្សហ៊្វុនស៊ីនប៊ុច ។ បន្តទៅគឺការឲ្យ សច្ចាប័នកិច្ចព្រមព្រៀងបំពេញបន្ថែមឆ្នាំ ២០០៥ ដែលសម្តេចក្រុមព្រះ ជា ប្រធានរដ្ឋសភានៅពេលនោះ ។

សម្តេចបន្តថា ក្រៅពីគណបក្សទាំង៣ យើងក៏អញ្ជើញស្ថាប័នព្រឹទ្ធ សភា ៦ រូប,រដ្ឋសភា៦រូប,មកពីគណបក្សមានអាសនៈទាំងពីរ,ស្ថាប័នក្រុម ប្រឹក្សាធម្មនុញ្ញ ២ រូប,ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ២ រូប និងរាជបណ្ឌិត្យ សភាពី ៤ ទៅ ៥ រូប ទៅតាមអ្វីដែលគណៈកម្មការចំពោះកិច្ចរៀបចំ ។ បណ្តាសារព័ត៌មានទាំងអស់ត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មាន ទាំង ពេលចុះហត្ថលេខានិងពេលផ្ទៀងផ្ទាត់ដើម្បីជម្រះឲ្យអស់មន្ទិលបើទោះបី វាមិនមែនជាផែនទីដែលតម្កល់ សម្រាប់ការទទួលស្គាល់ព្រំដែនអធិប តេយ្យរបស់កម្ពុជាក៏ប៉ុន្តែមួយផ្ទាំងៗតំណាងឲ្យព្រំដែនរបស់យើងទាំង១៨ ផ្ទាំងនេះ។

សម្តេចតេជោក៏បានលើកឡើងផងដែរថា បញ្ហាផែនទីជាបញ្ហាធំ ណាស់សម្រាប់ជាតិយើងត្រូវធ្វើជាមួយប្រទេសជិតខាងយើង។ នៅខាង កើត យើងប្រើផែនទី ១ លើ ១០០.០០០ ដែលបោះពុម្ពនៅចន្លោះឆ្នាំ ១៩៣៣ និង ១៩៥៣ ហើយដែលត្រូវបានអនុវត្តទទួលស្គាល់នៅឆ្នាំ ១៩៦៣ និង១៩៦៩។ នៅទិសខាងលិចមិនបានដាក់ក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែ

យើងមានអនុស្សរណៈជាមួយចំប្រើប្រាស់ផែនទីខ្នាត ១ លើ ២០០.០០០ ។ យើងសោកស្តាយ ដោយក្នុងរដ្ឋធម្មនុញ្ញរបស់យើងមិនបានដាក់បញ្ចូល ត្រង់នេះ ចំណុចនេះ បានជាមានការនិយាយអំពីការធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញ ។ ព្រំដែនជាមួយឡាវក៏អត់ទាន់បានបញ្ជាក់ដែរតែយើងមានកិច្ច ព្រមព្រៀងជាមួយឡាវគឺប្រើផែនទីខ្នាត១លើ១០០.០០០ដោយផ្អែកទៅ ជាមួយផែនទីដែលបារាំងបន្សល់ទុកឲ្យ។ ព្រំដែនទឹកយើងប្រើផែនទីខ្នាត ១លើ៣០០.០០០។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ព្រំដែនទឹកវៀតណាម ទាមទារយកខ្សែសមមួយ ចំណែកម្តងទាមទារខ្សែប្រវែង ។ ដូចនេះ ហើយទើបមានការទាមទារឲ្យមានតំបន់ទឹកប្រវែងសាស្ត្រ ព្រោះសម្តេចចង់ ទាមទារកោះវ៉ៃឲ្យបាន ព្រោះកោះវ៉ៃត្រូវបានទាហានជីវិត(វៀតណាមខាង ត្បូង)ចូលកាន់កាប់កាលពីសម័យយល់នំណុល។

សម្តេចបន្តថាដូចនេះបញ្ហាមាត្រាទី២នៃរដ្ឋធម្មនុញ្ញក៏ត្រូវពិនិត្យមើល នៅពេលក្រោយសូម្បីតែលោកសមរង្ស៊ីក៏បានធ្វើ SMS មកឲ្យសម្តេច ហើយសម្តេចក៏សូមអានដើម្បីឲ្យកូនចៅរបស់គាត់ភ្លឺភ្នែកបន្តិច ។ សម្តេច បានអាននូវសាររបស់លោកសមរង្ស៊ីផ្ញើមកសម្តេចនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥វេលាម៉ោង៧:៤០ដែលមានខ្លឹមសារថា "ជម្រាបសួរសម្តេចខ្ញុំ សូមអបអរសាទរស្រឡាសន្តិថ្មីនេះរបស់សម្តេច ទាក់ទងបញ្ហាព្រំដែន ដើម្បីបង្ហាញការឯកភាពជាតិរឹងមាំ ក្នុងគោលបំណងការពារបូរណភាព ទឹកដីនៃប្រទេសកម្ពុជា ។ ខ្ញុំសូមសម្តេចមេត្តាពិនិត្យលទ្ធភាពធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញមាត្រា ២ ស្តីពីផែនទីដែលយើងត្រូវបញ្ជាក់ឲ្យកាន់តែក្បោះ ក្បាយ មានការចូលរួមពីគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ រួម គ្នា ។ ដោយសេចក្តីគោរពរាប់អានពីខ្ញុំ" ។ សម្តេចតេជោក៏បានបញ្ជាក់ទៅ វិញថាវាមិនទាន់មានការចាំបាច់ធ្វើនៅពេលនេះទេ ។

សម្តេចតេជោបានលើកឡើងថាតើវាមានន័យថាម៉េចបើមេចាបែបនេះ តែកូនចៅបែបជាធ្វើផ្សេងៗបែបនេះ?។ មេរបស់អស់លោកបានបច្ចុលខ្ញុំ ធ្វើតែមិនព្រមប្រាប់កូនចៅ ។ ដូចនេះវាដូចណាស់របៀបចាប់ដៃជាន់ជើង នេះ ។

ដោយឡែកកាលពីថ្ងៃទី២១ខែសីហា សម្តេចតេជោ ហ៊ុន សែន បាន ផ្ញើសារពិសេសទៅកាន់លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស។

ខ្លឹមសារនៃសារអង្គជំនុំជម្រះនេះ បាននិយាយទាក់ទងទៅនឹងបញ្ហាផែនទី ដែលត្រូវបានផ្ទៀងផ្ទាត់រវាងផែនទីរបស់កម្ពុជា ដែលមន្ត្រី អ.ស.ប យកមកនិងផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្ន ។

សារនយោបាយរបស់សម្តេចមានដូចតទៅ ៖

" ជូនឯ.ឧសមរង្សី ! សង្ឃឹមថាឯ.ឧនឹងយល់ពីគោលបំណងដែលខ្ញុំធ្វើជូន ឯ.ឧនូវព្រះរាជសារព្រះមហាក្សត្រនិងច្បាប់ទាក់ទងទៅនឹងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។ ខ្ញុំបានផ្តល់ឱកាសច្រើនណាស់ ហើយសម្រាប់ការយល់របស់ឯ.ឧ និងសហការី ឯ.ឧ តែដូចមិនយល់សោះរហូតបន្តប្រើពាក្យផែនទីក្លែងក្លាយ ។ ម្យ៉ាងមិញ ក្រោយពេលផ្ទៀងផ្ទាត់ផែនទីយកពីអង្គការសហប្រជាជាតិតំណាង គណបក្សឯ.ឧបាននិយាយថា អ្នកនិយាយជាសិទ្ធិរបស់បុគ្គលមិនទាក់ទងនឹងគោលជំហរគណបក្សទេ ។ សង្ឃឹមថាឯ.ឧនឹងណែនាំដល់អ្នកដែលបញ្ចេញយោបល់ទាំងនោះឲ្យយល់ ដោយរាប់ទាំងប្រាប់ពួកគេឲ្យដឹងអំពីច្បាប់ទាក់ទងនឹងសន្ធិសញ្ញាបំពេញបន្ថែម រវាងកម្ពុជានឹងវៀតណាមលើបញ្ហាព្រំដែនផង ។

ខ្ញុំនឹងឲ្យផ្សព្វផ្សាយនូវឯកសារទាំងអស់ រាប់ទាំងលិខិតរបស់សម្តេចខ្ញុំធ្វើជូនអតីតនាយករដ្ឋមន្ត្រីវៀតណាម ជំរំវ៉ាន់ដុង កាលពីឆ្នាំ១៩៩៩សុំយកខ្សែប្រើរយជាខ្សែព្រំដែន ទឹករវាងកម្ពុជានឹងវៀតណាម ។ ខ្ញុំសង្ឃឹមថាឯ.ឧ នឹងអប់រំផ្នែកបក្សកុំឲ្យធ្វើសកម្មភាពទុច្ចរិត បំផ្លាញការខិតខំរបស់រាជរដ្ឋាភិបាលលើការងារព្រំដែនដែលត្រូវបានកំណត់ដោយច្បាប់ ។ តាមរយៈការពន្យល់ដ៏តិចតួចនេះ ឯ.ឧអាចយល់ថាហេតុអ្វីបានជាលោក ហុងសុខហូរ ត្រូវចាប់ខ្លួននិងសកម្មភាពផ្លូវច្បាប់នឹងត្រូវប្រកាន់យកសម្រាប់អ្នកណាក៏ដោយដែលនិយាយថាផែនទីក្លែងក្លាយ ធ្វើសកម្មភាពញុះញង់បោកប្រាស់ប្រជាពលរដ្ឋបង្កអស្ថិរភាព ដើម្បីកេងចំណេញយកសន្តិកម្ម ដោយមិនគិតពីផលប្រយោជន៍ស្របច្បាប់របស់ជាតិ និងប្រជាជននោះឡើយ ។ ឯ.ឧអាចចោទសួរខ្ញុំថាបើមានផែនទីត្រឹមត្រូវហើយថែមទាំងមានច្បាប់គាំពារទៀត ហេតុអ្វីចាំបាច់ទៅសុំខ្លីផែនទីពីអង្គការ សហប្រជាជាតិ និងពីប្រទេសផ្សេងទៀត ? ត្រង់ចំណុចនេះ ឯ.ឧអាចយល់ពីបំណងល្អរបស់ខ្ញុំដែលចង់ឲ្យខ្មែរទាំងអស់ឯកភាពគ្នាលើផែនទី ងាយស្រួលរួមគ្នាការពារទឹកដីតាមផែនទីដែលរាជរដ្ឋាភិបាលមាន ។

យើងខ្ញុំផែនទីពីសហប្រជាជាតិ និងប្រទេសផ្សេងទៀតមកផ្ទៀងជាមួយផែនទីផ្លូវការរបស់កម្ពុជាដែលស្របតាមមាត្រា ២ នៃរដ្ឋធម្មនុញ្ញ និងមានច្បាប់ធានាលើកិច្ចការព្រំដែនកម្ពុជាវៀតណាម ។ យើងធ្វើនេះក៏ចង់ធានាតម្លាភាព ក្នុងចំណោមជាតិយើង កុំឲ្យចោទប្រកាន់គ្នាថាផែនទីនេះត្រឹមត្រូវផែនទីនោះក្លែងក្លាយរាប់ទាំងផែនទីឯ.ឧដែលទិញក្នុងតម្លៃ ១៦៨ ដុល្លារ ក៏បានយកមកផ្ទៀងរួចហើយដោយរាជបណ្ឌិត្យសភា ។ មុនឯ.ឧផ្តល់ផែនទីឲ្យរាជបណ្ឌិត្យសភា ទាំងឯ.ឧ ទាំងអ្នកគាំទ្រអះអាងថាជាផែនទីត្រឹមត្រូវហើយចោទថាផែនទីរដ្ឋាភិបាលជាផែនទីក្លែងក្លាយ ឬផែនទីចោរ ។ ពេលនេះអ្វីៗច្បាស់ហើយ ផែនទីត្រឹមត្រូវរបស់ឯ.ឧខ្លះៗផ្ទាំង សុំរកមកបង្រៀមឲ្យរាជបណ្ឌិត្យសភាសម្រាប់ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ សុំឯ.ឧកុំបន្ទោសខ្ញុំថា ប្រើល្បិចយកសត្វមានពិសចេញពីរូង ព្រោះផែនទីត្រឹមត្រូវរបស់ឯ.ឧសហវាវជាងសត្វអាសិរពិសទៅទៀត ព្រោះផែនទីនេះមិនត្រឹម

តែបោកប្រាសប្រជាជនប៉ុណ្ណោះទេ តែផែនទីនេះបានធ្វើឲ្យសហការីឯ.ឧខ្លះជាប់គុក និងខ្លះទៀតកំពុងរត់គេចខ្លួន ។

ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅបញ្ហាព្រំដែន ពិសេសព្រំដែនកម្ពុជា-វៀតណាម ដែលក្លាយទៅជាល្បែងនយោបាយបោកប្រាសប្រជាជនពីសំណាក់ ឯ.ឧផ្ទាល់ និងមនុស្សក្នុងគណបក្សឯ.ឧតទៅទៀត។ ខ្ញុំនឹងចូលរួមកំដរឯ.ឧនូវគ្រប់ទម្រង់លេងនិងគ្រប់កាលៈទេសៈ គ្រប់រដូវកាល និងគ្រប់រសជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វឹង.ផូរចត់) ។ល។

ខ្ញុំកំដរឯ.ឧបានទាំងអស់ ដូចដែលធ្លាប់បានធ្វើចំពោះខ្ញុំកន្លងមកតាំងពីមានស៊ីអត់សែន មានសែនអត់ស៊ី រហូតមកដល់វប្បធម៌សន្តិសុខដែលយើងបានរួមគ្នាសាងឡើង ដែលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើងវែងឆ្ងាយទៅមុខទៀត ។

សុំឯ.ឧទទួលនូវការរាប់អានពីខ្ញុំ

* ល្ងាចថ្ងៃទី ២២ ខែសីហាសម្តេចតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ហ៊ុន វ៉ាន់ ហ៊ុន សែន** បានអញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រដែលរៀបចំឡើងដោយសមាគមអ្នកឧកញ៉ា ។ អញ្ជើញចូលរួមក្នុងពិធីនេះមានមន្ត្រីជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ាអ្នកឧកញ៉ាព្រមទាំងអ្នកជំនួញ និងអ្នកវិនិយោគក្នុង ស្រុកជាង ៥០០ នាក់ ។

ថ្ងៃក្នុងពិធីនោះ សម្តេចតេជោបានមានប្រសាសន៍ថាការជួបជុំនេះពិតជាមានអត្ថន័យវិសេសវិសាលណាស់ ដែលផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំនីតិប្រតិបត្តិ, នីតិបញ្ញត្តិ, តុលាការ ជាមួយក្រុមធុរកិច្ច ដែលបានធ្វើសកម្មភាពយ៉ាងច្រើននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។នេះក៏បានផ្សារភ្ជាប់ខ្លួនផងដែរ ជាមួយដំណើរការវិវត្តន៍របស់ប្រទេសតាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចបានបន្តថា សម្តេចពិតជាមានមោទនភាពណាស់ជាមួយអ្វីដែលបានកើតឡើងនៅក្នុងទឹកដីដ៏កំសត់របស់យើង ។ ពិតណាស់ថាវិស័យធុរកិច្ចគឺមិនត្រូវមានការរើសអើងរវាងក្នុងប្រទេស និងក្រៅប្រទេសនោះទេ ស្របតាមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែសម្តេចនៅតែមានគំនិតចង់ឲ្យកម្ពុជាមានអ្នកមានកាន់តែច្រើន ។ មានអ្នកមានទ្រព្យសម្បត្តិកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួន ។ សម្តេចពិតជាមានការរីករាយ នៅពេលសម្តេចចេញទៅក្រៅប្រទេសប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែមានសភាពពាណិជ្ជកម្មកម្ពុជា និងក្រុមធុរកិច្ចទៅជាមួយដើម្បីទៅពិភាក្សាដោយស្មើមុខ ស្មើមាត់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានឬអាស៊ីបូព៌ា ឬទៅហួសពីនេះថែមទៀត ។

សម្តេចបានធ្វើការប្រៀបធៀបរវាងអតីតកាល និងបច្ចុប្បន្នដោយបញ្ជាក់ថា ពិតជាមានការកាត់ផ្តាច់រវាងដំណាក់កាលអភិវឌ្ឍន៍មួយពីចន្លោះ ឆ្នាំ១៩៥៣ ដល់ឆ្នាំ ១៩៧០ ហើយកាត់ផ្តាច់ដោយសង្គ្រាមពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ និងរបបប្រល័យពូជសាសន៍ ១៩៧៥ ដល់ ១៩៧៩ ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ ហើយសម្តេចមានការគោរពយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លោកឧកញ៉ា និងធុរកិច្ចទាំងអស់នោះគឺនៅត្រង់ថាកាលសម័យមុនឆ្នាំ ១៩៧០ កម្ពុជាបានទទួលតិចតួចណាស់ពីការវិនិ-



សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ នៅវិមានសន្តិភាព

យោគនៅខាងក្រៅ ផ្ទុយទៅវិញជនជាតិកម្ពុជា ដែលមានធនធានប្រាក់កាស បានយកទៅធ្វើវិនិយោគនៅខាងក្រៅប្រទេស តាមរយៈការយកប្រាក់ទៅដាក់នៅធនាគារស្វីស,នៅហុងកុង និងទៅទិញផ្ទះនៅប្រទេសក្រៅយ៉ាងក្រាស់ក្រែល ។ នេះជាប្រភេទយកទុននៅក្នុងប្រទេសទៅវិនិយោគនៅក្រៅប្រទេសទៅវិញ ។ តែសម្រាប់អ្នកមានជំនាន់ក្រោយរបបប៉ុលពត បែរជាខិតខំថែរក្សានូវទ្រព្យសម្បត្តិទាំងនេះ ប្រាក់កាសទាំងនេះដើម្បីវិនិយោគនៅលើទឹកដីដឹកសត្រូវរបស់យើង ។

សម្តេចបន្តថា ឥឡូវនេះសូមសង្កេតមើលអគារធំៗខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធថាបាច់ផ្សេងៗ តើមានប៉ុន្មានវិនិយោគមកពីក្នុងប្រទេស និងមានប៉ុន្មានដែលវិនិយោគពីក្រៅប្រទេស? គ្រាន់តែនៅសៀមរាបមួយការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យវិស័យទេសចរណ៍មួយ គឺមានប្រហាក់ប្រហែលត្រឹមតែ១០ទៅ២០%ប៉ុណ្ណោះពីក្រៅប្រទេស តែវិនិយោគក្នុងប្រទេសបានគ្របដណ្តប់រហូតដល់ទៅ៨០ទៅ៩០% ។

សម្តេចតេជោបានបន្តថា ជនជាតិកម្ពុជាបានរក្សាដើមទុននៅក្នុងប្រទេសរបស់ខ្លួន ។ ការវិនិយោគទាំងនេះពិតជាបង្កើតឡើងនូវមោទនភាពជាតិ និងបង្កើតឡើងនូវសក្តានុពលយ៉ាងធំ នៅពេលខាងមុខដែលកម្ពុជាមានមុខមានមាត់ស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ។

សម្តេចបានថ្លែងអំណរគុណនិងកោតសរសើរចំពោះអ្នកឧកញ៉ាលោកឧកញ៉ា ជនរួមជាតិកម្ពុជា ដែលបានផ្សារភ្ជាប់ខ្លួនជួយចំពោះការលំបាករបស់ប្រទេសជាតិ តាមរយៈនៃការខិតខំព្រមព្រៀងគ្នាតាំងពីដំណាក់កាលដែលកម្ពុជាស្ថិតនៅក្នុងស្ថានភាពបាត់ដៃទេ ក៏ប៉ុន្តែស្មោះស្ម័គ្ររួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា, ស្មោះស្ម័គ្ររួមរស់ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងខ្ពស់ក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះ។

សម្តេចបន្តថា ខ្ញុំពិតជាមានមោទនភាពជាមួយនិងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំរបស់សម្តេចដែលបានទទួលខុសត្រូវទៅលើនីតិប្រតិបត្តិជាង៣០ឆ្នាំកន្លងមកនេះ។សម្តេចយល់ច្បាស់ណាស់ថា ប្រសិនអ្នកទាំងអស់គ្នាមិនទុកចិត្តទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, មិនទុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល

ហើយមិនទុកចិត្តទៅលើស្ថិរភាពរបស់ប្រទេស, អ្នកទាំងអស់ប្រាកដជាយកប្រាក់កាសនោះទៅធ្វើនៅបរទេសឬទៅទិញផ្ទះនៅបរទេសមិនរើរល់និងការវិនិយោគនៅទីនេះនោះទេ។ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាល តែងតែធ្វើនូវអ្វីៗទាំងអស់ដើម្បីបង្កើតនូវបរិយាកាសអនុគ្រោះសម្រាប់ការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលក្នុងនោះទាក់ទិននឹងការវិនិយោគ។ រាជរដ្ឋាភិបាលបានប្រឹងប្រែងទាំងផ្នែករឹង និងផ្នែកទន់។ ផ្នែកទន់រួមមានច្បាប់ដំណោះស្រាយផ្សេងៗ ទាក់ទងទៅនឹងការសម្រួលកិច្ចការវិនិយោគ និងការបង្កបរិយាកាសជឿទុកចិត្តសម្រាប់ការដាក់ទុនទាំងឡាយរបស់អ្នកធុរកិច្ចនៅកម្ពុជា។ ផ្នែករឹងរាជរដ្ឋាភិបាលបានខិតខំស្វែងរកប្រភពទុននានាដើម្បីកសាងប្រព័ន្ធផ្លូវ ស្ពាន អាកាសយានដ្ឋានកំពង់ផែអគ្គិសនី ដើម្បីទ្រទ្រង់ឱ្យការវិនិយោគរបស់អ្នកទាំងអស់នៅទីនេះក៏ដូចជាការអំពាវនាវបន្ថែមការវិនិយោគមកពីក្រៅប្រទេស ។

សម្តេចបានបន្តថា សម្តេចពិតជាមានការរីករាយណាស់ជាមួយវឌ្ឍនភាពដែលយើងបានរួមគ្នាបង្កើតឡើង។ វាជាការផ្សារភ្ជាប់ដ៏ធំ។សម្តេចនៅតែមានការដឹងគុណចំពោះកិច្ចការធំៗទាំងឡាយ ដែលធុរកិច្ចរបស់យើងបានធ្វើនៅត្រង់ថាទន្ទឹមនឹងការបង់ពន្ធផ្លូវ ដែលធ្វើឱ្យមានកំណើនអំពីប្រាក់ចំណូលសម្រាប់ទ្រទ្រង់ឱ្យការចំណាយការអភិវឌ្ឍ ពេលមានការចាំបាច់ទាក់ទងជាមួយសកម្មភាពមនុស្សធម៌ និងការការពារអធិបតេយ្យជាតិ អស់លោក លោកស្រី ដែលជាអ្នកធុរកិច្ច តែងចូលរួមវិភាគទានដើម្បីទ្រទ្រង់ឱ្យសកម្មភាពមនុស្សធម៌ ក្នុងក្របខណ្ឌកាកបាទក្រហមក្តីនិងក្នុងក្របខណ្ឌដទៃទៀត ដូចជាទឹកជំនន់គ្រោះរាំងស្ងួត តាមរយៈសកម្មភាពមនុស្សធម៌ ។ ទាំងអស់នោះហើយធ្វើឱ្យយើងមើលឃើញកាន់តែច្បាស់ថាគ្មានអ្នកណាស្រឡាញ់យើងលើសពីយើងទៀតទេ ។ សម្តេចជឿជាក់ថាប្រទេសរបស់យើងនឹងបន្តទៅមុខទៀតតាមរយៈការរួបរួមគ្នា ហើយសង្ឃឹមថាសកម្មភាពសេដ្ឋកិច្ចទាំងអស់នឹងបន្តរីកលូតលាស់តាមរយៈការរួបរួមគ្នា និងធ្វើសកម្មភាពព្រមព្រៀងគ្នា ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យសមាជិក សមាជិកាជនរដ្ឋាភិបាលទាំងអស់ដែលធ្វើការងារពាក់ព័ន្ធនៅផ្នែកធុរកិច្ច ចូលរួមសម្រួលបន្ថែមទៀត ដើម្បីឱ្យសកម្មភាពផ្នែកវិស័យឯកជនឈានទៅមុខ

បានយ៉ាងលឿនគ្មានឧបសគ្គ ហើយក៏ធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកលូតលាស់កាន់តែឆាប់ ។ សម្តេចបានស្នើឲ្យមានការជួបជុំគ្នាបែបនេះក្នុងរយៈពេលមួយឆ្នាំម្តងផងដែរ ។

* ព្រឹកថ្ងៃទី ២៦ ខែសីហា សម្តេចតេជោបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ នៅវិមានសន្តិភាព។ ពិធីនេះមានការចូលរួមពីសំណាក់សមាជិករាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធវិស័យឯកជនជាតិ និងអន្តរជាតិ អង្គទុក ដៃគូអភិវឌ្ឍន៍ និងផ្នែកស្រាវជ្រាវប្រមាណ ១.០០០ នាក់ ។

សម្តេចតេជោបានមានប្រសាសន៍ថា គោលនយោបាយនេះមិនត្រឹមតែផ្តល់នូវ "យុទ្ធសាស្ត្រកំណើនថ្មី" ដែលជាចក្ខុវិស័យ និងផែនការចង្អុលទិសសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស ដែលជាផ្នែកមួយដ៏សំខាន់និងជាឧបករណ៍គន្លឹះសម្រាប់សម្រេចបានតាមគោលដៅនៃ "យុទ្ធសាស្ត្រកំណើនថ្មី" របស់យើងទៀតផង ។

សម្តេចបន្តថា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលថ្មីនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោកដែលក្នុងនោះរួមមាន ៖ ទី១. ភាពអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ជាពិសេសក្នុងក្របខណ្ឌនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់។ ទី២. តួនាទីនៃវិស័យឧស្សាហកម្មក្នុងការបង្កើតនូវកំណើន និងការងារថ្មីនៅក្នុងបរិការណ៍នៃសេដ្ឋកិច្ចបើកចំហ។ ទី៣. តួនាទីនៃវិស័យឧស្សាហកម្ម គឺជាឧបករណ៍គោលនយោបាយសម្រាប់ពង្រីកការតភ្ជាប់ រវាងវិស័យជន្លល់សេដ្ឋកិច្ចសំខាន់ៗ ដូចជាវិស័យកសិកម្ម និងសេវាកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចបន្ថែមទៀត និងទី៤. សារៈសំខាន់នៃវិស័យឧស្សាហកម្ម គឺជាការដ្ឋាននៃការកែទម្រង់រចនាសម្ព័ន្ធនិងស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិសំដៅលើកម្ពស់ផលិតភាពសេដ្ឋកិច្ច សម្រាប់រយៈពេលវែង ។

សម្តេចតេជោបានបញ្ជាក់ថា បន្ថែមលើវិធានការគោលនយោបាយនិងផែនការសកម្មភាពខាងលើរាជរដ្ឋាភិបាលដាក់ចេញនូវគោលដៅអាទិភាពឆ្នាំ ២០១៤ ដែលមានសកម្មភាពស្នូល ៤ តម្រូវឲ្យមានការយកចិត្តទុកដាក់ជាពិសេស ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ព្រមទាំងជាមូលដ្ឋាន និងបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់អនុវត្តនូវចក្ខុវិស័យ, គោលបំណងនិងគោលដៅនៃគោលនយោបាយនេះឲ្យទទួលបានជោគជ័យ។ សកម្មភាពស្នូលទាំង ៤ នោះមាន ៖ ទី១. បញ្ចុះថ្លៃផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅរួមទាំងពង្រីកវិសាលភាពគ្របដណ្តប់ និងលើកកម្ពស់ភាពទុកចិត្តក្នុងការផ្គត់ផ្គង់ចរន្ត ។ ទី២. រៀបចំនិងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកពហុមធ្យោបាយ។ ទី៣. ពង្រឹង និងអនុវត្តយន្តការគ្រប់

គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ និងទី៤. អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សម្តេចបន្តថា ជាមួយក្នុងទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជា គឺបានចាត់ទុកវិស័យឧស្សាហកម្មជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។ ដូច្នេះ ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មជាអាទិភាពបន្ទាន់មួយចំពោះមុខ ។ តាមបទពិសោធន៍កន្លងមកវិស័យឧស្សាហកម្មបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែសំខាន់ឡើងៗ គឺពីប្រមាណ ១២,៦ % នៅឆ្នាំ ១៩៩៣ បានកើនឡើងដល់ ២៥,៧ % នៅក្នុងឆ្នាំ២០១៤ ។ បើគណនាជាមធ្យមប្រចាំឆ្នាំកំណើនពិតប្រចាំឆ្នាំ នៃវិស័យឧស្សាហកម្មសម្រេចបានក្នុងអត្រា ១២,៥ % ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៤ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងចំណោមវិស័យសំខាន់ៗទាំង ៣ នៃសេដ្ឋកិច្ចជាតិ ។

ចក្ខុវិស័យនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម : ក្នុងទិសដៅនេះគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានកំណត់នូវគោលដៅចំនួនបី៖ ទី១. បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស.ឱ្យបានដល់ ៣០ % នៅឆ្នាំ២០២៥ (២៤,១ % នៃផ.ស.ស.នៅឆ្នាំ២០១៣) ដែលវិស័យកម្មន្តសាលត្រូវកើនឡើងពី ១៥,៥ % នៃផ.ស.ស.នៅឆ្នាំ២០១៣ ទៅដល់ ២០ % នៅឆ្នាំ ២០២៥ ។ ទី២. ជំរុញពិពិធកម្មមុខទំនិញដោយបង្កើនការនាំចេញទំនិញកម្មន្តសាលមិនមែនជាវាយនភ័ណ្ឌឱ្យបាន ១៥ % នៃបរិមាណនាំចេញសរុបនៅឆ្នាំ ២០២៥ ទន្ទឹមនឹងការជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២ % នៃបរិមាណនាំចេញសរុបនៅឆ្នាំ ២០២៥ និងទី៣. កំណត់គោលដៅនៅឆ្នាំ ២០២៥ ឱ្យសហគ្រាសធុនតូចចំនួន ៨០ % និងសហគ្រាសធុនមធ្យមចំនួន៩៥%ត្រូវបានចុះបញ្ជីជាផ្លូវការហើយសហគ្រាសធុនតូចចំនួន៥០ % និងសហគ្រាសធុនមធ្យមចំនួន ៧០ % មានបញ្ជីការគណនេយ្យនិងតារាងតុល្យការត្រឹមត្រូវ។

គោលនយោបាយនេះក៏បានកំណត់នូវគោលដៅអាទិភាព នៃវិធានការដាក់ស្តែងគន្លឹះបួនយ៉ាង ដែលត្រូវសម្រេចឲ្យបានមុនដំណាច់ឆ្នាំ ២០១៨ រួមមាន៖ (១) ការរៀបចំនិងអនុវត្តផែនការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម រួមទាំងការពង្រឹងភាពទុកចិត្តនិងការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី។ (២) ការរៀបចំ និងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ក្នុងគោលដៅបង្កើតនូវប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទិកដែលមានសមាហរណកម្មនិងប្រសិទ្ធភាពខ្ពស់ ពិសេសផ្តោតលើការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច ភ្នំពេញ - ព្រះសីហនុ, ភ្នំពេញ - បាវិត, និង ភ្នំពេញ - ប៉ោយប៉ែត។ (៣) ការពង្រឹងនិងបន្តអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ពលកម្ម, លើកកម្ពស់ផលិតភាព និងកែលម្អកម្រិតជីវភាពរបស់ពលករ និង (៤) ការអភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត **ទួន ធួន** អនុប្រធានទី២ រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃក្នុងវត្តចំនួន ១០ ក្នុងខេត្តកំពង់ធំ។ ពិធីបានប្រារព្ធឡើងនៅក្នុងវត្តភ្នំឆ្នើយសំរែ ហៅវត្តកំពង់ធំស្ថិតក្នុងសង្កាត់ អាចារ្យលក្ខិក្រុងស្ទឹងសែនខេត្តកំពង់ធំ។ វត្តទាំង១០នោះរួមមានវត្តព្រះមេគុណខេត្តក្នុងនៅ បណ្តាវត្តដែលព្រះអនុគុណស្រុក-ក្រុងក្នុងទាំង ៨ និងវត្តត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ក្រៅពីនេះ ឯកឧត្តមបណ្ឌិត **ទួន ធួន** តាមរយៈ ឯកឧត្តម **អ៊ុន សំអេន** អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានផ្តល់ទៀនវស្សា ១០ គូ បន្ថែមទៀតដល់វត្តមួយចំនួនក្នុងស្រុកបារាយណ៍ ។ ក្នុងពិធីទាំងមូល ឯកឧត្តមបណ្ឌិត បាន ចំណាយថវិកាសរុបចំនួន ៣៥.២៧៦.០០០ រៀល។



ថ្ងៃទី ២ ខែសីហា ឯកឧត្តម **ហ៊ុន សែន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុករួម ជាមួយយុវជនធនាគារជាតិនៃកម្ពុជា និងយុវជនស្រុកសន្ទុក ទេសាភិបាលធនាគារជាតិនៃ កម្ពុជា ព្រមទាំងប្រជាពលរដ្ឋ បានគ្នានាំយកកូនឈើចំនួនពីរពាន់ដើមយកទៅដាំនៅក្នុង ភូមិសាស្ត្រភូមិត្រពាំងត្រៀម ឃុំទិពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។



សប្តាហ៍ទី ៣ នៃខែសីហា ឆ្នាំ ២០១៥ ឯកឧត្តមបណ្ឌិត **អ៊ុន វ៉ែនឌីន** សមាជិកគណៈ អចិន្ត្រៃយ៍កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និងអង្គការជំនាញក្រោមឱវាទក្រសួងបានអញ្ជើញ ចុះពិនិត្យការងារកសិកម្មក្នុងរដូវវស្សានៅតាមស្រុកមួយចំនួនក្នុងខេត្តកំពត។



ថ្ងៃទី ១១ ខែសីហា ឯកឧត្តម **ស៊ីន ចាន់ថុល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូចុះសំណេះសំណាល សួរ សុខទុក្ខកងទ័ពនៃគណៈបញ្ជាការដ្ឋានសមរក្សមិទិស ៣ នៅខេត្តឧត្តរមានជ័យ។ ប្រតិភូ បានផ្តល់ជូននូវ អង្ករ មី ទឹកស៊ីអ៊ីរ ទឹកត្រី ទឹកស្អុយ ត្រីខ តែ ស្ករស ក្តុយ និង តង់ ព្រមទាំងថវិកាមួយចំនួនផងដែរ ។

ថ្ងៃទី ២២ ខែសីហា ឯកឧត្តម **ស៊ីម គានហោ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារបានចុះ ពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលនៅស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកឈូក និង ស្រុកជុំគីរី ខេត្តកំពត ។



ថ្ងៃទី ៣ ខែសីហា ឯកឧត្តម **ខៀវ កាញារីទ្ធ** សមាជិកគណៈកម្មាធិការកណ្តាលគណ- បក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីក្រុមការងារបានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិរំដេងលិច ឃុំពង្រ ស្រុកកោះស្នួន ខេត្តកំពង់- ចាម ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម **ជាន់ ជេដ្ឋ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏រវាងគណបក្សសង្កាត់ និងក្រុមការងារចុះជួយសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងគោលបំណងពិនិត្យអំពីការចាត់តាំងអនុវត្តការងារចុះមូលដ្ឋានភូមិ សង្កាត់ និងការងារផ្សេងៗ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមការងារចុះជួយសង្កាត់ និងប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិ ព្រមទាំងក្រុមយុវជនគណបក្សសង្កាត់។



ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម **ម៉ែម ម៉ីននាង** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខនិងដឹកនាំក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺជួនប្រជាពលរដ្ឋដោយបាននាំយកអំណោយជាអាវយឺត និងកាបូបសិក្សាជូនក្មួយៗនៅភូមិលៀក ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងឱកាសនោះ ឯកឧត្តម **ម៉ែម ម៉ីននាង** បានចំណាយថវិកាសរុបចំនួន ២៤០០ ដុល្លារ ព្រមទាំងឧបត្ថម្ភថវិកាចំនួន៦០០ដុល្លារសម្រាប់សាងសង់សាលានានានៅភូមិលៀក និងឧបត្ថម្ភថវិកាចំនួន១០០០ដុល្លារសម្រាប់សាងសង់សាលាមេតេយ្យនៅភូមិគោកត្រឹង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ថ្ងៃទី ១៥ ខែសីហា ឯកឧត្តម **សាយ សំរោង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញពិនិត្យការដាំបង្កោលកំណត់ព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិស្រែអំណាំភ្នំ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្ត្រសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។



ថ្ងៃទី ១៥ ខែសីហា ឯកឧត្តមវេជ្ជបណ្ឌិត **សុខ ផេង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋលេខាធិការក្រសួងសុខាភិបាលប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង ខេត្តតាកែវ ឯកឧត្តម **សុខ ពុទ្ធិបុរេ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក សៀង ឈុនថ្រី បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈស្តីពីសេដ្ឋកិច្ចគ្រួសារនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំស្រែងែ ស្រុកទ្រាំង ខេត្តតាកែវ ។



ថ្ងៃទី ៦ ខែសីហា ឯកឧត្តម **អ៊ុំ ម៉ារ៉ា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរនានាក្នុងខេត្ត កងកម្លាំងទាំងបី ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះជួយស្ទង់ស្រុកកសិករក្នុងឃុំថ្មី ស្រុកគូលែននិងចែក ជូនពូជដំណាំដល់កសិករផងដែរ។

ថ្ងៃទី ២០ ខែសីហា ឯកឧត្តម **ម៉ៅ ធីន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានជួបសំណេះសំណាល និងចែកម្ហូកស្រូវភ្នំភ្នំពូជដល់គ្រួសារម៉ូតូខុបទាំង៧សង្កាត់ នៃក្រុងពោធិសាត់ចំនួន ៨០៩ នាក់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ចុះជួយខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំថ្នាក់ខេត្ត, សាខាអង្គការជុំវិញខេត្ត, ស្រុក-ក្រុងសរុបចំនួន ៤៣៨ នាក់ផងដែរ ។

នៅស្នាក់ការគណបក្សខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៥ មានរៀបចំពិធីប្រកាសបញ្ចូលសមាជិកសមាជិកា ថ្មីចំនួន ៣២០ រួមក្នុងសាលាគរុកោសល្យខេត្តកំពង់ឆ្នាំង និង សិស្សានុសិស្សមកពីវិទ្យាល័យព្រះបាទសុរាម្រឹត ប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចចៅហ្វាវ៉ាង **គង់ សំអុល** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់កណ្តាល



សមិទ្ធផលរបស់បក្ស, សាមគ្គីផ្ទៃក្នុងគឺជាកត្តាជោគជ័យ, រួមគ្នាសាងអំពើល្អទាំងអស់គ្នា ។

ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានចូល ជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជន និងសកម្មជនស្រុក យុវជនស្រុកព្រៃឈរ ក្នុងពិធីនេះមានសមាជិក សមាជិកាចូលរួម ៧០០ នាក់។ ឯកឧត្តមបានមានប្រសាសន៍ ថា យុវជនជាកម្លាំងស្នូលក្នុងការយោសាស និងបំផុសការគាំទ្រ គណបក្ស, យុវជនគណបក្សមានភារកិច្ចការពារគណបក្ស និង



នៅទីស្នាក់ការគណបក្សស្រុក ។ លទ្ធផលនៃការបោះឆ្នោតទទួលបានដូចខាងក្រោម៖ ១- លោក **គី គឹមល្អា** ប្រធាន ២- លោក **សួស ម៉េងសៀ** អនុប្រធាន ៣- កញ្ញា **សុន សុខា** អនុប្រធាន ៤- កញ្ញា **ជា គឹមលេង** ជំនួយការ ៥- លោកស្រី **ធួន រដ្ឋធានី** ជំនួយការ ។

នាព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តម **ឌុយ សុខា** ប្រធាន គណៈកម្មាធិការគណបក្ស ខេត្តពោធិ៍សាត់ អមដំណើរដោយសមាជិកថ្នាក់ ដឹកនាំមួយចំនួន បានអញ្ជើញជា អធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើស រើសថ្នាក់ដឹកនាំយុវជនស្រុក កណ្តៀង



ថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តម **ឌុយ គឹមលី** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល បានធ្វើបទទូលេខនាមជូនសិក្ខាកាមក្នុងវគ្គអប់រំ នយោបាយដល់យុវជន ជាជំនួយការគណបក្សឃុំ-សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ សរុប ១១០នាក់ (ស្រី ២០) ដែល រៀបចំដោយគណៈកម្មាធិការគណបក្សខេត្ត ។



ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ នេះនៅវិទ្យាល័យ **ហ៊ុន សែន** ចំការជួង ឃុំពងទឹក ស្រុកដំណាក់ចង្ហើរ ខេត្តកែប លោក **សោម ពិសិដ្ឋ** សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធាន ក្រុមការងារយុវជនគណបក្សខេត្ត លោក **ងួន ច័ន្ទសុផាតា** ប្រធានមន្ទីរអប់រំ យុវជននិងកីឡា លោក **ប៊ុន យោង** អនុប្រធាន មន្ទីរសុខាភិបាល បានធ្វើការជួបជុំសំណេះសំណាលជាមួយ

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្អូនៗយុវជនដែលត្រូវត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ។ ក្នុងឱកាសនោះលោក **សោម ពិសិដ្ឋ** បានចែកជូនលិខិតសរសើរនិង ផ្តល់ថវិកាលើកទឹកចិត្តដល់លោកគ្រូដែលបានបង្រៀនដោយស្ម័គ្រចិត្តដល់ប្អូនៗយុវជនដែលត្រៀមប្រឡងបាក់ឌុបខាងមុខនេះ ក្នុងម្នាក់ៗចំនួន ១០០,០០០ រៀលផងដែរ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តម **ហ៊ុន ម៉ាណែត** បានចូលរួមជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងបំពាក់អាវដល់យុវជនសាខាបក្សនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។



នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៥ក្រុមការងារយុវជនគណបក្សខេត្តក្រចេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀបរបបការងារ តួនាទី និងភារកិច្ចរបស់យុវជន ជូនដល់សកម្មជនយុវជនគណបក្សចំនួន ២៨នាក់ ដែលមកពីក្រុងក្រចេះ ២នាក់, ស្រុកឆ្លូង ២នាក់, ព្រែកប្រសព្វ ២នាក់, ស្រុកចិត្របុរី ២នាក់, ស្រុកស្នួល ២នាក់, ស្រុកសំបូរ ២នាក់ ។ គ្រូឧទ្ទេស លោក **ខាន់ ប៊ុនសេង** អនុប្រធានប្រចាំការងារយុវជនគណបក្សខេត្តលោក **សែមម៉ារឌី** សមាជិកចំពោះការឧបត្ថម្ភថវិកាគឺលោក **ខាន់ ប៊ុនសេង** ជាអ្នកចំណាយ។



សមាជិក សមាជិកាថ្មីចំនួន៨៩រូបមកពីសិស្សវិទ្យាល័យប្រពៃគីរីស្រុកជលគីរីខេត្តកំពង់ឆ្នាំងបានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៥ នេះ ដែលពិធីប្រកាសបញ្ចូលសមាជិកសមាជិកាថ្មីនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម **អ៊ឹង**

លាងហ៊ុរ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តដោយមានការអញ្ជើញចូលរួមពីឯកឧត្តម **ប៊ែន ជំនិត** ក្រុមការងារថ្នាក់កណ្តាលតំណាងឯកឧត្តម **ប៊ែន ឡឿ** ប្រធានក្រុមការងារចុះជួយស្រុកនិងឯកឧត្តម **ស៊ុន សុវណ្ណវិទូ** អនុប្រធានក្រុមការងារចុះជួយស្រុកជលគីរីព្រមទាំងសមាជិកសមាជិកាបក្សស្រុក ឃុំចូលរួមយ៉ាងច្រើនកុះករផងដែរ។



នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៥ លោក **ដួន ប៉ៅសេង** អនុប្រធានយុវជនគណបក្សខេត្ត លោក **សោម វិសាល** ប្រធានគណបក្សស្រុកភ្នំក្រវាញ លោកបណ្ឌិត **ទី ថានី** អនុប្រធានក្រុមការងារចុះជួយស្រុក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនឃុំសង្រែ នៅស្នាក់ការគណបក្សឃុំសង្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។



ព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៥ក្រុមការងារយុវជនគណបក្សស្រុកបាទីបានបើកវគ្គបណ្តុះបណ្តាលពី **ហ្សេសបុក** និងការងារសតិអារម្មណ៍ដល់ជនបង្គោលយុវជន **ហ្សេសបុក** គាំទ្រគណបក្សប្រជាជន ដោយមានការចូលរួមពីលោក **ឡាយ សុខា** ប្រធានគណបក្សស្រុកបាទី និងលោក **យុត សុង** អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក នៅស្នាក់ការបក្សស្រុកបាទី ។



ថ្ងៃទី០៥ខែសីហាឆ្នាំ២០១៥ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តពោធិ៍សាត់ បានចុះរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនបក្សប្រចាំឃុំរាំងទិល ស្រុកកណ្តៀង ក្រោមអធិបតីភាពលោក **ដួន ប៉ៅសេង** អនុប្រធាន លោក **ពុំ ចត្តា** អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។ ជាលទ្ធផល លោក **ទេស សារ៉ាត** ជាប្រធាន កញ្ញា **ផ្លែង ជាវី** អនុប្រធាន លោក **ថា សុផា** ជំនួយការ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែកក្កដា

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ជាលទ្ធផលនៃខែកក្កដានេះ ពន្ធដាររកបានចំណូលពន្ធប្រមូលបាន ៣៨៦ ពាន់លានរៀល ឬប្រមាណជាង ៩៦ លានដុល្លារ។ ដោយឡែក បើគិតនៅក្នុងរយៈពេល ៧ ខែឆ្នាំនេះ ចំណូលពន្ធដារសរុបចំនួន ៨០៣,៥ លានដុល្លារ។ តួលេខនេះ គឺសម្រេចបានស្មើនឹង ៦៨,៩៨% នៃផែនការឆ្នាំ ២០១៥ ។ ចំណូលរយៈពេល ៧ ខែនេះបើប្រៀបធៀបនឹងចំណូល ៧ ខែ ឆ្នាំ ២០១៤ គឺមានការកើនឡើងចំនួនស្មើនឹង ២៩,៣១% ។

តាមការវិភាគប្រភេទពន្ធយើឃើញថា ចំណូលក្នុងឆ្នាំ ២០១៥ មានការកើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងដូចជាពន្ធលើប្រាក់បៀវត្សរ៍កើនឡើងប្រមាណ២៤,៩% ។ ពន្ធលើប្រាក់ចំណេញកើនឡើង២៩,៧% ។ អាករពិសេសកើនឡើង ៣១,២% និងអាករលើតម្លៃបន្ថែមកើន ១៩,២% ។

បើពិនិត្យតាមវិស័យប្រមូលបានចំណូលក្នុងឆ្នាំ ២០១៥ ក៏មានការកើនឡើងស្ទើរគ្រប់សកម្មភាព ក្នុងនោះផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ ៣៩,៥% ។ ផ្នែកកេសដ្ឋៈកើនឡើង ១៦,៩% ។ ផ្នែកទូរគមនាគមន៍កើន ៩,៦% ។ ផ្នែកនីហរណ៍អាហារិណកើន ១៥,២% ។ ផលិតផលគ្រឿងប្រើប្រាស់កើន ៥,៩% ។ ផ្នែកផលិតសម្លៀកបំពាក់កើន ២២,៨% ។ ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើន៣៣,២% ។ ផ្នែកថ្នាំជក់កើន១៣៦% ។ ផលិតយានយន្តកើន ១៩១% និងផ្នែកលក់គ្រឿងចក្រកើន៥៥,៦% ។ ផ្នែកលក់គ្រឿងឧបភោគបរិភោគកើន៦៧,៩% ។ ផ្នែកកសិកម្មកើន ៨៤,៧% ។ ផ្នែកលក់កេសដ្ឋៈកើន ៣១,២% ។ ផ្នែកផលិតម្ហូបអាហារកើន១៦% និងផ្នែកផលិតគ្រឿងចក្រកើន ៤០,៤% ។

ដើម្បីធានាបាននូវការប្រមូលគ្រប់តាមផែនការតាមច្បាប់កំណត់ សម្រាប់ឆ្នាំ ២០១៥ នោះអគ្គនាយកដ្ឋានពន្ធដារបានផ្តល់នូវអនុសាសន៍ និងណែនាំដល់នាយកដ្ឋានសាខាខេត្តខណ្ឌ ឲ្យខិតខំបន្តអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវ ក្នុងការបន្តពង្រឹងការប្រមូលពន្ធគ្រប់ប្រភេទ,ពង្រឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធធ្មើ។ បន្តពង្រឹងការធ្វើបច្ចុប្បន្នភាពសហគ្រាស,ធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យ។ បន្តលើកកម្ពស់និងបញ្ជ្រាបប្រព័ន្ធផ្គត់ផ្គង់ពន្ធ និងបន្តជំរុញប្រមូលពន្ធខាងវិស័យសំណង់ ។

វិស័យធនាគារ

មកដល់ពាក់កណ្តាលខែសីហានេះ មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមប្រមាណ ២៤៥ ស្ថាប័ន ក្នុងចំណោម ៤២០ ស្ថាប័ន បានមកដាក់ពាក្យសុំចុះបញ្ជីដើម្បីសុំការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី ២ កុម្ភៈ ឆ្នាំ ២០១៥ កន្លងមក ។

ប៉ុន្តែរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជាពុំទាន់មានការអនុញ្ញាតជាផ្លូវការណាមួយនៅឡើយទេ ព្រោះធនាគារជាតិនៃកម្ពុជាពុំទាន់បានជូនដំណឹងឱ្យច្បាស់លាស់ត្រឹមត្រូវ ព្រមទាំងចុះត្រួតពិនិត្យដល់ទីកន្លែងជាមុន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចផ្តល់ ឬមិនផ្តល់អាជ្ញាប័ណ្ណចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ។

វិស័យសំណង់

អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដីនយោបាយ និងសំណង់ បានឲ្យដឹងថា សំណង់ខ្ពស់ៗនៅរាជធានីភ្នំពេញបានកើនឡើងពី ៥៦១ អគារ កាលពីដំណាច់

ឆ្នាំ ២០១៤ មកដល់ប្រមាណ៦០០អគារនៅដំណាច់ឆ្នាំទី១ ឆ្នាំ ២០១៥ នេះ ។ ក្នុងចំណោមសំណង់ខ្ពស់ៗទាំងនេះ រួមមានៈសំណង់កម្ពស់ចាប់ពី ៥ ដល់ ៩ ជាន់មានចំនួន ៣៦២អគារ, សំណង់កម្ពស់ចាប់ពី១០ដល់១៩ជាន់មានចំនួន១៦៧ អគារ, សំណង់កម្ពស់ចាប់ពី ២០ ដល់ ២៩ ជាន់មាន ២១អគារ, សំណង់កម្ពស់ចាប់ពី ៣០ ដល់ ៣៩ ជាន់មាន ៨ អគារ និងសំណង់ចាប់ពី ៤០ ជាន់ឡើងទៅមាន ៤ អគារ ។

សំណង់ខ្ពស់ៗទាំងនេះ សំណង់ខ្លះបានបញ្ចប់ការសាងសង់ហើយ ឯសំណង់មួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការសាងសង់។ សំណង់ខ្ពស់ៗទាំងនេះពិតជាបានជួយផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញយ៉ាងឆាប់រហ័ស ។

ខណ្ឌដែលមានសំណង់ខ្ពស់ៗនាំមុខគេនៅរាជធានីភ្នំពេញ ដូចជា ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ ៧ មករា ខណ្ឌប្រសិទ្ធិកែវ ខណ្ឌប្រាសាទបាវ ខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ។

ចំណូលពីការលក់ប័ណ្ណចូលទស្សនាមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបានប្រកាសថា ក្នុងរយៈពេល ៧ ខែក្នុងឆ្នាំ ២០១៥ គិតចាប់ពីខែមករាដល់ខែកក្កដា ភ្ញៀវទេសចររទេសដែលបានទិញសំបុត្រចូលទស្សនាមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាបមានចំនួន ១២៣៨៣៨៦ នាក់ ដោយផ្តល់ចំណូលសរុបចំនួន ៣៥០៥៩២០០ ដុល្លារអាមេរិក។ ចំនួនអ្នកទេសចរនេះបើធៀបនឹងរយៈពេល ៧ ខែ ក្នុងឆ្នាំ ២០១៤ គឺមានការកើនឡើងជាង ២,០១% តែចំណូលបានថយចុះ ០,១០% ។

ដោយឡែក ភ្ញៀវទេសចររទេសចូលទស្សនាមណីយដ្ឋានអង្គរប្រចាំខែកក្កដាវិញមានចំនួន ១៥៣៩៥៩ នាក់គឺកើនឡើង៤,៤៦% បើធៀបនឹងខែកក្កដាឆ្នាំ ២០១៤។ រីឯចំណូលក្នុងខែកក្កដា ឆ្នាំ ២០១៥ មានចំនួន ៤៣២៤៨២០ ដុល្លារ គឺកើន ៤,២៨% បើធៀបនឹងខែកក្កដាឆ្នាំ ២០១៤ ។

គួររំលឹកថាកាលពីឆ្នាំ ២០១៣ មានភ្ញៀវទេសចររទេសសរុប ២០២១៧១៥ នាក់ ចូលទស្សនាមណីយដ្ឋានអង្គរ។ ចំណែកចំណូលប្រចាំឆ្នាំ ២០១៣ មានចំនួន ៥៧៦៨៧៦៨០ ដុល្លារ ។ រីឯឆ្នាំ ២០១៤ មានភ្ញៀវទេសចររទេសសរុប ២០៥៩៧០២ នាក់ និងទទួលបានចំណូល ៥៩៣៤២០០០ ដុល្លារ ។

លទ្ធផលបង្កើនផលស្រូវស្បា

មកដល់សប្តាហ៍ទី ៣ នៃខែសីហានេះ ការងារបង្កើនផលស្រូវដុវស្បានៅទូទាំងប្រទេសសម្រេចបានចំនួន ១៩៨៨៣៩៣ ហិកតា ស្មើនឹង ៧៧,៤៦% នៃផែនការ ២៥៦៧១៣០ហិកតា (តិចជាងឆ្នាំមុន៩៩៩.៣៦១ហិកតាគិតក្នុងរយៈពេលដូចគ្នា) ។

ខេត្តដែលដាំដុះបានច្រើនជាងគេគឺខេត្តបន្ទាយមានជ័យ ៩៩,៤៧% ហើយខេត្តដែលអនុវត្តបានតិចជាងគេគឺខេត្តប៉ៃលិន ៣៣,៩៥% ។

គួរកត់សម្គាល់ថា ការគូររាស់ដោយគ្រឿងយន្តក្នុងទូទាំងប្រទេសមានអត្រាប្រមាណ៨៩,៩៥% ។ រីឯការគូររាស់ដោយកម្លាំងសត្វពាហនៈប្រមាណ ១០,០៥% ។

ដោយឡែកការងារប្រមូលផលស្រូវស្រាលដើមរដូវ តាមបណ្តាខេត្តក្នុងទូទាំងប្រទេសរហូតមកដល់ពេលនេះសម្រេចបានចំនួន ៨១.៥៩៥ ហិកតាលើផ្ទៃដីអនុវត្តសរុប ៤៥៣.៣៩៦ ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៣០៧.៧៦១ តោន ។ ទិន្នផលគិតជាមធ្យម ៣,៧៧២ តោនក្នុងមួយហិកតា លើសឆ្នាំមុន ២០ គ.ក ក្នុងហិកតា ។

វិស័យអគ្គិសនីនៅកម្ពុជា ៖ នយោបាយនៃការអភិវឌ្ឍ បណ្តាប្រយម និងដំណោះស្រាយ



មជ្ឈមណ្ឌលវារីអគ្គិសនី ឬស្សីគ្រុំក្រោម ដែលមានអនុភាព ៣៣៨ មេហ្គាវ៉ាត់

រាជរដ្ឋាភិបាលកម្ពុជានិកាលទី ៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខ បានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យថាមពល ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយផ្ដោតទិសដៅជាសំខាន់ ទៅលើការបន្តសាងសង់ស្ថានីយ៍ផលិតអគ្គិសនីក្នុងស្រុក និងធ្វើសមាហរណកម្មប្រព័ន្ធថាមពលកម្ពុជាទៅក្នុងថាមពលរបស់តំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ សំដៅបង្កើតប្រភពថាមពលឲ្យបានគ្រប់គ្រាន់ និងមានស្ថេរភាពសម្រាប់កម្ពុជា ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញផែនការជំរុញដំណើរការអគ្គិសនីការ៉ូបនីយកម្មជនបទ តាមគោលដៅនៃវិស័យថាមពលពីឆ្នាំ ២០១៣ ដល់ ២០១៨ គឺពង្រីកការផ្គត់ផ្គង់អគ្គិសនី ពីបណ្តាញជាតិឲ្យដល់ភូមិចំនួន ៨០ % នៃចំនួនភូមិទាំងអស់ និងដោះស្រាយការផ្គត់ផ្គង់អគ្គិសនីដោយវិធីផ្សេងៗទៀតឲ្យបាន ១០ % នៃចំនួនភូមិទាំងអស់ លើគោលដៅ ១០០ % នៃភូមិនៅឆ្នាំ ២០២០ ហើយរហូតដល់ឆ្នាំ ២០៣០ មាន ៧០ % នៃគ្រួសារទាំងអស់ និងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ ។

ឯកឧត្តម **នី នរិន្ទ** ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានបណ្តាញតង់ស្យុងមធ្យម (២២ ឬ ៣៥ គីឡូវ៉ុល) ទាំងអស់ ទាំងខ្សែមេ និងទាំងខ្សែធម្មតាចំនួន ១៧,១១៦ គ.ម និងបណ្តាញតង់ស្យុងទាប (២២០ វ៉ុល) ទាំងអស់ចំនួន ១៧,០៧៥ គ.ម រួចហើយ ។ បណ្តាញទាំងនេះបានធ្វើឲ្យភូមិចំនួន ៨.៧៤៩ ភូមិ ត្រូវជា ៦២,១២ % នៃចំនួនភូមិទាំងអស់នៅកម្ពុជា បានទទួលការ ផ្គត់ផ្គង់អគ្គិសនី ។ ក្នុងចំនួនភូមិទាំង ៦២,១២ % ដែលមានខ្សែបណ្តាញចែកចាយរួចនេះមានផ្ទះចំនួន ១.៤៤ លានផ្ទះ (៤៥,៥៧%) បានភ្ជាប់ការផ្គត់ផ្គង់រួចហើយ ។ គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា គឺដើម្បីឈានទៅរក " ការផ្គត់ផ្គង់អគ្គិសនីមួយគ្រប់គ្រាន់ មានចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃសមរម្យទូទាំងព្រះរាជាណាចក្រកម្ពុជា " ។ បច្ចុប្បន្ននេះ អគ្គិសនីកម្ពុជាបានអភិវឌ្ឍន៍បណ្តាញតង់ស្យុងខ្ពស់ចំនួន១,៣០៤គ.មនិងអនុស្ថានីយ៍ចំនួន១៨កន្លែងរួចហើយ ដែលអាចប្រមូលផ្តុំប្រភពអគ្គិសនី ដែលនាំចូលប្រភពវារីអគ្គិសនីនៅតំបន់កំបាយ តំបន់គិរីម្យ និងតំបន់កោះកុង និងប្រភពអគ្គិសនីពីរោងចក្រជូងថ្ម



ទីស្នាក់ការកណ្តាលនៃអាជ្ញាធរអគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ

នៅខេត្តព្រះសីហនុ ដើម្បីបញ្ជូនទៅឲ្យអនុស្ថានីយ៍ នៅរាជធានីខេត្តចំនួន ១៤គឺភ្នំពេញ,កណ្តាល,កំពង់ស្ពឺ,តាកែវ,កំពត,កែប,កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,កំពង់ចាម,ព្រះសីហនុនិងកោះកុង ព្រមទាំងអាចបញ្ជូនទៅជួយផ្គត់ផ្គង់ឲ្យផ្នែកខ្លះនៃខេត្ត ៥ ទៀត ដែលនៅក្បែរគឺ ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន និងខេត្តកោះកុង ។ បច្ចុប្បន្ននេះ កំពុងអភិវឌ្ឍន៍បណ្តាញជាតិចំនួន ៤ គម្រោងទៀត គឺ ទី១ ពីកំពង់ចាមទៅក្រចេះ, ទី២ ពីក្រចេះទៅស្ទឹងត្រែង, ទី៣ ពីភ្នំពេញទៅក្រុងព្រះសីហនុ មួយខ្សែបន្ថែមទៀត និងទី៤ ពីភ្នំពេញទៅខេត្តស្វាយរៀង ក្រុងបាវិត កាត់តាមខេត្តព្រៃវែង ដើម្បី ទី១ ភ្ជាប់សក្តានុពលប្រភពវារីអគ្គិសនីនៅតំបន់ភូមិភាគឦសាន និងទី២ បង្កើតអនុស្ថានីយ៍ផ្ទាល់នៅខេត្តក្រចេះ,ស្ទឹងត្រែង, ព្រៃវែង និងស្វាយរៀង ។ តាមរយៈនៃការអភិវឌ្ឍន៍បណ្តាញជាតិនេះបានបើកឱកាសឲ្យយើងអាចអភិវឌ្ឍប្រភពអគ្គិសនីដ៏ជាបន្តបន្ទាប់ ។ អនុភាពប្រភពអគ្គិសនីដែលប្រទេសកម្ពុជាមាន បានកើនឡើងពី ១៨០ មេហ្គាវ៉ាត់



អនុស្ថានីយ៍អគ្គិសនី ត្រូវបានកសាងឡើងនៅតាមតំបន់ជាច្រើននៃផ្ទៃប្រទេស



ខ្សែបណ្តាញអគ្គិសនីតង់ត្រង់ខ្ពស់កំពុងត្រូវបាន តភ្ជាប់គ្រប់តំបន់ក្នុងប្រទេស

នៅឆ្នាំ២០០២ រហូតដល់ ១.៣៥៩ មេហ្គាវ៉ាត់ នៅដើមឆ្នាំ ២០១៥ ដែល ស្មើនឹងកំណើន ៧,៥ ដង ។ បរិមាណប្រភពថាមពលដែលកម្ពុជាបាន ប្រើប្រាស់នៅឆ្នាំ២០១៤ មានចំនួន ៤,៨៧៣ លានគីឡូវ៉ាត់ម៉ោងដែលស្មើ នឹង៨៨ ដង ធៀបទៅនឹងបរិមាណប្រភពថាមពលដែលកម្ពុជាបានប្រើប្រាស់ នៅឆ្នាំ២០០២ ដែលមានត្រឹមតែជាង ៦០០ លានគីឡូវ៉ាត់ម៉ោង ។

ឯកឧត្តម **កែវ គនៈ** ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក អគ្គិសនីកម្ពុជាបានថ្លែងឲ្យដឹងថាក្នុងរយៈពេលថ្មីៗនេះ រដ្ឋនានានៃវិស័យ អគ្គិសនីសំខាន់ៗ បានលេចជាប្រធានឡើងនោះគឺនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៥ អគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការអនុស្ថានីយ៍ថ្មីមួយទៀត នៅក្បែរក្រុងប៉ោយប៉ែត មានសមត្ថភាពផ្គត់ផ្គង់រហូតដល់ ៥០ MW ឬ ៤៥ MW ។ តំបន់ជាយថ្ងៃនេះនឹងទទួលបានថាមពលអគ្គិសនីពីប្រភពរបស់ ជាតិយើង ជាពិសេសវារីអគ្គិសនីតាមរយៈខ្សែបណ្តាញតង់ត្រង់ខ្ពស់ ២៣០ គីឡូវ៉ាត់ និង ១១៥ គីឡូវ៉ាត់ ជំនួសឲ្យការនាំចូលថាមពលពីប្រទេស ថៃដែលជួនកាលមានការអាក់អន្តរដោយគេក៏ខ្វះខាតដែរ។ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានដាក់ឲ្យដំណើរការត្រង់ស្តូម៉ាទ័រ មួយគ្រឿងបន្ថែមទៀតដែលមានអនុភាព ៥០ MVA នៅអនុស្ថានីយ៍កំពង់ចាម ដែលអនុញ្ញាតឲ្យអគ្គិសនីកម្ពុជាអាចផ្គត់ផ្គង់រហូតដល់ ១០០ MVA ឬ ៩០ មេហ្គាវ៉ាត់ សម្រាប់ខេត្តកំពង់ចាម និងខេត្តផ្សេងៗទៀតនៅជុំវិញតំបន់ នោះ ស្របពេលដែលតម្រូវការបានកើនឡើងខ្ពស់ជាងរាល់ថ្ងៃ ។ នៅថ្ងៃ ទី ៦ ខែសីហា ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានធ្វើការផ្គត់ផ្គង់ពីរោងចក្រវារី អគ្គិសនីស្ទឹងឬស្សីជ្រំក្រោម បណ្តាញតង់ត្រង់មធ្យម ២២ គីឡូវ៉ាត់ មកជូន ប្រជាជនក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុងដែលអនុញ្ញាតឲ្យបន្ថយការផ្គត់- ផ្គង់ពីប្រទេសថៃ ។ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៥ ក្រុមការងារអគ្គិសនី កម្ពុជា និងអគ្គិសនីឡាវ បានភ្ជាប់ការនាំថាមពលប្រើប្រាស់នៅខេត្តព្រះ- វិហារ ។ បណ្តាញតង់ត្រង់ខ្ពស់ពីឡាវ គឺ ១១៥ គីឡូវ៉ាត់ (បង្គោលកម្ពស់ ៧១ ម៉ែត្រ និងឆ្លងកាត់ដៃទន្លេមេគង្គចំនួន ៥ ដែលក្នុងនោះនៅព្រំដែន ៨១០ ម៉ែត្រ) ប៉ុន្តែដាក់ដំណើរការដំបូង ២២ គីឡូវ៉ាត់ អាចបញ្ជូនថាមពល ដល់ ១០ មេហ្គាវ៉ាត់ និងជំហានទី ២ (ឆ្នាំ២០១៧ នឹងដាក់ឲ្យដំណើរការ ១១៥ គីឡូវ៉ាត់ មកដល់ទីរួមស្រុកនៃប អាចបញ្ជូនថាមពលដល់ ៥០ មេ- ហ្គាវ៉ាត់) និងជំហានទី ៣ (ឆ្នាំ២០១៨)សាងសង់ បណ្តាញ ១១៥ គីឡូវ៉ាត់ ដល់កំពង់ធំ ដែលអាចបញ្ជូនថាមពលពីបណ្តាញជាតិកម្ពុជា ជាពិសេសពី ប្រភពវារីអគ្គិសនី ត្រឡប់ទៅប្រើប្រាស់នៅខេត្តព្រះវិហារ តាមបណ្តាញ

ហើយក៏អាចមានលទ្ធភាពផ្តោះប្តូរថាមពលជាមួយអគ្គិសនីឡាវវិញដែរ ។ ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ ក្នុងការអភិវឌ្ឍវិស័យអគ្គិសនី នៅកម្ពុជា ត្រូវរក្សាបាននូវតុល្យភាពរវាងប្រភពអគ្គិសនី និងបណ្តាញជាតិ បណ្តាញបញ្ជូនរង និងទាំងបណ្តាញចែកចាយ ការអភិវឌ្ឍវិស័យនេះត្រូវតែ បើកចំហ និងទាក់ទាញឲ្យមានការចូលរួមវិនិយោគពីគ្រប់ផ្នែក ទាំងរដ្ឋ និង ឯកជន និងទាំងរដ្ឋចម្រុះឯកជន ព្រោះយើងត្រូវការទុនវិនិយោគរាប់ពាន់ លានដុល្លារសម្រាប់អភិវឌ្ឍន៍ប្រភពអគ្គិសនី រាប់ពាន់លានដុល្លារសម្រាប់ ធ្វើការអភិវឌ្ឍអនុស្ថានីយ៍ និងបណ្តាញបញ្ជូន និងរាប់ពាន់លានដុល្លារ ទៀតសម្រាប់ធ្វើការអភិវឌ្ឍបណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ ។ អាស្រ័យដោយរាជរដ្ឋាភិបាលពុំអាចរកថវិកាគ្រប់គ្រាន់ដើម្បីវិនិយោគលើ ការអភិវឌ្ឍទាំងអស់ក្នុងវិស័យអគ្គិសនី ហេតុនេះចាំបាច់ត្រូវទាក់ទាញការ ចូលរួមពីវិស័យឯកជន ទាំងក្នុងស្រុក និងក្រៅស្រុក។ រាជរដ្ឋាភិបាលក៏បាន ដាក់ចេញផែនការកែសម្រួលថ្លៃអគ្គិសនី ដោយអនុវត្តផែនការបន្ថយអត្រា និងគំលាតតម្លៃលក់អគ្គិសនីលើការផ្គត់ផ្គង់អគ្គិសនីទាំងឡាយ ដែលយក ប្រភពអគ្គិសនីចេញពីប្រភពអគ្គិសនីរបស់បណ្តាញជាតិ សម្រាប់ឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ។ ផែនការនេះ មានគោលដៅបន្ថយថ្លៃលក់អគ្គិ- សនីនៅតំបន់ទទួលប្រភពអគ្គិសនីពីការអភិវឌ្ឍ (គឺបណ្តាញជាតិ) ឲ្យមាន ថ្លៃកាន់តែទាប មានគំលាតខុសគ្នាកាន់តែតិច មានការអនុគ្រោះដល់គ្រូ- សារក្រីក្រ និងអនុគ្រោះដល់ការបូមទឹកធ្វើកសិកម្ម និងមានគោលដៅជំរុញ ពង្រីកការបញ្ជូនប្រភពអគ្គិសនី ពីបណ្តាញជាតិនេះឲ្យគ្រប់ដណ្តប់ទូទាំង ប្រទេស។ ទោះបីមានការអភិវឌ្ឍក៏ចម្រើនបែបនេះក៏ដោយបញ្ហាប្រឈម មួយចំនួននៅតែកើតឡើង ដែលធ្វើឲ្យប្រជាជនជាអ្នកប្រើប្រាស់អគ្គិសនី មានការថ្លាក់ថ្លាក់ មានចម្ងល់ទៅលើបញ្ហាការអនុញ្ញាតឲ្យសេវាការអគ្គិសនី ឯកជនធ្វើការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់នានា បញ្ហាអាក់អន្តរក្នុងការ ផ្គត់ផ្គង់អគ្គិសនី និងបាតុភាពអំពីថ្លៃអគ្គិសនីកើនឡើង និងការសង្ស័យថា អ្នកផ្គត់ផ្គង់អគ្គិសនីលួចបន្លំបង្កើនចំនួនប្រើប្រាស់អគ្គិសនី ។ ចំពោះបញ្ហា ប្រឈមទាំងនេះ ក៏យើងត្រូវពិនិត្យដើម្បីឲ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធ បណ្តាញជាតិ បានចាប់ផ្តើមដំបូងនៅឆ្នាំ ២០០៧ ២០០៨ រហូតមកដល់ ពេលនេះ គឺមានរយៈពេលត្រឹមតែ ៨ ឆ្នាំប៉ុណ្ណោះ ។ ការអាក់អន្តរការផ្គត់ ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួន គឺដោយសារភាពចាំបាច់ក្នុងការកាត់ ចរន្តអគ្គិសនីដើម្បីធ្វើការជួសជុល ដើម្បីបន្ថែមហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងចែកចាយថ្មី និងដើម្បីពង្រីកសមត្ថភាពផ្គត់ផ្គង់ ។ ព្រមជាមួយនោះមាន ការអាក់អន្តរដោយបាតុភាពគ្រោះធម្មជាតិ ដោយកំណើននៃការប្រើ- ប្រាស់របស់តំបន់កើនឡើងលើសពីអនុភាពរបស់ត្រង់ស្តូ ការអាក់អន្តរ



សកម្មភាពរបស់បណ្តាញអគ្គិសនី



តម្រូវការប្រើប្រាស់អគ្គិសនី មានការកើនឡើងយ៉ាងខ្លាំង

ដោយសារការប្រើប្រាស់តាមគោលការណ៍របស់ប្រជាពលរដ្ឋនីមួយៗ កើនឡើងលើសពីអនុភាពកំណត់ដោយឧបករណ៍ការពារ ។ ចំពោះតំបន់មួយចំនួន ដែលប្រើប្រាស់ប្រភពអគ្គិសនីនាំចូលអគ្គិសនីពីប្រទេសវៀតណាម បច្ចុប្បន្នមានការអាក់អន់យ៉ាងខ្លាំង ដោយសារកំណើននៃការប្រើប្រាស់លើសពីអនុភាពដែលគេអាចផ្តល់ឲ្យបាន ។ ចំពោះការថ្លាថ្នាក់របស់ប្រជាជនខ្លះដែលបានដាក់ការសង្ស័យថា អ្នកផ្គត់ផ្គង់អគ្គិសនីធ្លាប់ចរន្តអគ្គិសនីញឹកញាប់ពីព្រោះចង់ឲ្យនាឡិកាអគ្គិសនីដើរលឿននោះ ការពិតគឺគ្មានបញ្ហារបៀបនេះទេ ពីព្រោះអ្នកផ្គត់ផ្គង់អគ្គិសនីទាំងរដ្ឋ និងទាំងឯកជនបើមិនមានការចាំបាច់ គេនឹងមិនផ្តាច់ចរន្តអគ្គិសនីទេ ពីព្រោះការផ្តាច់ចរន្តម្តងៗធ្វើឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីខាតបង់ច្រើនជាងអ្នកប្រើប្រាស់អគ្គិសនី ។ ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋមួយចំនួនថា ថ្លៃអគ្គិសនីប្រចាំខែកើនឡើងជារៀងរាល់ខែ ពេលខ្លះថា កើនឡើងលើសខែមុនពីរ ឬបីដងនោះអាជ្ញាធរអគ្គិសនីបានពន្យល់ថា អគ្គិសនីគឺជាទំនិញមួយដូចទំនិញដទៃទៀតដែរ គ្រាន់តែទំនិញអគ្គិសនីមើលមិនឃើញ ស្ទាបមិនបាន ធ្វើឲ្យអ្នកមិនយល់អំពីបច្ចេកទេសអគ្គិសនីអាចមានការសង្ស័យ ។ ចំនួនអគ្គិសនីដែលទិញ និងលក់គ្រប់ដំណាក់កាល ត្រូវវាស់ឡើងដោយជញ្ជីងឡើងអគ្គិសនី (នាឡិកាស្ទង់) ដូចការទិញទំនិញអង្ករ ត្រី សាច់ ដែលត្រូវឡើងដោយជញ្ជីងទំងន់ដែរ ។ រហូតដល់ពេលនេះ ការលក់ទិញរវាងអ្នកផលិត ជាមួយអ្នកបញ្ជូន និងរវាងអ្នកបញ្ជូនជាមួយអ្នកចែកចាយ ពុំដែលមានបញ្ហាភ័យកើតឡើងទេ ដោយសារតែភាគីទាំងពីរត្រូវបានតំណាងដោយវិស្វកម្មអគ្គិសនីដែលយល់ដឹងអំពីបញ្ហានេះ ។ ប៉ុន្តែមានកើតឡើងក្នុងការទិញលក់រវាងប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី ដែលមិនទាន់យល់អំពីបច្ចេកទេសអគ្គិសនី ជាមួយអ្នកផ្គត់ផ្គង់អគ្គិសនី ។ ទាក់ទងបញ្ហានេះ មានករណីពីរកើតឡើង គឺ៖ ទី១ ការប្រើប្រាស់របស់អ្នកប្រើប្រាស់ជាក់ស្តែង គឺបានប្រើប្រាស់កើនច្រើនដូច្នោះមែន ប៉ុន្តែជាអារម្មណ៍មិនទទួលស្គាល់ថាខ្លួនបានប្រើប្រាស់ច្រើន និងទី២ ក៏អាចមានករណីអ្នកផ្គត់ផ្គង់អគ្គិសនីដែលមានបំណងមិនល្អ អាចកែច្នៃលូចបន្លំបង្កើនចំនួនលេខប្រើប្រាស់អគ្គិសនីផងដែរ ។ ដូច្នោះប្រសិនបើអ្នកប្រើប្រាស់មិនទទួលស្គាល់ថាខ្លួនបានប្រើច្រើន រួចអ្នកផ្គត់ផ្គង់អគ្គិសនីប្រាកដប្រជាថា ខ្លួនមិនបានកែច្នៃលូចបន្លំបង្កើនចំនួនលេខប្រើប្រាស់អគ្គិសនីទេនោះ ភាគីទាំងពីរនឹងទាមទារកខុសត្រូវរៀងៗខ្លួនហើយដែលចាំបាច់ភាគីទាំងពីរត្រូវស្វែងយល់និងដោះស្រាយបញ្ហានេះទៅតាមគោលការណ៍ និងនីតិវិធីដោះស្រាយ ដែលមានជាធរមាននៅប្រទេសកម្ពុជា និងជានីតិវិធីដែលបណ្តាប្រទេសនានាលើពិភពលោកគេកំពុងអនុវត្តដែរ ។ ការដោះស្រាយជាចម្បង គឺប្រើប្រាស់ជញ្ជីងឡើងអគ្គិសនីដែលយើងហៅថា នាឡិកាស្ទង់អគ្គិសនីដើម្បីវាស់ឡើង



អាជ្ញាធរអគ្គិសនីកម្ពុជាតភ្ជាប់បណ្តាញអគ្គិសនីដល់ផ្ទះជួលរបស់កម្មករ

នឹងកត់ត្រាទុករួចគួរលេខប្រើប្រាស់ក្នុងមួយខែដែលវាស់ និងកត់ត្រាដោយជញ្ជីងឡើងនេះ ត្រូវបានគេយកទៅធ្វើវិក័យប័ត្រដើម្បីឲ្យអ្នកប្រើប្រាស់ទូទាត់ ។ ដូច្នោះបរិមាណប្រើប្រាស់អគ្គិសនីដែលអ្នកលក់ស្រង់យកទៅធ្វើវិក័យប័ត្រទារប្រាក់ពីអ្នកទិញត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះ អាចពាក់ព័ន្ធជាមួយមូលហេតុ ៣ ប៉ុណ្ណោះ គឺ៖ ទី១ តើអគ្គិសនីដែលប្រើប្រាស់ពិតជាវត់កាត់នាឡិកាស្ទង់ទាំងអស់ឬទេ? ទី២ តើនាឡិកាស្ទង់អគ្គិសនីត្រឹមត្រូវឬទេ? និងទី៣ តើអ្នកកត់លេខពីនាឡិកាស្ទង់អគ្គិសនីកត់បានត្រឹម ត្រូវឬទេ? ។ ដើម្បីឲ្យដឹងថា នាឡិកាស្ទង់អគ្គិសនីមួយត្រឹមត្រូវ ឬមិនត្រឹមត្រូវត្រូវមានលក្ខណៈពីរ គឺទី១ តើនាឡិកាស្ទង់នោះដំណើរការដោយត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឬទេ? និងទី២ តើការប្តូរបេលីប្រអប់នាឡិកាស្ទង់ផ្ទាល់មានការដាច់ និងធានាថាមិនមាននរណាប៉ះពាល់ផ្ទៃក្នុងរបស់វា ឬទេ? ។ ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកប្រើប្រាស់អគ្គិសនីកម្ពុជាកំពុងពិនិត្យលទ្ធភាពរៀបចំឲ្យមានទីភ្នាក់ងារបរទេស JACK រៀបចំមន្ទីរពិសោធន៍សម្រាប់ផ្ទៀងផ្ទាត់នាឡិកាស្ទង់ដែលមានទំនាស់រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ។

ជាការពិតណាស់ ការអភិវឌ្ឍវិស័យថាមពលនៅប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង បើទោះបីជាមិនទាន់បម្រើបានទាំងស្រុងនូវសំណូមពរប្រើប្រាស់របស់ប្រជាជន ប៉ុន្តែគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺខិតខំធ្វើយ៉ាងណាជំរុញវិស័យនេះឲ្យកាន់តែមានសកម្មភាពរស់រវើក ប្រកបដោយស្ថិរភាព និងការជឿទុកចិត្ត ដោយការពារឲ្យបាននូវផលប្រយោជន៍ និងភាពយុត្តិធម៌ទាំងសម្រាប់អ្នកផលិត អ្នកបញ្ជូន អ្នកចែកចាយ និងអ្នកប្រើប្រាស់ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរុងរឿងតទៅអនាគត ។

ការរៀបចំប្រព័ន្ធប្រៃសណីយ៍ ខ្សែអាណត្តិសេវា:ទំនើប និងប្រកបដោយគុណភាព



ឯកឧត្តម ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាក់ខ្សែដំណើរការសេវាដឹកជញ្ជូនអ្នកដំណើររបស់ប្រៃសណីយ៍កម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៥ នេះ បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដែលជាវិស័យអាទិភាព និងជាឆ្លឹះខ្ពង់ខ្ពស់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត ក្នុងនោះវិស័យប្រៃសណីយ៍កម្ពុជាកំពុងអនុវត្តកម្មវិធីកំណែទម្រង់របស់ខ្លួន ដើម្បីធ្វើទំនើបកម្មអាជីវកម្មសេវាកម្មប្រៃសណីយ៍ទូទាំងប្រទេស ។

សកម្មភាពកំណែទម្រង់វិស័យប្រៃសណីយ៍កម្ពុជាដែលបានអនុវត្តមកដល់ពេលនេះទទួលបាននូវលទ្ធផលល្អជាច្រើន ជាពិសេសលើភាពជឿទុកចិត្តចំពោះសមិទ្ធផលដែលក្រសួងប្រៃសណីយ៍សម្រេចបានចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៥ មក ។

ជាអាទិ៍ថ្មីកន្លងមកនេះ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតឈ្មោះមុខគេនៅកម្ពុជា Telcotech ដែលជាកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុន Ezeecom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការបង្កើតខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ីកម្ពុជា ថៃ (MCT) ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ប្រព័ន្ធខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រ នឹងនាំមកនូវអ៊ីនធឺណេតដែលមានល្បឿនលឿន និងតម្លៃសមរម្យជូនដល់ប្រជាជនកម្ពុជា ព្រមទាំងតភ្ជាប់បណ្តាញទៅកាន់ប្រទេសដទៃទៀតនៅលើពិភពលោក ដែលមិនធ្លាប់មានកន្លងមកនៅក្នុងប្រទេសកម្ពុជា។ ខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រ MCT នឹងត្រូវចំណាយទឹកប្រាក់ជិត ៧០ លានដុល្លារ សម្រាប់ដំណើរការនោះ គឺជាជំហានចុងក្រោយនៅក្នុងផែនការយុទ្ធសាស្ត្រ ៣ ដំណាក់កាលរបស់ក្រុមហ៊ុន Telcotech ដើម្បីលើកកម្ពស់ការតភ្ជាប់បណ្តាញអ៊ីនធឺណេតនៅកម្ពុជា។ ក្រុមហ៊ុន Telcotech គ្រោងនឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន១៥លានដុល្លារទៅ ២០ លានដុល្លារ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល ២ ឆ្នាំ ។ ប្រព័ន្ធខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រ MCT នឹងភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង តាមរយៈខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រដំបូងរបស់ខ្លួន។ ប្រព័ន្ធនេះនឹងចាប់ផ្តើមនូវយុគសម័យថ្មីមួយនៃការតភ្ជាប់អ៊ីនធឺណេតដែលមានល្បឿនលឿន និងការប្រើប្រាស់កាន់តែទូលំទូលាយសម្រាប់ការទទួលបានព័ត៌មាន និងសេវាកម្មល្អប្រសើរជាងមុនចំពោះគ្រប់អាជីវកម្មទាំងអស់។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសនៅទូទាំងតំបន់ផងដែរ ក្នុងការតភ្ជាប់បណ្តាញជាមួយប្រទេសកម្ពុជា និងបើកឱកាសសម្រាប់ធ្វើការផ្លាស់ប្តូរវប្បធម៌ដៃគូអាជីវកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងទ្រង់ទ្រាយផ្សេងទៀត ។ ខណៈដែលសហគមន៍អាស៊ានកាន់តែខិតជិតមកដល់នៅក្នុងឆ្នាំនេះ ខ្សែកាប៊ីអុបទិក



ទីស្នាក់ការទូរគមនាគមន៍កម្ពុជា

ក្រោមបាតសមុទ្រ MCT នឹងផ្តល់ភាពងាយស្រួលសម្រាប់មនុស្សនៅទូទាំងតំបន់ធ្វើទំនាក់ទំនងគ្នាតាមរយៈមធ្យោបាយថ្មី និងទំនើបនេះ ។ ខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រMCTដែលនឹងប្រើប្រាស់សមត្ថភាពពិសេសរបស់ខ្លួនក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿន ១០០ ជីហ្គាបៃ និងយ៉ាងហោចណាស់ ៣០ តេរ៉ាប៊ីតនោះ ត្រូវបានគេរំពឹងថានឹងក្លាយជាការលើកកម្ពស់កំណើនអាជីវកម្មថ្មីមួយ ដែលមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅជុំវិញតំបន់ផងដែរ។ ខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រ MCT នេះត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រតិបត្តិការនៅដំណាច់ឆ្នាំ ២០១៦ ។

តាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសអាស៊ានទាំង១០លើអត្រាអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទចល័តរីឯចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតបានហាក់ឡើងពី ៣២០.០០០ នាក់ ក្នុងឆ្នាំ ២០១០ មកដល់ ៥.០៧៤.៦០០ នាក់គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៥ គិតត្រឹមឡើងដល់ជិត ១៦ ដង ។ បច្ចេកវិទ្យាថ្មី ៤G ជាដើមកំពុងត្រូវបានបញ្ចូលក្នុងទីផ្សារ ហើយបន្ថែមពីលើបណ្តាញខ្សែកាប៊ីអុបទិកដែលមានប្រវែងជាង ២ ម៉ឺនគីឡូម៉ែត្រក្នុងទូទាំងប្រទេសកម្ពុជា និងត្រូវភ្ជាប់ដោយខ្សែកាប៊ីអុបទិកក្រោមបាតសមុទ្រដែលនឹងអនុញ្ញាតឲ្យសេវាអ៊ីនធឺណេតរីតលឿន និងរឹតតែខ្លាំងថែមទៀត ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័តនូវផែនការមេស្តីពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់កម្ពុជា ឆ្នាំ ២០២០ ដែលមានអាទិភាពសំខាន់ក្នុងសេវាអេឡិចត្រូនិច ឬ (អ៊ី-សេវា-E-service) មានដូចជា E-gorverment, E-commer, E-education, E-tourism។ ដំណើរឆ្ពោះទៅកាន់ការធ្វើសុខដុមនីយកម្មក្រោយ



តម្រូវការប្រើប្រាស់ទូរស័ព្ទដៃនៅកម្ពុជា មានការកើនឡើងខ្ពស់

៧០០ MHz សម្រាប់ការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនចល័ត (mobile broadband) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតគឺជាការខិតខំមួយទៀតដើម្បីពង្រីកនូវមធ្យោបាយទទួល និងចែករំលែកព័ត៌មាន និងទិន្នន័យ ។ កម្ពុជាដែលមានពលរដ្ឋតែជាង ១៤ លាននាក់ ក៏ប៉ុន្តែមានអ្នកទិញទូរស័ព្ទដៃប្រើប្រាស់ដល់ទៅ ២០ លាន ២ សែន គ្រឿង កាលពីឆ្នាំ ២០១៤ គឺចំនួនអ្នកទិញទូរស័ព្ទប្រើប្រាស់កើនឡើង ៦% រៀងរាល់ឆ្នាំក្នុងនោះមានក្រុមហ៊ុនចែកចាយសេវាអ៊ីនធឺណិត២៧និងមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល៥លាននាក់។ការកើនឡើងចំនួនក្រុមហ៊ុនសេវាអ៊ីនធឺណិតពីមួយឆ្នាំទៅមួយឆ្នាំ បានទាញតម្លៃនៃការប្រើប្រាស់អ៊ីនធឺណិតឱ្យធ្លាក់ចុះជាបន្តបន្ទាប់។ បើធ្វើការប្រៀបធៀបតម្លៃនាពេលបច្ចុប្បន្ននេះទៅនឹងតម្លៃនាទសវត្សរ៍ឆ្នាំ ៩០ វិញ គេសង្កេតឃើញថា តម្លៃខុសគ្នាច្រើនណាស់។ កាលនោះអ្នកប្រើប្រាស់ច្រើនអាចចំណាយប្រាក់កាសអស់រាប់រយដុល្លារអាមេរិកក្នុងមួយខែ ផ្ទុយពីពេលបច្ចុប្បន្ន គេអាចចំណាយអស់ត្រឹមតែ ៥ ដុល្លារ ១០ ដុល្លារ ឬ ២០ ដុល្លារ គឺពួកគេអាចប្រើប្រាស់បានច្រើន។ ភាពប្រកួតប្រជែងបានធ្វើឲ្យតម្លៃថយចុះអតិថិជនអាចប្រើប្រាស់បានច្រើនទាំងសម្រាប់កិច្ចការទំនាក់ទំនងទូទៅ និងទាំងកិច្ចការជំនួញនានា ។ កិច្ចការជំនួញរបស់ប្រជាជនរីកចម្រើនទៅមុខពេលនោះ សេដ្ឋកិច្ចជាតិទាំងមូលក៏រីកចម្រើនដែរ មានន័យថាតម្លៃប្រើប្រាស់អ៊ីនធឺណិតធ្លាក់ចុះនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម **លោក ហ៊ុន ម៉ាណែត** អគ្គនាយកប្រៃសណីយ៍បានបង្ហាញឲ្យដឹងថាប្រៃសណីយ៍កម្ពុជាមានភារកិច្ចចម្បង គឺអនុវត្តកម្មវិធីកំណែទម្រង់វិស័យប្រៃសណីយ៍ដើម្បីរួមចំណែកធ្វើទំនើបកម្មអាជីវកម្មសេវាកម្មប្រៃសណីយ៍ទូទាំងប្រទេស។ ប្រៃសណីយ៍កម្ពុជាបានបម្រើសេវាដល់អតិថិជនទូទាំងប្រទេសដោយរកចំណូលសរុបប្រចាំឆ្នាំ ២០១៤ មានចំនួន ៥,១៩៨,៥០៦,៥៥ ដុល្លារអាមេរិក ធៀបនឹងផែនការប្រចាំឆ្នាំ ២០១៤ មានចំនួន ៤ ,៥៨៨, ២៧៦,៧០ ដុល្លារអាមេរិកលើសផែនការ១៣.៣០ % ។ ចំណូលសរុបប្រចាំឆ្នាំ ២០១៤ ធៀបនឹងឆ្នាំ២០១៣ បានកើនឡើងចំនួន១៣.៩៣ % ។ ប្រាក់ចំណេញប្រចាំឆ្នាំ២០១៤ សរុបចំនួន ៣៤៣,១៥៣,៨៩ដុល្លារអាមេរិក ធៀបនឹងឆ្នាំ ២០១៣ ចំណេញប្រចាំឆ្នាំចំនួន ២០១,៨៣៤,៤៣ ដុល្លារអាមេរិកកើនឡើង ៧០.០២ % ។

ឯកឧត្តម**ប្រាក់ សុខុន** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលប្រៃសណីយ៍កម្ពុជាទទួលបានប្រាក់ចំណេញ ៤ ឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១១មកដល់ឆ្នាំ២០១៤ , បានផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិក គឺប្រាក់ខែទី១៣,បានដំឡើងប្រាក់បៀវត្សរ៍ដល់និយោជិតជារៀងរាល់ឆ្នាំ,នៅសល់ទុនវិនិយោគ,ទិញរថយន្តបាន ១០ គ្រឿង សម្រាប់ដឹកបញ្ជីក្នុងស្រុកផ្ទាល់ខ្លួន ព្រមទាំងបំពាក់បច្ចេកវិទ្យាព័ត៌មានដល់គ្រប់សាខាភាគីនានាខេត្ត។ ឯកឧត្តម **ប្រាក់ សុខុន** បានគូសបញ្ជាក់បន្ថែមថា ជោគជ័យដែលប្រៃសណីយ៍កម្ពុជាទទួលបាន ៤ ឆ្នាំជាប់គ្នានេះភាគច្រើនគឺបានមកពីការធ្វើអាជីវកម្មរបស់សេវាកម្មប្រៃសណីយ៍ ។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញថា ការប្រែប្រួលយ៉ាងឆាប់រហ័សនូវវិស័យបច្ចេកវិទ្យា ទាមទារឲ្យប្រៃសណីយ៍កម្ពុជាត្រូវឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងការប្រែប្រួលទាំងនោះ ទាំងការងារដឹកនាំការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងដំណើរការការងារ។ការគិតគូរលើការបំពាក់បច្ចេកវិទ្យាថ្មី ឲ្យសមស្របទៅនឹងសេចក្តីត្រូវការក្នុងអាជីវកម្ម និងគួរធ្វើការពិចារណាផងដែរ ពោលគឺធ្វើការសិក្សាអំពីការដាក់ទុនវិនិយោគក្នុងការបំពាក់បច្ចេកវិទ្យាថ្មីឧបករណ៍ទំនើបៗ និងផលដែលនឹងទទួលបានមកវិញនូវការដែលបំពាក់បច្ចេកវិទ្យាថ្មីទាំងនោះ។

ឯកឧត្តម **ប្រាក់ សុខុន** បានមានប្រសាសន៍ថា ក្រសួងបានប្តេជ្ញាចិត្តខិតខំបណ្តុះបណ្តាលជំនាញដល់មន្ត្រីក្រោមឱវាទ ឲ្យដើរទាន់មហិច្ឆតាបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមមិត

ខ្ពស់ក្នុងឆ្នាំ ២០៣០ ដោយផ្អែកលើការវិវត្តន៍ប្រែប្រួលនៃចរនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងផ្អែកលើការការពារដែលធានានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមយុទ្ធសាស្ត្រតុកកោណដំណាក់កាលទី ៣ ។ បញ្ហាប្រឈមជាច្រើនដែលបន្ទុកពីអាណត្តិមុនយើងត្រូវតែរួមគ្នាដោះស្រាយឲ្យបានច្បាស់លាស់ទាំងអស់គ្នានៅអាណត្តិនេះ មានន័យថាយើងត្រូវប្រមើលមើលសម្រាប់អនាគតហេតុនេះ ក្នុងន័យកំណែទម្រង់ស៊ីជម្រៅ ក្រសួងនឹងខិតខំកសាងនូវគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិការអភិវឌ្ឍ និងការបង្កើនសមត្ថភាព ធនធានមនុស្ស ប្រសិទ្ធភាពនៃបញ្ញត្តិកម្ម ដើម្បីដំណើរឆ្ពោះឲ្យទាន់មហិច្ឆតាបច្ចេកវិទ្យាទំនើបទាន់សម័យ ។ ការបណ្តុះបណ្តាលធនធានមនុស្ស ការកែប្រែទម្លាប់កែប្រែគំរិយាបចរបស់មនុស្សគឺជាការងារដែលយើងគិតថាមានសារៈសំខាន់នៅក្នុងស្ថាប័នរបស់យើង ។

ប្រសិនបើយើងមានសមត្ថភាពយើងនឹងរកឃើញនូវបញ្ហាប្រឈមនានាជាច្រើន ដូចជាបទល្មើសកេងចំណេញក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ បទឧក្រិដ្ឋផ្សេងៗពាក់ព័ន្ធនឹងការបំបាក់អំពើអសកម្មនានា ការគ្រប់គ្រង ការប្រកួតប្រជែងក្នុងលក្ខណៈស្មោះត្រង់ ការបំពាក់ និងការធ្វើទំនើបកម្មឧបករណ៍សម្ភារៈប្រកបដោយគុណភាព និងប្រសិទ្ធភាព ការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ការបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ ក្នុងក្របខណ្ឌអាស៊ាន និងជាមួយអន្តរជាតិជាដើម ដែលទាំងអស់នេះជាទិសដៅដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវតែធ្វើការកែទម្រង់ និងអនុវត្ត ។

ឯកឧត្តម **ប្រាក់ សុខុន** បន្តថា គោលដៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គឺបន្តរៀបចំប្រព័ន្ធប្រៃសណីយ៍ឲ្យមានលក្ខណៈទំនើបប្រកបដោយគុណភាព ស្របតាមស្តង់ដារអន្តរជាតិ ជួយប្រជាពលរដ្ឋអាចប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីវិស័យនេះបានគ្រប់ៗគ្នា បន្តជ្រឹងនិងកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដោយជំរុញការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន, កសាង និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្តឹងខ្ពង់,បង្កើនសហប្រតិបត្តិការលើកទឹកចិត្តការវិនិយោគរបស់វិស័យឯកជន ដើម្បីបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និងគមនាគមន៍ ដោយជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាទំនើបនាសម័យនេះ ។



ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន EZICOM

យុទ្ធសាស្ត្រកៀរគរ ចំណូលពន្ធដោតលើគោលការណ៍បួនចំណុច



ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ

ពន្ធមិនត្រឹមជាប្រភពចំណូលដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេ តែមានតួនាទីដ៏សំខាន់ក្នុងវិស័យការពារប្រទេសទៀតផង។

ដូច្នេះហើយ រាជរដ្ឋាភិបាលអាណត្តិទី៥ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះកំណែទម្រង់ការគ្រប់គ្រងចំណូលពន្ធពិតជាមានតួនាទីសំខាន់ ក្នុងការរួមចំណែកដល់ដំណើរការជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង ការអភិវឌ្ឍ និងកិច្ចការពារប្រទេសរបស់កម្ពុជា ។

ជាក់ស្តែងសកម្មភាពកំណែទម្រង់ការគ្រប់គ្រងចំណូលពន្ធ ដែលបានអនុវត្តនៅពេលនេះ បានបង្ហាញចេញនូវលទ្ធផលប្រសើរជាច្រើនលើផ្នែកភាពជឿទុកចិត្តបាននៃថវិកា និងការកែលម្អគណនេយ្យភាពហិរញ្ញវត្ថុដែលជាសញ្ញាមួយនាំឱ្យមានការត្រៀមលក្ខណៈ សម្រាប់ធុរកិច្ចបន្តរួមទៀតហើយនៅឆ្នាំខាងមុខនឹងមានប្រព័ន្ធគ្រប់គ្រងចំណូលពន្ធទំនើបមួយសម្រាប់លើកកម្ពស់ការប្រើប្រាស់ប្រភពធនធានសាធារណៈដឹកម្រប្រកបដោយប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិដែលអាចឱ្យរដ្ឋាភិបាលកែលម្អការផ្តល់សេវាសាធារណៈជាមូលដ្ឋានជូនពលរដ្ឋបានកាន់តែល្អប្រសើរឡើង ។

រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៥ នេះបានដាក់ចេញនូវគោលនយោបាយស្តីពីយុទ្ធសាស្ត្រកៀរគរចំណូលពន្ធរយៈពេលមធ្យម ២០១៤-២០១៨ ដើម្បីផ្សារភ្ជាប់នឹងចក្ខុវិស័យនៃការអភិវឌ្ឍកម្ពុជា ដោយផ្តោតលើការប្រមូលចំណូលក្នុងស្រុកឱ្យមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិដើម្បីឆ្លើយតបឱ្យបានសមស្របទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ។

យុទ្ធសាស្ត្រនេះផ្តោតលើគោលការណ៍សំខាន់ចំនួនបួនគឺ**ទីមួយ** ប្រមូលឱ្យអស់លទ្ធភាពនូវសក្តានុពលប្រមូលចំណូលដែលមាននាពេលបច្ចុប្បន្ន **ទីពីរ** មិនបង្កើតប្រភេទចំណូលពន្ធថ្មី **ទីបី** មិនដំឡើងអត្រាពន្ធនិងអាករលើកលែងតែក្នុងករណីប៉ះប៉ូវដល់ការបាត់បង់ចំណូល និងការការពារសុខភាព ឬការការពារបរិស្ថាន និង**ទីបួន** ធានាឱ្យបាននូវភាពងាយស្រួលសមធម៌ និងយុត្តិធម៌ ព្រមទាំងធានាប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុង

ការគ្រប់គ្រង និងប្រមូលចំណូល ។

តាមរបាយការណ៍កៀរគរចំណូលនេះ ក៏បានបង្ហាញពីភាពល្អប្រសើរនៃការប្រមូលចំណូលកន្លងមកដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏បានបង្ហាញពីភាពចន្លោះប្រហោងជាច្រើនរបស់ស្ថានប៉ាន់កៀរគរចំណូល ដែលទាមទារឱ្យបន្តពង្រឹងការគ្រប់គ្រងចំណូលពន្ធ និងការកែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែកគ្រប់វិស័យ។

ថ្លែងនៅក្នុងការផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រកាសដាក់ឱ្យដំណើរការយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ កាលពីថ្មីៗ កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមន្ត្រីស្ថាប័នជំនាញប្រមូលចំណូលគ្រប់ផ្នែក ខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងគោលដៅកៀរគរចំណូលឱ្យបានកាន់តែច្រើន និងតម្លាភាព។

តាមរបាយការណ៍អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុការ សម្រាប់គ្រប់គ្រងឆ្នាំ ២០១៥របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យដឹងថារដ្ឋាភិបាលគ្រោងនឹងបង្កើនការចំណាយចំនួន៣,៩២ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០១៥ នេះ គឺកើនឡើង១០,៨% បើធៀបកាលពីឆ្នាំ២០១៤។ នៅក្នុងឆមាសទី១ ឆ្នាំ ២០១៥ នេះ ការប្រមូលចំណូលសរុបពីផ្នែកពន្ធគយ និងពន្ធដារទទួលបានប្រមាណជាជិត ១៥០០ លានដុល្លារសហរដ្ឋអាមេរិក កើនឡើងយ៉ាងខ្ពស់ បើប្រៀបធៀបជាមួយនឹងការប្រមូលនៅក្នុងរយៈពេលដូចគ្នានេះ កាលពីឆ្នាំ ២០១៤ កន្លងទៅ ។

តាមរបាយការណ៍បូកសរុបប្រចាំឆមាសទី១ ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ ២០១៥ ចំណូលដែលប្រមូលបានពីផ្នែកពន្ធគយ និងពន្ធដារ មានចំនួនសរុប ១៤៦៧,៥០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះចំណូលសរុបចំនួន ៧៦០,៧៥ លានដុល្លារអាមេរិក បានមកពីពន្ធគយ និងចំណូលសរុបចំនួន ៧០៦,៧៥ លាន ដុល្លារអាមេរិក បានមកពីពន្ធដារ ។

របាយការណ៍ដដែលបានឱ្យដឹងផងដែរថា ក្នុងរយៈពេល ៦ ខែនេះ ចំណូលពន្ធគយដែលប្រមូលបានមានកំណើនចំនួន ១៧,៤១% បើប្រៀបធៀបជាមួយនឹងការប្រមូលនៅក្នុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន រីឯចំណូលដែលប្រមូលបានពីផ្នែកពន្ធដារវិញមានកំណើនចំនួន ៧៨៦ ៣១៤,៣៤ លានរៀល ស្មើនឹង ៣៨,៥៣% ធៀបនឹងឆមាសទី១ ឆ្នាំ ២០១៤ កន្លងទៅ ។

ឯកឧត្តម **អូន ព័ន្ធមុនីរ័ត្ន** រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងអំណរសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៃផ្នែកទាំងពីរក្នុងការប្រមូលចំណូលពន្ធជាតិ និងបានលើកទឹកចិត្តឱ្យមានការខិតខំបន្ថែមទៀត តាមរយៈការដាក់ចេញនូវបទបញ្ជា ដែលមានលក្ខណៈគន្លឹះជាច្រើន សម្រាប់ការអនុវត្តឈានឆ្ពោះទៅរកការកៀរគរចំណូលពន្ធឱ្យបានច្រើននៅពេលខាងមុខ ។

សូមបញ្ជាក់ថា ចំណូលពន្ធគយ និងចំណូលពន្ធដារមានការកើនឡើង

ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាល ជាពិសេសក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយចំនួនទៅលើការប្រមូលចំណូលពីផ្នែកទាំងពីរនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយរួចមក ។

ឯកឧត្តមបណ្ឌិត **អូន ឈ័ន្ទមុនីរត្ន** ដែលបានឡើងការពារច្បាប់ស្តីពីការទូទាត់ថវិការដ្ឋប្រចាំឆ្នាំ២០១៣ បានថ្លែងប្រាប់រដ្ឋសភាជាតិថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាទទួលបានចំណូលពន្ធកើនឡើងក្នុងរង្វង់ប្រមាណជា ១៥ ទៅ ១៨ % ក្នុង ១ ឆ្នាំៗ ក្នុងពេលដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសមានតែប្រមាណជា ៧% នោះ ។

ឯកឧត្តមបណ្ឌិត **អូន ឈ័ន្ទមុនីរត្ន** បានគូសបញ្ជាក់ថា តាមរយៈទស្សនវិស័យនៃកំណើននេះ យើងនឹងរៀបចំឲ្យអ្នកបង់ពន្ធទាំងអស់ចូលមកក្នុងបញ្ជីបង់ពន្ធ ។ អ្នកបង់ពន្ធទាំងអស់ត្រូវតែនៅក្នុងប្រព័ន្ធបង់ពន្ធ មិនត្រូវឲ្យមានអ្នកនៅក្រៅប្រព័ន្ធទេ តាមរយៈការកែលម្អការចុះបញ្ជីលើការបង់ពន្ធ ដោយធ្វើឲ្យមានភាពងាយស្រួល និងធ្វើឲ្យមានការពិបាកគេចពីការបង់ពន្ធ ។

បច្ចុប្បន្នអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងអនុវត្តវិធានការនៃការបង់ប្រាក់ពន្ធ តាមរយៈប្រព័ន្ធធនាគារដោយមិនមានការយកប្រាក់ទៅបង់ផ្ទាល់ដៃ ជាមួយនឹងមន្ត្រីឡើយ ហើយទៅមុខនឹងជំរុញឲ្យមានការបង់កាន់តែមានលក្ខណៈ ងាយស្រួលជាងនេះទៀត ដើម្បីលើកកម្ពស់ការបង្កើនប្រាក់ចំណូលពន្ធ កាត់បន្ថយនូវហានិភ័យស្តីពីការបាត់ចំណូលចូលក្នុងថវិកាជាតិ ។

គួររំលឹកឲ្យដឹងផងដែរថា នៅឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងធ្វើការប្រមូលចំណូលពន្ធកើន ០,៥ % នៃផលិតផលសរុបក្នុងស្រុក ហើយការដាក់ផែនការនៃកំណើននេះ គឺអាស្រ័យពីផ្នែកទៅលើសក្តានុពលដែលនៅសល់ ។

សព្វថ្ងៃប្រទេសកម្ពុជា ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ នៅមានសក្តានុពលសម្រាប់ការប្រមូលចំណូលពីផ្នែកពន្ធទាំងពីរនេះច្រើននៅឡើយ ប៉ុន្តែដើម្បីឲ្យមានលទ្ធភាពក្នុងការប្រមូលមន្ត្រីទទួលបន្ទុកតាមស្ថាប័នទាំងពីរនេះ ត្រូវខិតខំបន្តចាត់វិធានការដោះស្រាយលើការងារមួយចំនួនដែលនៅសល់បន្ថែមទៀត ។

បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី ៥ នេះបាននិងកំពុងអនុវត្តនូវវិធានការកែទម្រង់ជាច្រើនលើការងារប្រមូលពន្ធខណៈពេលដែលប្រទេសចេះតែបន្តមានតម្រូវការថវិកាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។

សូមបញ្ជាក់ថា ចំណូលពន្ធគយរបស់ប្រទេសកម្ពុជា នៅក្នុងរយៈពេលជិតកន្លះទសវត្សរ៍ចុងក្រោយនេះមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ២០១៤ កន្លងទៅខណៈដែលសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ការផ្តោះប្តូរទំនិញជាមួយអន្តរជាតិមានការកើនឡើងគួរឲ្យកត់សម្គាល់ ។

តាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៤ កន្លងទៅ អង្គការពិភពមួយនេះ បានប្រមូលពន្ធគយសរុបចូលថវិកាជាតិចំនួន ៥ ៤៥៥ ពាន់លានរៀល ស្មើនឹងប្រមាណ ១ ៣៦៣,៧៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣,៥ %



អគ្គនាយកដ្ឋានពន្ធដារ

បើប្រៀបធៀបជាមួយនឹងការប្រមូលពន្ធបាននៅក្នុងឆ្នាំ ២០១៣ ។

ដោយឡែក ចំពោះចំណូលដែលប្រមូលបានពីផ្នែកពន្ធដារវិញ នៅក្នុងឆ្នាំ២០១៤ កន្លងទៅ ក្នុងរយៈពេលមួយឆ្នាំពេញប្រមូលបានសរុបចំនួន ៤ ២៥១ ១៦១ លានរៀល គិតជាប្រាក់ដុល្លារអាមេរិក ស្មើនឹងប្រមាណ ១ ០៦២,៧៩ លានដុល្លារអាមេរិក មានកំណើនប្រមាណ ១៧,៩៣ % បើធៀបជាមួយនឹងការប្រមូលបាននៅក្នុងឆ្នាំ ២០១៣ ។

ឯកឧត្តម **គង់ វិបុល**ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ដើម្បីប្រមូលចំណូលពន្ធបានគ្រប់តាមផែនការកំណត់ដោយច្បាប់អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការចុះបញ្ជីតាមប្រព័ន្ធថ្មី, ធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសទាំងអស់ដែលបានចុះបញ្ជីពន្ធដារដាក់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងប្រមូលចំណូលពន្ធ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យទាំងអស់ ដែលបានចុះបញ្ជីនៅរដ្ឋបាលស្តីការយោធិដាក់បញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ពន្ធដារ ។

ឯកឧត្តម **គង់ វិបុល**បានធ្វើចាត់វិទ្យាស្តីពីកំណែទម្រង់ប្រព័ន្ធពន្ធដារនៅកម្ពុជា នាវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០២ មិថុនា ឆ្នាំ២០១៥ ថាដំណើរការ និងវឌ្ឍនាការនៃការកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារផ្អែកលើយុទ្ធសាស្ត្ររៀបចំចំណូលពន្ធរយៈពេលមធ្យម ២០១៤ ២០១៨ សម្រាប់ធ្វើជាត្រីវិស័យ ដោយផ្អែកជាសំខាន់លើមុខងារប្រតិបត្តិការស្នូលរួមមាន ការចុះបញ្ជីអ្នកជាប់ពន្ធ,ការផ្តល់សេវាអ្នកជាប់ពន្ធ,ការចាត់ចែងលិខិតប្រកាស, ការធ្វើសវនកម្មនិងការប្រមូលបំណុលពន្ធនិងបណ្តឹងតវ៉ា ។ ឯមុខងារគាំទ្ររួមមានការពង្រឹងការគ្រប់គ្រងនិងវេទនាសម្ព័ន្ធ,ការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះរួមមានការធ្វើទំនើបកម្មវិស័យព័ត៌មានវិទ្យា ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយដែលមានលក្ខណៈប្រមូលផ្តុំសម្រាប់គាំទ្រដល់ការដាក់ឲ្យដំណើរការនៃការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកជាប់ពន្ធ ជាពិសេសគឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យមើល អំពីការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្មី, ដំណើរការដាក់លិខិតប្រកាសបង់ពន្ធ, ការធ្វើសវនកម្មក៏ដូចជាការគ្រប់គ្រងបំណុលពន្ធ ស្របតាមយុទ្ធសាស្ត្ររៀបចំចំណូលពន្ធរយៈពេលមធ្យម ២០១៤ ២០១៨ របស់រាជរដ្ឋាភិបាល ។

វិស័យពាណិជ្ជកម្មកម្ពុជាកំពុងស្ថិតនៅក្នុងសន្ទុះរីកចម្រើនដ៏ល្អ

ស្ថានភាពវិស័យពាណិជ្ជកម្មកម្ពុជា នៅក្នុងរយៈពេលពេញមួយឆមាសទី ១ ឆ្នាំនេះបានបង្ហាញឲ្យឃើញថា បានស្ថិតនៅលើវិថីដ៏ល្អប្រកបដោយសុទិដ្ឋិនិយមបើទោះបីជាកម្ពុជានៅតែមានឱនភាពពាណិជ្ជកម្មខ្លះក៏ដោយចុះ ប៉ុន្តែគ្រប់វិស័យសំខាន់ៗ គឺសុទ្ធតែមានកំណើន មិនតែប៉ុណ្ណោះ កម្ពុជាក៏អាចមានសមត្ថភាព នៅក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចេញនូវផលិតផលឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ បានមួយកម្រិតថែមទៀតផងដែរ ។

យោងតាមស្ថិតិពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសដៃគូទាំងអស់ នៅក្នុងរង្វង់ឆមាសទី ១ ឆ្នាំ ២០១៥ នេះ មានតម្លៃសរុបប្រមាណ ៩,៧៥ ពាន់លានដុល្លារអាមេរិក គឺកំណើនប្រមាណ ៩,៥% បើធៀបនឹងទំហំពាណិជ្ជកម្ម



ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



ទីស្តីការក្រសួងពាណិជ្ជកម្ម

រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ ដែលពេល នោះមានតម្លៃត្រឹមតែ ៨,៩ ពាន់លានដុល្លារ ។ របាយការណ៍បញ្ជាក់ថាពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញផលិតផលសរុបប្រមាណ ៤,១៣ ពាន់លានដុល្លារ ពោលគឺមានកំណើនប្រមាណ ៩,៥% ធៀបនឹង ៣,៧៧ ពាន់លានដុល្លារ នៅក្នុងរយៈពេលដដែលកាលពីឆ្នាំទៅមិញ ។

ចំពោះការនាំចូលវិញ នៅតែមានទំហំធំជាងការនាំចេញ ប៉ុន្តែតួលេខបានបង្ហាញថា ស្ថិតនៅក្នុងលំនឹងមួយដែលប្រទេសកម្ពុជាអាចនឹងធានាលំនឹងនៃសេដ្ឋកិច្ចបាន ។ ឆមាសទី ១ ឆ្នាំ ២០១៥ នេះ ទំហំនៃការនាំចូលរបស់កម្ពុជាមានទឹកប្រាក់រហូតដល់ទៅ ៥,៦២ ពាន់លានដុល្លារ គឺមានកំណើនប្រមាណ ៨,៥% ធៀបនឹង ៥,១៨ ពាន់លានដុល្លារ នៅក្នុងរយៈពេលដដែលកាលពីឆ្នាំ ២០១៤ ។

នៅក្នុងចំណោមផលិតផលនាំចេញសរុបរបស់កម្ពុជា ផលិតផលដែលជាស្នូល និងជាមូលដ្ឋានគឺផលិតផលនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដោយវិស័យនេះមានកំណើនប្រមាណ ៩% ។ តម្លៃនៃការនាំចេញផលិតផលទាំងនេះមានតម្លៃសរុប ៣ ពាន់លានដុល្លារខណៈដែលកាលពីឆមាសទី ១ ឆ្នាំទៅមិញ មាន តម្លៃត្រឹមតែ ២,៧៤ ពាន់លានដុល្លារ ។

សញ្ញាវិជ្ជមាន នៃវិស័យពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងឆមាសទី ១ ឆ្នាំ ២០១៥ នេះដែរ គឺភាពវិជ្ជមាន នៃការអនុវត្តនយោបាយពិពិធកម្មទំនិញ ឬផលិតផលនាំចេញរបស់កម្ពុជា ពោលគឺភាពជោគជ័យមួយជំហាន នៅក្នុងការកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើផលិតផលនាំចេញ ដែលពីមុនបានពឹងផ្អែកស្ទើរទាំងស្រុង ទៅលើផលិតផលឧស្សាហកម្មកាត់ដេរតែមួយមុខ ។

នៅឆមាសទី ១ ឆ្នាំនេះ ការនាំចេញនៃផលិតផលឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់មានចំណែកត្រឹមតែប្រមាណ ៧២,៦% ប៉ុណ្ណោះនៃចំណែក ផលិតផលនាំចេញសរុបរបស់កម្ពុជា ។

ដោយសារតែនយោបាយជំរុញពិពិធកម្មផលិតផលនាំចេញនេះ ការនាំចេញផលិតផលផ្សេងៗ ជាអាទិ៍ អង្ករ កៅស៊ូ ជាដើម កំពុងតែពង្រីកចំណែកភាគរយ នៃការនាំចេញរបស់កម្ពុជា ហើយ ។

ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងរយៈ ពេលនេះ បើទោះបីជាវាអាចនឹងលំបាកនៅក្នុងការអនុវត្តតាមផែនការជំរុញការនាំចេញអង្ករឲ្យបាន



សកម្មភាពលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

១ លានតោន នៅក្នុងឆ្នាំ ២០១៥ ក៏ដោយ ក៏សុំ បានភាពនៃកំណើនបានបង្ហាញថាបានស្ថិតនៅ ក្នុងស្ថានភាពមួយយ៉ាងខ្ពស់ បើធៀបនឹង រយៈពេលដដែលកាលពីឆ្នាំ ២០១៤ ។ តួលេខ នៃការនាំចេញអង្ករ របស់សហព័ន្ធស្រូវអង្ករ កម្ពុជាបានឲ្យដឹងថា នៅឆមាសទី ១ ឆ្នាំ នេះ ការ នាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារនៅក្រៅ ប្រទេសមានបរិមាណប្រមាណ ២៨៣.៨២៥ តោន កើនឡើងប្រមាណ ៦០% បើធៀបនឹង បរិមាណនាំចេញកាលពីឆមាសទី ១ ឆ្នាំ ២០១៤ ដែលមានចំនួនត្រឹមតែ១៧៧.៩២៨តោននោះ ។



ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើង

ក្រៅពីអង្ករ ការនាំចេញកៅស៊ូស្ងួតក៏មានស ភាពកើនឡើងគួរឲ្យកត់ សម្គាល់ផងដែរ ទោះ បីជាតម្លៃកៅស៊ូបានធ្លាក់ចុះ ប៉ុន្តែតម្លៃនៃការនាំ ចេញគឺនៅតែមានកំណើន។ ចន្លោះពីខែមករា ដល់មិថុនា ឆ្នាំ ២០១៥ នេះ កម្ពុជាបាននាំចេញ

កៅស៊ូស្ងួតប្រមាណ ៦១ ៩៦៩ តោន ពោលគឺមានការកើនឡើងប្រមាណ ៤៧ % ធៀបនឹងបរិមាណនាំចេញសរុបកាលពីរយៈពេលដដែលកាលពី ឆ្នាំ ២០១៤ ដែលមានបរិមាណត្រឹមតែ ៤២១៨៩ តោន ។

នៅក្នុងរយៈពេលនេះដែរ តម្លៃនៃជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិបាន ធ្លាក់ចុះប្រមាណ ១៧% ពោលគឺមានតម្លៃត្រឹមតែ ១៥៣៣ ដុល្លារ ប៉ុណ្ណោះ នៅក្នុងមួយតោន ប៉ុន្តែលទ្ធភាពនៃការនាំចេញរបស់កម្ពុជានៅក្នុងរង្វង់ ៦ ខែដើមឆ្នាំនេះមានតម្លៃរហូតដល់ទៅ ៨៤,២ លានដុល្លារ លើសកាលពី រយៈពេលដដែលនៃឆ្នាំ ២០១៤ ចំនួន ១២ % ។ ឆ្នាំ ២០១៥ ដោយមាន ត្រឹមតែ ៧៥ លានដុល្លារ ។

នៅក្នុងអំឡុងពេលនេះដែរ ដៃគូពាណិជ្ជកម្មនាំចេញធំជាងគេគឺ សហ-

គមន៍អឺរ៉ុប អាមេរិក,កាណាដា,ចិន,ជប៉ុន កូរ៉េ។ល។ ខណៈពេលដៃគូពា- ណិជ្ជកម្មនាំចូលវិញពីប្រទេសជិតខាង ដែលមាន ថៃ, វៀតណាម, ចិន ។

សរុបមកវិញ ផ្អែកតាមតួលេខពាណិជ្ជកម្មខាងលើ កម្ពុជាកំពុងតែស្ថិត នៅលើផ្លូវប្រកបដោយភាពវិជ្ជមាននៅលើនយោបាយពិពិធកម្ម ទាំង ផលិតផល និងទីផ្សារ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជា ជំហានបឋមប៉ុណ្ណោះ។ ជោគជ័យនៃនយោបាយពិពិធកម្មនេះបានសម្រេច នៅពេលណាដែលគម្លាតនៃការនាំចេញ និងនាំចូលត្រូវលុបបំបាត់ ហើយ វារិតតែជោគជ័យថែមទៀតនោះ គឺនៅពេលដែលពាណិជ្ជកម្មនាំចេញមាន តម្លៃធំជាងការនាំចូល ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
 សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
 ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ



ជំនឿលើរូបទីងមោង



រូបទីងមោងក្នុងពិធីបុណ្យ ដង្ហែកបិទទាន

តាំងពីបុរាណកាលមកទល់បច្ចុប្បន្ននេះ ប្រជា- ពលរដ្ឋខ្មែរនៅតាមជនបទស្រែចម្ការតែងនិយមប្រើរូប ទីងមោង ដោយចាត់ទុកថាជាវត្ថុ ឬជាឧបករណ៍មួយ ផ្តល់នូវអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ ៖

ប្រយោជន៍ទី ១: មិនទាន់ដូរព្រំ ឬក៏ដូរស្បែក ឡើយ ពេលស្រូវក្រហមស្លាប់សេកនៅតាមវាលស្រែ ប្រជាកសិករនាំគ្នាយករូបទីងមោងទៅដាក់បញ្ឈរ ធ្វើ ជាភ្នំចាំគំរាមបន្លាចដល់ពពួកហ្វូងចាបពួកចាបស្រុក សេក លលក ដែលចុះមកស៊ីស្រូវក្នុងស្រែ។ យូរៗម្តង យើងសង្កេតឃើញរូបទីងមោងដែលមានសណ្ឋានដូច មនុស្សឈរត្រង់ដៃទាំងពីរឆ្អឹងយកយោកខ្លួនតាម កម្លាំងខ្យល់បក់ ឬតាមខ្សែទាញពីចម្ងាយនៃម្ចាស់ស្រែ ធ្វើឱ្យហ្វូងចាបទាំងឡាយហើរគេច មិនហ៊ានចុះស៊ី ស្រូវនោះឡើយ ។

នៅតាមជួរដងទន្លេតំបន់ធ្វើការស្តែ សាឡាត់ ខាត់ណា ឬបន្លែបង្ការផ្សេងទៀតក៏ដូច្នោះដែរ ប្រជា- កសិករខ្មែរមួយចំនួនក៏និយមយករូបទីងមោងទៅដាក់ បញ្ជាតបង្កើលពពួកសត្វស្លាបផ្សេងៗ រួមទាំងសត្វ ស្រុក មាន់ ទា ផ្តែ ឆ្កា ជាដើមផង ។

ចំពោះរូបទីងមោងប្រជាកសិករធ្វើពីចំបើង ឬ ស្លឹកចេកងាប់រុំចងនឹងបង្កោលឈើ ឬក៏ណាត់ឬស្សី ចងក្លាប់ឈើទទឹង ដូចជាដៃគ្នា ហើយយកខោអាវ ចាស់ៗមកស្លៀកពាក់លើកូនឈើគ្នានោះ រួច ហើយ យកចំបើងរុំផ្តុំធ្វើដូចជាក្បាលមនុស្សភ្ជាប់ផ្នែក ខាងលើយកម្នាក់តាមចាស់ៗមកគ្របពាក់ពីលើ ដែល មើលទៅស្រដៀងរូបរាងមនុស្ស រួចហើយយកទៅ ដោតបង្ហាញនៅវាលស្រែ ឬច្បារដំណាំ ហើយចងខ្សែ ឱ្យវែងដើម្បីទាញបង្កើលសត្វទៅតាមការដាក់ស្តែង ។

ប្រយោជន៍ទី ២ : តាមជំនឿពីបុរាណមក ដែល តំបន់ខ្លះនៅតែប្រកាន់ខ្ជាប់ លុះមកដល់សព្វថ្ងៃនេះ ប្រជាជនខ្មែរនៅជនបទដាច់ស្រយាល ជាពិសេស តំបន់ព្រៃភ្នំ គេនិយមធ្វើរូបទីងមោង ដែលស្រដៀងគ្នា នឹងរូបទីងមោងចាំចាបនោះដែរ ប៉ុន្តែច្រើនមានបន្ថែម ប្លែកត្រង់ចំណុចក្បាល គឺគេយកឆ្នាំងដីក្នុង ឬប៉ោក ផង ចាស់ៗមកគ្របពីលើហើយគូរភ្នែកច្រមុះ មាត់ធ្មេញ ធំៗ ដែលមើលទៅអាត្រាក់គួរឱ្យខ្លាច ហើយគេយករូប ទីងមោងនោះទៅចងបញ្ឈរភ្ជាប់នឹងដើមឈើ ឬ បង្កោលរបងមុខផ្ទះរបស់ខ្លួន ដែលជានិមិត្តរូប បញ្ជាក់ថាជាអ្នកយាមការពារកុំឱ្យមានខ្មោច ព្រាយ បិសាច អសុរកាយមកពីទីងងឹតជិតឆ្ងាយនាំជំងឺ តម្កាត់ ផ្សេងៗដូចជា គ្រុនក្តៅសន្ធឹក រាសន្តរោគ អុត ស្វាយ អុតក្តាម អុតធំជាដើមចូលមកគំរាមកំហែងក្នុង លំនៅដ្ឋាននោះបាន ។ នេះជាទំនៀមតៗពីបុរាណ



រូបទីងមោងចាំចាបនិងរូបទីងមោង ដាក់នៅបង្កោលរបងមុខផ្ទះ

ដែលប្រជាជនបានចាត់ទុកថា រូបទីងមោងមាន ប្រយោជន៍ ជួយការពារជីវិតរស់នៅប្រចាំថ្ងៃបានមួយ ចំណែក ។

ប្រយោជន៍ផ្សេងៗទៀត នៅមានទីងមោងមួយ ប្រភេទទៀត ហៅថា ទីមោង យក្ស ឬហៅថា "យក្ស ជាល" ។ នៅក្នុងសៀវភៅកម្រងអត្ថបទបណ្តាញព័ត៌- មានវប្បធម៌ខ្មែរ ដែលស្រាវជ្រាវដោយលោក អាំង ជូ លាន ក៏បានបញ្ជាក់ថា រូបទីងមោងដែលមានខ្នាតធំ នេះគឺមានឈ្មោះយក្សជាលដែរព្រោះទីងមោងប្រភេទ នេះគេធ្វើឡើងពីបន្លោះឬស្សីស្តើងតូចៗ ហើយក្រុង ប្រទាក់គ្នាជាក្រឡាដូចក្រុងជាល ឬក្រសួងដូច្នោះដែរ ប៉ុន្តែ ការក្រុងជារូបទីងមោងត្រូវធ្វើឱ្យចេញជារូប មនុស្សស្រី និងមនុស្សស្រី ទើបគេស្ម័គ្រចិត្តដោយធ្វើ ជាមុខមនុស្សធំទៅតាមការពេញចិត្តដោយលាបពណ៌ មុខ និងសក់ឱ្យស្អាត ហើយយកមុខស្មាច់ ឬក្បាលទីង- មោងនោះទៅចងភ្ជាប់នឹងដងខ្លួន ដែលក្រុងជាជាល រួចហើយនោះ ទើបគេយកក្រណាត់មករុំធ្វើជាសម្លៀក បំពាក់លើខ្លួនទីងមោងនោះជាការស្រេច ។ បើតាម ការស្រាវជ្រាវបានបញ្ជាក់ថា ប្រភេទទីងមោងធំ ឬ យក្សជាល គឺកើតមានជាប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីសម័យបុរាណ ព្រោះកាលណារដូវបុណ្យកមិទ ទានមកដល់ ទីងមោងយក្សជាលនេះមានតួនាទីយ៉ាង សំខាន់ក្នុងការរាំដង្ហែរអង្គុកបិទទាន ជាមួយនឹងភ្លេង តែយ៉ាំ ដែលញ៉ាំងឱ្យពិធីបុណ្យមានភាពអធិកអធម។ ក្រៅពីបុណ្យកមិទទាន យើងក៏សង្កេតឃើញវត្តមាន របស់ទីមោងបក្សជាលនេះនៅក្នុងពិធីបុណ្យ ផ្កាសាម- គ្គី និងជាពិសេសគឺបុណ្យបំបួសនាគ និងបុណ្យចូល ព្រះវស្សា។

តាមទំនៀមទម្លាប់ខ្មែរនៅគ្រប់ទីអាកាម តាមជន- បទរយៈពេលកន្លះខែមុនថ្ងៃចូលព្រះវស្សា គណៈកម្ម- ការអាចារ្យវត្ត តែងរៀបចំពិធីដង្ហែរទៀនវស្សា ដើម្បីវៃ អង្គុកបក្សជាល និងទំយកវត្ថុផ្សេងៗតាមភូមិ តាមស្រុក ដើម្បីវៃប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលគ្រប់ ៣ ខែ ទើបចប់ ដូច្នោះហើយក្រុមវង់ភ្លេងតែយ៉ាំដែល មានទីងមោងយក្សជាល អមជាមួយអ្នកឡូកតែយ៉ាំ ពាក់មុខយក្ស មុខស្មា មុខឥសី ដើម្បីវៃសុំបក្សជាល និង ទំយទានផ្សេងៗតាមភូមិតាមស្រុកជាប្រយោជន៍អប- អរសាទរពីបុណ្យផង និងបង្ហាញពីប្រពៃណីទំនៀម ទម្លាប់ខ្មែរដែលបន្សល់តាំងពីបុរាណកាលផង។





រួមគ្នាថែរក្សាធនធានទឹកនៅលើភពផែនដីឱ្យបានគង់វង្ស



ទឹកមានសារៈសំខាន់ចំពោះមនុស្សសត្វនៅលើភពលោក

បច្ចុប្បន្ននេះ បញ្ហាទឹកកំពុងចោទជាឿងធ្ងន់ធ្ងរ ហើយដែលមនុស្សលោក ត្រូវតែគិតគូររួមគ្នាដោះស្រាយជាបន្ទាន់ ។ ក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ បានបង្ហាញឲ្យឃើញនូវគោលការណ៍នៃការបម្លាស់ប្តូរ ទិស ដែលលេចចេញនូវសញ្ញានៃការប្រែប្រួលអាកាសធាតុ ដល់ការគំរាមកំហែងចំពោះធនធានទឹក និងប្រព័ន្ធ អេកូឡូស៊ីដែលនៅជុំវិញ។ មានសេចក្តីសម្រេចជាច្រើន ដើម្បីធ្វើការចាត់ចែងទៅលើការថែរក្សាឲ្យបាននូវធនធានទឹក នៅពេលដែលគេធ្វើលក្ខណៈវិនិច្ឆ័យខាង សេដ្ឋកិច្ច និងហេតុផលនៃការទទួលខុសត្រូវខាង នយោបាយដោយមិនចាំបាច់គិតអំពីថា តើវាប៉ះពាល់ យ៉ាងណាទៅលើប្រទេសណាមួយ តំបន់ណាមួយ ឬក៏ ទៅលើប្រទេសជាច្រើន ។ បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀត ពីអ្នកជំនាញផ្នែកធនធានទឹក របស់ពិភពលោកក្តី ក៏គេនៅតែរកមិនទាន់ឃើញនូវវិធី ដោះស្រាយណាមួយទៅលើការគ្រប់គ្រងធនធានទឹក តាមរបៀបវិទ្យាសាស្ត្រ និងបញ្ជ្រាបសុខភាពការបំផ្លាញ ដ៏ធ្ងន់ធ្ងរដល់ធនធានទឹក របស់ពិភពលោកនៃយើង។

សព្វថ្ងៃនេះ មានកត្តាសំខាន់ៗជាច្រើនដែលធ្វើ ឲ្យធនធានទឹករបស់យើងប្រឈមមុខ នឹងមហន្តរាយ នោះគឺ កំណើនប្រជាជន ជាពិសេសនៅក្នុងតំបន់ដែល ខ្សត់ទឹក, បម្លាស់ប្តូរនៃចំនួនប្រជាជនដ៏ច្រើនលើស លប់ពីជនបទទៅទីក្រុង និងទីប្រជុំជននានា, ការទាម ទារនូវការពង្រឹងឲ្យបាននូវស្ថិរភាពចំណីអាហារដែល កាន់តែមានសំទុះឡើង និងលក្ខខណ្ឌនៃជីវភាពរស់ នៅកាន់តែខ្ពស់ឡើងរបស់ប្រជាជន, ការកើនឡើងនូវ ការប្រកួតប្រជែងរវាងការប្រើប្រាស់ខុសគ្នានៃធនធាន ទឹក និងកត្តាចុងក្រោយគឺជាពិបាកដែលភាយចេញពី រោងចក្រទីក្រុង និងកសិដ្ឋាននានា ។ បម្លាស់ប្តូរ អាកាសធាតុ និងការប្រែប្រួលជារៀងៗនៃធម្មជាតិក៏ បានបង្កើតឲ្យមាន នូវភាពកាន់តែស្មុគស្មាញឡើង

ដល់ការទ្រទ្រង់នូវប្រភពធនធានទឹករបស់យើង ។ ក៏ ប៉ុន្តែការរួមគ្នាថែរក្សាធនធានទឹក នៅលើពិភពលោក ក៏កំពុងត្រូវបានអនុវត្ត ប្រកបដោយការទទួលខុសត្រូវ ខ្លះដែរ ។ ទាំងនៅក្នុងកម្រិតជាតិ និងកម្រិតតំបន់មន្ត្រី នានាទទួលខុសត្រូវខាងធនធានទឹក បានប្រឹងប្រែង រិះរកវិធី ក្នុងការធ្វើយ៉ាងណាចាត់ចែងទឹកដោយធានា នូវបរិមាណទឹកឲ្យត្រឹមត្រូវសម្រាប់ការប្រើប្រាស់។ ទឹក ដែលមាននៅលើពិភពលោកយើងនេះ ជាធម្មតាវា ស្ថិតនៅក្នុងទម្រង់ និងតំបន់ខុសៗគ្នា គឺទឹកនៅក្នុង ខ្យល់ នៅលើផ្ទៃដី នៅក្រោមដី និងនៅក្នុងមហា សមុទ្រ។ ទឹកប្រមាណ២,៥%នៅលើពិភពលោកគឺជា ទឹកសាប ហើយភាគច្រើនវាក៏នៅតាមភ្នំ ឬក៏ជា កម្រាលទឹកកក។ ប្រមាណ៩៦%នៃទឹកសាបត្រូវបាន គេរកឃើញថានៅស្រទាប់ក្រោមដី។ និងមួយផ្នែកតូច ទៀតស្ថិតនៅលើផ្ទៃដី ។

ដោយយល់ដឹងអំពីវដ្តនៃទឹក តាមរយៈបរិស្ថាន អាចជួយឲ្យគេកំណត់បានអំពីរបៀបដូចម្តេចទៅដែល ធនធានទឹក បានស្ថិតនៅក្នុងផ្នែកដទៃៗគ្នាក្នុងពិភព លោក ។ វដ្តទឹកនៅលើផែនដីគឺជាយន្តការសកល ដោយទឹកបានធ្វើបម្លាស់ទី ពីអាកាសចុះមកផែនដី ដែលយើងហៅថា **ភ្លៀង** រួចក៏បម្លាស់ទីត្រឡប់ទៅ អាកាសវិញដែលយើងហៅថា **រហូត** ។ ទឹកដែលមាន នៅលើភពផែនដីវាស្ថិតនៅក្នុងស្រះ អាង ទន្លេ ជ្រោះ ប្រឡាយ ក្នុងកម្រិតមួយដ៏តិចតួចបំផុត នៃទំហំទឹក សាបសរុបទាំងអស់គឺមានត្រឹមតែ ០,៣%។ ប៉ុន្តែមនុស្ស លោកអាចទាញយកទឹកសាបប្រមាណ ៨០% ពីទឹក ដែលនៅក្រោមដី ជារៀងរាល់ថ្ងៃសម្រាប់ប្រើប្រាស់។ ប្រភពទឹកទាំងនេះ បានប្រើឲ្យផ្នែកជាច្រើននៅក្នុងបរិ ស្ថាន ហើយក៏បានផ្តល់ឲ្យមនុស្សលោកនូវប្រភពដ៏ សំខាន់សម្រាប់ជាទឹកផឹកជាថាមពល ជាប្រព័ន្ធធារា សាស្ត្រ និងផ្លូវធ្វើដំណើរ ។ ធនធានទឹកនៅក្រោមដី

ប្រមាណ៦០% ត្រូវបានគេយកមកប្រើប្រាស់សម្រាប់ បរិកម្ម ហើយប្រមាណពី២៥% ទៅ៤០% នៃទឹក សម្រាប់ផឹកទូទាំងពិភពលោក គឺយកចេញពីក្រោមដី នេះឯង ។ ទីក្រុងរាប័រយនៅជុំវិញពិភពលោកសុទ្ធតែ ប្រើប្រាស់ប្រភពទឹកក្រោមដី ហើយប្រភពទឹកនេះបាន ធ្វើការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ចំពោះការប្រើប្រាស់ ទឹកនៅលើដី ។

ធនធានទឹករបស់យើង ប្រឈមមុខទៅនឹងការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារកត្តាជាច្រើនរួម មាន ៖ សកម្មភាពរបស់មនុស្ស ការបំពុលបរិស្ថាន បម្លាស់ប្តូរអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ។ល។ ប៉ុន្តែមូលហេតុដ៏សំខាន់មួយដែលគំរាមធ្ងន់ធ្ងរដល់ធន ធានទឹកគឺការបំផ្លាញនូវប្រព័ន្ធអេកូឡូស៊ីដែលតែងតែ កើតឡើង តាមរយៈការកាប់បំផ្លាញតំបន់ព្រៃឈើធំៗ ថ្ងៃធ្វើជាចម្ការ ការកើនឡើងនៃចំនួនទីក្រុង ការសាង សង់ផ្លូវ ឬក៏ការរុករករ៉ែ។ សកម្មភាពមួយណាក៏ដោយ ក្នុងចំណោមសកម្មភាពទាំងអស់នេះ គឺវាធ្វើឲ្យប៉ះ ពាល់ជាពិសេសដោយផ្ទាល់ ទៅលើប្រព័ន្ធអេកូឡូស៊ី ជាតិ ឬក៏ធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ ឬមិនផ្ទាល់ទៅដល់ ធនធានទឹក។

អ្នកវិទ្យាសាស្ត្រជំនាញជាច្រើន បានធ្វើការព្រមាន យ៉ាងខ្លាំងថា ភពផែនដីយើងអាចនឹងត្រូវស្លូតខ្សោះ គ្មានទឹកមួយដំណាក់តែម្តង នៅក្នុងរយៈពេល១ពាន់ លានឆ្នាំខាងមុខ ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យា ល័យតិចណូឡូស៊ីភូតូរូបស័ព្វបានគណនាឃើញ ថា ក្នុងមួយឆ្នាំៗទឹកភ្លៀងធ្លាក់ពីលើអាកាសក្នុងទម្ងន់ ប្រមាណ១,១២ពាន់លានតោន។ បើទោះជាទឹកភ្លៀង ទាំងនេះធ្លាក់មកលើតំបន់ជាច្រើនលើផែនដី ប៉ុន្តែវា មិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ឲ្យមានគុណភាពគ្នា នៅលើភពផែនដីនោះទេ ព្រោះកន្លែងខ្លះគឺវាងងឹតមួយឆ្នាំ ទល់មួយឆ្នាំតែម្តង ។

មានសារជាច្រើនបានលើកឡើងពីការពិភាក្សាគ្នា ជាទូទៅអំពីធនធានទឹកនៅលើភពផែនដី ។ សារទាំង នោះបានអំពាវនាវឲ្យយកចិត្តទុកដាក់ទៅលើធនធាន ទឹក នៅពេលដែលមនុស្សកាន់តែមានកំណើន និងធ្វើ បម្លាស់ទីកាន់តែច្រើន ។ ត្រូវរួមគ្នាចាត់ចែងឲ្យបានល្អ ជូនព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយអំពីបរិមាណ និង គុណភាពទឹក ដែលអាចប្រើប្រាស់បានពីកន្លែងមួយ ទៅកន្លែងមួយ ។ វាកាន់តែមានសារៈសំខាន់ណាស់ ទៅទៀត ក្នុងការយល់ដឹងអំពីសង្វាក់នៃវដ្តទឹក និងអំពី សកម្មភាពរបស់មនុស្ស ដែលធ្វើឲ្យប៉ះពាល់ទៅលើ ទឹក។ ធ្វើបានយ៉ាងនេះ ធនធានទឹកនៅលើភពផែនដី របស់យើងអាចនឹងត្រូវបានការពារ ហើយនឹងធ្វើការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។

យើងត្រូវរួមគ្នាការពារធនធានទឹកនៅលើភពផែន ដីរបស់យើងទាំងអស់គ្នា។



ស្វែងយល់ពីគុណប្រយោជន៍ គ្រាប់ស្វាយចន្ទី និង ផ្លែទៀបបារាំង



គ្រាប់ស្វាយចន្ទីសម្បូរដោយប្រូតេអ៊ីនវីតាមីន B-Complex និងសារជាតិអ៊ីសូខាណូស៊ីត មួយចំនួន សម្រាប់ផ្តល់ជាគុណប្រយោជន៍ដល់សុខភាពមនុស្ស



គ្រាប់ស្វាយចន្ទី

គ្រាប់ស្វាយចន្ទីសម្បូរដោយប្រូតេអ៊ីនវីតាមីន B-Complex និងសារជាតិអ៊ីសូខាណូស៊ីត មួយចំនួន ដូចជា ជាតិដែក សេឡេញ៉ូម សង្កសីនិងទង់ដែងជាដើម ។ គ្រាប់ស្វាយចន្ទីក៏មានផ្ទុកនូវសារជាតិម្យ៉ាង ដែលមាន ឈ្មោះថា Proanthocyanidins ដែលមានសមត្ថភាព ប្រឆាំងនឹងការកើតនៃជំងឺសាច់ដុំនិងកោសិកាបស់ជំងឺ មហារីក។ លើសពីនេះទៀតវាក៏មានគុណប្រយោជន៍ ខ្ពស់សម្រាប់ជួយបន្ថយសម្ពាធឈាម ការពារនិងកាត់ បន្ថយហានិភ័យនៃជំងឺបេះដូង ការពារការកើតក្រួស ថង់ប្រមាត់ កាត់បន្ថយស្ថានភាពឈឺក្បាល ជួយបង្កើន ថាមពលរាងកាយ ជួយធ្វើឲ្យឆ្អឹងរឹងមាំ និងជួយដល់ សុខភាពរបស់ស្បែក និងសក់ផងដែរ ។ ស្វាយចន្ទី សម្បូរដោយអាស៊ីតអ៊ុយរិកយ៉ាងច្រើន ដែលសារជាតិ

នេះផ្តល់គុណប្រយោជន៍ខ្ពស់ដល់ សុខភាពរបស់ បេះដូង និងសរសៃឈាមបេះដូង។ វាក៏បានផ្តល់គុណ ប្រយោជន៍ខ្ពស់ដល់ប្រព័ន្ធប្រសាទ និងសាច់ដុំមិនឲ្យ នឿយហត់ ហើយក៏ជួយឲ្យគ្រប់អវយវៈនៃសារពាង្គ កាយរឹងមាំរហ័សរហួន ជាពិសេសវាជួយថែរក្សាសុខ- ភាពសរសៃចំណងក្បាលឆ្អឹង និងសន្លាក់បានយ៉ាងល្អ។ ក្រៅពីគុណប្រយោជន៍ដ៏សម្បូររបស់ របស់គ្រាប់ស្វាយ ចន្ទីក៏នៅមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ វាថែទាំ អាចញ៉ាំជាអាហារសម្រន់ ឬលាយជាមួយផ្លែឈើនិង បង្កែមដើម្បីបង្កើនឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ ទៀតផង។

ផ្លែទៀបបារាំង

ផ្លែទៀបបារាំង សម្បូរទៅដោយជាតិកាកសរសៃ



វីតាមីន និងសារធាតុជាច្រើនប្រភេទដែល មានគុណ ប្រយោជន៍ដល់សុខភាពរបស់មនុស្ស ។ នៅក្នុងសាច់ ផ្លែទៀបបារាំងទម្ងន់ ១០០ ក្រាមមានជាតិកាកសរសៃ រហូតដល់ ៣,៣ក្រាម ហើយការទទួលបានសាច់ទៀប បារាំងទទួលបាននូវជាតិកាកសរសៃ ដែលសារពាង្គ- កាយរបស់មនុស្សត្រូវការជាប្រចាំរហូតដល់ ១៣% ។ ចំណែកវីតាមីនគឺ ជាសារជាតិចម្បងបំផុតដែលមាន នៅក្នុងផ្លែទៀបបារាំងជាពិសេសវីតាមីន C មានចំនួន រហូតដល់ ២០មិល្លីក្រាមក្នុងចំនួនផ្លែទៀបបារាំងចំនួន ១០០ ក្រាម ។ ជាតិកាកសរសៃគឺជាសារជាតិដ៏មាន សារប្រយោជន៍បំផុត សម្រាប់ជំនួយដល់ប្រព័ន្ធរំលាយ អាហាររបស់មនុស្ស ព្រមទាំងជួយសំអាតសារជាតិ ពុលផ្សេងៗ ចេញពីសារពាង្គកាយរបស់មនុស្សបាន យ៉ាងប្រសើរផងដែរ ទន្ទឹមនឹងគ្នានេះដែរចំនួនវីតាមីន C ដែលមាននៅក្នុងផ្លែទៀបបារាំងដ៏ច្រើនក៏ជាផ្នែក មួយសំខាន់ ប្រៀបបានទៅនឹងអង្ករអ៊ីកូស៊ីតដែល មានមុខងារយ៉ាងល្អ ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ និង ជួយកាត់បន្ថយដំណើរនៃការចាស់មុនអាយុ។ ផ្លែទៀប បារាំងមានសារជាតិខ្លាញ់តិចតួចបំផុត ដូច្នេះវាមាន គុណប្រយោជន៍ល្អចំពោះសុខភាព ។ ជាងនេះទៅ ទៀតផ្លែទៀបបារាំងក៏ផ្ទុកនូវសារជាតិផូស្វ័រ ២៧ មិល្លី- ក្រាម និងកាល់ស្យូម ១៤ មិល្លីក្រាម នៅក្នុងសាច់ផ្លែ ទៀបបារាំងចំនួន ១០០ ក្រាម និងសារជាតិអ៊ីសូខាណូស៊ីត ប្រភេទនេះ មានសារៈសំខាន់ក្នុងការថែរក្សាកំហាប់ របស់ឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំព្រមទាំងជួយបង្ការជំងឺពុក ឆ្អឹងបានទៀតផង ។ លើសពីនេះទៀតនៅក្នុងផ្លែទៀប បារាំងក៏ត្រូវបានរកឃើញថាមានផ្ទុកសារធាតុសូដ្យូម ក្នុងកម្រិតទាបត្រឹមតែ ១៤ មិល្លីក្រាម ។ ប៉ុន្តែវាមាន សារធាតុប៊ូតាស្យូមច្រើនរហូតដល់ ២៧៩ មិល្លីក្រាម នៅក្នុងសាច់ទៀបទម្ងន់ ១០០ ក្រាម ។ ជាតិប៊ូតាស្យូម ក៏មានតួនាទីសំខាន់ផងដែរ ក្នុងការជួយសម្រួល ដំណើរការរលាយមាត់ រួមមានបេះដូង និងសរសៃឈាម ក្នុងសារពាង្គកាយរបស់មនុស្ស ព្រមទាំងជួយបង្ការ ហានិភ័យនៃជំងឺលើសសម្ពាធឈាម និងជំងឺមួយចំនួន ទៀតបានយ៉ាងប្រសើរទៀតផង។

ផ្លែទៀបបារាំងសម្បូរទៅដោយជាតិកាកសរសៃ វីតាមីន និងសារធាតុជាច្រើនប្រភេទ ដែលមានគុណប្រយោជន៍ដល់សុខភាពរបស់មនុស្ស



ឃុំអង្គរបុរី ទឹកដីដែលកំពុងមានការអភិវឌ្ឍ

សមិទ្ធផលជាច្រើនត្រូវបានកសាងនៅក្នុងឃុំនេះ រាប់តាំងពីផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្ទះពេទ្យ ពោលគឺក្នុងរយៈពេល ៣៦ ឆ្នាំកន្លងទៅ ក្រោយពេល ដែលភូមិ ឃុំ រំដោះចេញពីរបបប្រល័យពូជសាសន៍



វាលស្រែល្វឹងល្វើយនៅឃុំអង្គរបុរី

អគារសិក្សា ហ៊ុន សែន អង្គរបុរី នៅឃុំអង្គរបុរី

នៅក្នុងទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំអង្គរបុរី យើងបានជួបសន្ទនាយ៉ាងស្និទ្ធ ស្នាលជាមួយលោក ជូ ផារិន ជាប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានក្រុមប្រឹក្សាឃុំអង្គរបុរីព្រមទាំង សមាជិកក្រុមប្រឹក្សាឃុំ ដោយបានស្តាប់ការរៀបរាប់យ៉ាងលម្អិតរបស់គាត់អំពីភូមិសាស្ត្រ និងស្ថានភាពនៃដី- ភាពរស់នៅរបស់ប្រជាជនក្នុងឃុំនេះ។ ឃុំអង្គរបុរីស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ។ ឃុំនេះមានភូមិទាំង អស់ចំនួន ៦ និងមានប្រជាជនរស់នៅ ២៧៨២ គ្រួសារគិតជាចំនួនមនុស្សមាន ១២.៧៣៥ នាក់ ។

ប៉ុលពតនាឆ្នាំ ១៩៧៩ ប្រជាជនឃុំអង្គរបុរី ក៏ដូចជា ប្រជាជនកម្ពុជាទូទាំងប្រទេស បាននាំគ្នាកសាងមូល- ដ្ឋានភូមិឃុំរបស់ខ្លួន តាំងពីបាតដៃទទេម្តងបន្តិចៗ រហូតមកដល់សព្វថ្ងៃ។ ភូមិទាំង ៦ នៅក្នុងឃុំមានផ្លូវ ថ្នល់ឆ្លងកាត់ភ្ជាប់ ពីភូមិមួយទៅភូមិមួយ បង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើដំណើរ។ ផ្លូវទាំងនេះត្រូវបាន កសាងឡើងដោយប្រជាជន ដោយអាជ្ញាធរឃុំ ជា ពិសេសគឺក្រុមការងារចុះជួយស្រុកឃុំថ្នាក់ដឹកនាំខេត្ត ហើយក៏មានផ្លូវមួយខ្សែគឺផ្លូវ 1TK1 ដែលកសាងដោយ សម្តេចតេជោ ហ៊ុន សែន ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាក៏បានជួយ ជ្រោមជ្រែង ពង្រឹងវិស័យអប់រំនៅក្នុងឃុំមួយនេះផង ដែរ តាមរយៈការជួយកសាងវិទ្យាល័យ និងអនុវិទ្យា- ល័យមួយកន្លែងដែលមាន៣ខ្នង។ សាលាបឋមសិក្សា មួយកន្លែងមាន៣ខ្នងនៅទូលសំបូរដែលក្នុងនោះមួយ ខ្នងកសាងដោយសម្តេចតេជោ និងពីរខ្នងទៀតកសាង ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ លាន ឧបនា- យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ-

លោក ជូ ផារិន បានមានប្រសាសន៍ថា ប្រជាជន ក្នុងឃុំអង្គរបុរីមានជីវភាពធូរធារភាគច្រើន ដោយសារ បងប្អូននៅទីនេះខ្សោយព្យាយាម ក្នុងការងារបង្ក បង្កើនផលការប្រកបរបរទទួលបានផ្សេងៗប៉ុន្តែក៏មាន បញ្ហាចំណាកស្រុកផងដែរ។ ប្រជាជនជាង ៩០% ប្រកបរបរកសិកម្ម ដោយធ្វើស្រែប្រដេញទឹក នៅរដូវ ប្រាំងស្ទើរទាំងអស់ ហើយភាគតិចណាស់ដែលធ្វើ ស្រែវស្សាព្រោះលក្ខណៈភូមិសាស្ត្រនៅតំបន់នេះ វា បែបនេះឯង។ ចំណុចពិសេសមួយ គឺប្រជាជនមិនធ្វើ ស្រែប្រវាស់មេឃទមិនពឹងផ្អែកទាំងស្រុងលើធម្មជាតិ ទេ។ យើងធ្វើស្រែប្រាំងមែន ប៉ុន្តែបើគ្មានភ្លៀងក៏យើង មានប្រភពទឹករបស់យើងគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ ដោយមិនមានការខ្វះខាតឡើយ ។ ក្រៅពីធ្វើស្រែ

ប្រជាជនប្រកបរបរនេសាទ។ តែអ្នកដែលប្រកបរបរ នេសាទសុទ្ធហើយមិនធ្វើស្រែសោះមានប្រមាណមិន ដល់ ២% ទេ។ ធ្វើស្រែប្រាំងគឺជាមុខរបរធំតែមួយគត់ របស់អ្នកស្រុកនៅឃុំអង្គរបុរី។ ស្ថានភាពធារាសាស្ត្រ មានប្រឡាយទឹកខ្លាំងខ្លាញ់ មានព្រែក និងស្ទឹងធម្មជាតិ ហូរកាត់ក្នុងភូមិសាស្ត្រឃុំនេះ ទាំងប្រាំង ទាំងវស្សា ធ្វើ ឲ្យបញ្ហាទឹកមិនជាចំណោទទេ។ ក្នុងភូមិចំនួន៦គឺភូមិ កំពង់ល្វឹងមានផ្ទៃដីស្រែប្រាំង ៧៧៧ ហិចតា ភូមិស្ទឹង កំបុត ៤៨៩ ហិចតា ភូមិព្រៃសំបូរ ៥៤៥ ហិចតា ភូមិ ទូលសាំង (ក) ៦៦៩ ហិចតា ភូមិទូលសាំង (ខ) ៥៦៣ ហិចតា និងភូមិសាមគ្គី ៣៤៨ ហិចតា។ ក្នុងទូ- ទាំងឃុំ មានផ្ទៃដីបង្កើនផលរដូវវស្សាតែ ៦៣៧ ហិចតា ប៉ុណ្ណោះ។



មណ្ឌលសុខភាពអង្គរបុរី ក្នុងឃុំអង្គរបុរី



អគារទីបាត់ការនៃវិទ្យាល័យ ហ៊ុន សែន អង្គរបុរី នៅឃុំអង្គរបុរី



ផ្លូវលំឆ្លងកាត់ភូមិទាំង៦ ក្នុងឃុំអង្គរបុរី



ទូកក៏ជាមធ្យោបាយធ្វើដំណើរក្នុងឃុំអង្គរបុរី



លោក ជេត ស៊ុយ



លោក ហែម ឃឹត



លោក ជូ ផារិន

រដ្ឋមន្ត្រី។ សិស្សានុសិស្សប្រមាណជា ៨០% បានចូលសិក្សាក្របបយកចំណេះដឹង ប៉ុន្តែមានសិស្សខ្លះរៀនមិនបានជាប់លាប់ ដោយសារជួយធ្វើការឪពុកម្តាយ ហើយមួយចំនួនតូចបានធ្វើចំណាកស្រុកជាមួយអាណាព្យាបាលរបស់គេ ដោយមិនបានសិក្សាតែម្តង។ តែទោះយ៉ាងណាក៏ដោយ វិស័យអប់រំនៅឃុំអង្គរបុរីមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។

លោក ហែម ឃឹត សមាជិកក្រុមប្រឹក្សាឃុំបានឲ្យដឹងថា ប្រជាជនមានការយល់ដឹងកាន់តែច្រើន អំពីសារៈសំខាន់នៃការអប់រំ ហេតុនេះ ហើយទើបគាត់បញ្ជូនកូនឲ្យមករៀនសូត្រ ដោយសុខចិត្តចំណាយពេលវេលាចំណាយលុយកាក់ ដើម្បីការអប់រំកូនរបស់គាត់។

លោកនាយកវិទ្យាល័យ **ហ៊ុន សែន** អង្គរបុរី បាននិយាយថា ក្រោយពេលដែលក្រសួងអប់រំធ្វើការកែទម្រង់វិធីបង្រៀនការប្រឡងបាក់ឌុបឃើញថា ក្លាយជាសិស្សានុសិស្សទៅទីនេះ បង្ហាញឲ្យឃើញពីការប្រែប្រួលថ្មីខុសពីមុនឆ្ងាយណាស់ គឺម្នាក់ៗខិតខំស្រវឹងស្រទេញក្នុងការរៀនសូត្រ ហើយគុណភាពក៏មានការកើនឡើង។ ចំពោះវិស័យសុខាភិបាល ក្នុងឃុំអង្គរបុរី

មានមណ្ឌលសុខភាពមួយ មានបុគ្គលិកសុខាភិបាលបម្រើការងារចំនួន ៧ នាក់ ដោយមានទាំងឆ្លបឆ្លងទន្លេបាននៅទីនោះទៀតផង។ មណ្ឌលសុខភាពនេះក៏ទទួលបានការបម្រើសេវាព្យាបាលដល់ឃុំព្រែកទោលមួយទៀត ដែលនៅក្បែរខាង។ ប្រជាជនដែលមានជំងឺឈឺថ្កាត់ល្មមៗបានចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាពនេះដោយជំនឿទុកចិត្ត ។

បញ្ហាសន្តិសុខក៏ជារឿងសំខាន់ណាស់ដែរ ដែលអាជ្ញាធរឃុំបានខិតខំយកចិត្តទុកដាក់ ព្រោះនោះគឺជាការរួមចំណែកដល់ការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ លោក ជេត ស៊ុយ សមាជិកក្រុមប្រឹក្សាឃុំអង្គរបុរីបានបញ្ជាក់ថា សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឃុំអង្គរបុរី ធានារក្សាបានល្អដោយសារកត្តាពីរយ៉ាង គឺទី១-អាជ្ញាធរឃុំសហការល្អជាមួយប៉ុស្តិ៍រដ្ឋបាល និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ ក្តាប់ជាប់មុខសញ្ញារាំងខ្ទប់បានរាល់សកម្មភាពបង្កអន្តិសុខ ណាមួយទាំងការលួចប្លន់និងអំពើហិង្សាផ្សេងៗទី២-លក្ខណៈភូមិសាស្ត្រនៅឃុំនេះ មិនផ្តល់ភាពអនុគ្រោះដល់

ជនល្មើសណាមួយទេព្រោះថា នៅរដូវទឹកឡើងអត់មានផ្លូវគោក បើចង់ប្លន់ចង់លួចទាល់តែជិះទូក។ ឯនៅរដូវប្រាំងវិញក៏ដូចគ្នាដែរ ផ្លូវគោកមានតែមួយដែលឆ្លងកាត់ភូមិទាំងអស់ ឯនៅជុំវិញក៏នៅមានទឹករឹងមិនដាច់ដូច្នោះជនណាហ៊ានធ្វើសកម្មភាពគឺរត់អត់រួចទេ ។

ប្រជាជនឃុំអង្គរបុរី មានជីវភាពរស់នៅសមរម្យរស់នៅក្នុងភាពសុខសាន្ត គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សឃុំ ក្រុមប្រឹក្សាឃុំក្រុមការងារចុះជួយឃុំដែលតែងតែជួយដោះស្រាយ ជួយឧបត្ថម្ភគាំទ្ររាល់សំណូមពររបស់ប្រជាជនបានទាន់ពេលវេលា និងចំទិសដៅ។ សំខាន់ជាងនេះ គឺការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ **ហ៊ុន សែន** ជាប្រធាន និងសម្តេចចក្រី **ហេង សំរិន** ជាប្រធានកិត្តិយស ដែលធ្វើឲ្យប្រជាជនយើងទូទាំងប្រទេស និងនិយាយដោយឡែក ប្រជាជនឃុំអង្គរបុរីបានទទួលនូវសុភមង្គល និងភាពសុខដុមរមនាដូចគ្រាបច្ចុប្បន្ន និងក៏ដូចតទៅអនាគតទៀត ។



ក្រូចផ្ទូង

(៣ក្ប ៧)

- | | |
|---|--|
| <p>១. សមលក់ស្ករគ្រាប់ទើបដាច់អស់
ព្រោះព្រឹកមិញនេះ ម៉ែមេង៉ា</p> <p>២. គ្រានេះតាម៉ៅ ដង្ហោក្រូច
ទិត(អន្ទិត) សមមកអាយ ឯងគ្រាន់បើ</p> <p>៣. មាសុំឆ្លើក្រូច ទៅកូនស្រី
ឱ្យពីរវែងម្នាក់ ជាក់កុំឆ្ងល់</p> <p>៤. តាម៉ៅចាប់ផ្តើម ក្រូចផ្ទូងបី
ក្រូចនេះជូរអែម ឆ្ងាញ់កន្លង</p> <p>៥. បានក្រូចជាក់ចង់ ធាក់កង់ខ្ចីត
ជិះផងគិតផង ឥតមានល្អ</p> <p>៦. លោកអ៊ីចាសុំ ឆ្លើក្រូចបី
ឱ្យវាម្នាក់ៗ ពីរវែងណា</p> <p>៧. ឆ្ងល់អើយសែនឆ្ងល់ មិនយល់សោះ
ខ្ញុំក៏ពីរ ខ្មាពីរ តាមសំដី</p> <p>៨. ធ្វើម្តេចចែកគ្រប់ តាមបណ្តាំ
នេះក្រូចតែបី ផ្លែរង្វួយ</p> <p>៩. អស់មិត្តកវី ស្រ្តីបុរស
ត្បិតអីនាយសម សុញកន្លង</p> | <p>រីករាយស្រស់បស់ ដើរចូលផ្សារ
ផ្តាំថាឱ្យទិញក្រូចផ្ទូងថ្មី ។</p> <p>មាត់អិលផ្តូច ស្រែកថាអើ
អាយវែងតើ នឹកដើមដល់ ។</p> <p>ក្រែងគ្នាឃ្លាននី ខែធ្លាក់ខ្យល់
លែលកឱ្យសល់ ឯងមួយផង ។</p> <p>ហុចឱ្យសមខ្ចី ស្តីសាសង
យកឱ្យប្អូនផង ក្នុងមាសស្នេហា ។</p> <p>មាត់បីតបារី ស្លឹកសង្កែ
ព្រោះតែពាក្យមា មានបញ្ហា ។</p> <p>ទៅឱ្យកូនស្រី ម៉ក់និងម៉ា
អាវ៉ាងវិញ មួយដៃវី ។</p> <p>ក្រូចផ្ទូងទាំងអស់ មានតែបី
តើខ្ញុំមានអ្វី នឹងបានមួយ ។</p> <p>បើផ្តើមក្រូចប្រាំ ទើបគ្មានព្រួយ
សូមអស់មិត្តជួយ ចែកឱ្យផង ។</p> <p>ចូលរួមស្ម័គ្រស្មោះ ដោះចំណង
ប៉ុនប៉ងបានក្រូច រួចទិញទៀន ។</p> |
|---|--|

បានតើ !



ព្រឹកថ្ងៃអាទិត្យមួយ នាយ កង
បានទៅផ្ទះនាយ កយ និយាយស្នើ :

- មើលសម្លាញ់ឱ្យខ្ញុំសុំខ្ចីសៀវភៅ
មេរៀនអានបន្តិចបានទេ ?

- បានតើ ! ប៉ុន្តែ កង ឯងត្រូវនៅ
អង្គុយអានទីនេះ អត់ឱ្យឯងយក
ទៅផ្ទះឯងទេ ។

ព្រឹកថ្ងៃអាទិត្យបន្ទាប់ នាយ កយ បានទៅផ្ទះនាយ កង ម្តង :

- មើលសម្លាញ់ឱ្យខ្ញុំសុំខ្ចីចបកាប់ យកទៅជម្រះស្មៅបន្តិចបានទេ ?

- បានតើ ! ប៉ុន្តែឯងត្រូវជម្រះស្មៅនៅផ្ទះខ្ញុំ
អត់ឱ្យយកទៅជម្រះ
ស្មៅនៅផ្ទះឯងទេ ។

ចាញ់គ្នាមនោស

ពេលកំពុងបណ្តើរគ្នាទៅសាលា កុមារ ៤នាក់និយាយបង្អួតគ្នាទៅវិញទៅ
មក :

ចាន់ - រ៉ែន ពួកឯងដឹងទេ មនុស្សទាំងអស់នៅផ្ទះអញ សុទ្ធតែមានម៉ូតូមួយ
គ្រឿងម្នាក់គ្រប់ៗគ្នា មិនបាច់ជិះដោយសារម៉ូតូគេទេ ។

បាយ - ផ្ទះអញក៏អីចឹងដែរ ម្នាក់ៗមានបន្ទប់ដេកដោយឡែករៀង
ខ្លួន មិនបានដេកនៅបន្ទប់គេទេ ។

ចឹក - គ្រាន់តែប៉ុណ្ណឹងក៏អួតដែរ មនុស្សនៅផ្ទះអញមានរហូតដល់
រថយន្តមួយគ្រឿង ម្នាក់ដូចៗគ្នាចង់ទៅណាមកណា បើករថយន្ត
ផ្ទាល់ខ្លួនទៅភ្លាម ។

ចាំឱ្យគេនិយាយចប់ទើបកុមាររៀននិយាយ :

ចៃ - ប៉ុណ្ណឹងៗមានអីអស្ចារ្យ បើប្រៀបធៀបជាមួយបងប្អូនអញគឺ
ចាញ់ឆ្ងាយណាស់ ។ ពួកឯងដឹងទេ បងប្អូនអញមាន៥នាក់ តែម្នាក់ៗ
សុទ្ធតែមានឪពុករៀងៗខ្លួន មិនដូចពួកឯងទេ បងប្អូន ៤-៥ នាក់មាន
ឪពុកតែមួយនោះទេ ។

ចប់បានសុខភាពល្អ

ពេលកំពុងដើររកចឹកចំណីក្បែរគ្នា ទាណ្មាលសួរទៅមាន់គត :

- ហេតុម៉េចរាល់ព្រឹកឱ្យតែចុះពីបង្គងភ្លាម បងឯងតែងទទះស្លាប
ភិបៗ រួចប្រឹងរត់ដេញមេមាន់ខ្ចីតចុះខ្ចីតឡើងអីចឹង ?

- អ្នក... នោះគឺជាការហាត់ប្រាណតើ ។ រៀងរាល់ព្រឹកខ្ញុំត្រូវរត់
ហាត់ប្រាណដើម្បីឱ្យបានសុខភាពល្អ ។

ពូកែដំបូក

រសៀលថ្ងៃមួយនាយឡូយជិះម៉ូតូយ៉ាងលឿនមកពីនាយ ហើយ
ជាន់ប្រាំងដឹកឈប់ដាក់យ៉ាងសង្កេតក្បែរគ្រែតាឡូយអង្គុយ ។ តាភ្នាក់
ក្រញាងហើយលាន់មាត់ ៖

- អូហ្ន... ចៅជូរម៉ូតូថ្មី ? អើ... បើបានម៉ូតូថ្មីហើយត្រូវស្រឡាញ់និង
ថែរក្សាវាឱ្យបានល្អ ជិះថ្មីដើម្បីប្រើប្រាស់បានយូរ កុំឱ្យប៉ះទង្គិច ឬបុក
ដួលឱ្យសោះណា ។ ហើយត្រូវគោរពច្បាប់ចរាចរណ៍ផងចៅ !

- អូស- អាជឿប៉ះទង្គិចតាមិនបាច់បារម្ភទេ ។ ខ្ញុំជិះបុកគ្នាភ្នាក់
ដងភ្លេចទៅហើយ ប៉ុន្តែបុកម្តងណាក៏គេសងខ្ញុំដែរ ខ្ញុំមិនដែលសងគេ
មួយសេនទេ ។ ឥឡូវមិត្តភក្តិគេផ្តល់រហស្សនាមឱ្យខ្ញុំថា " អ្នកពូកែជិះ
ម៉ូតូ " ណាលោកតា ។

- នែចៅតា... អ្នកពូកែមិនមែនបុកត្រូវ បុកហើយគេសងលុយឱ្យ
យើងនោះទេ គឺ អ្នកជិះម៉ូតូមិនដែលដួលប៉ះទង្គិច ឬបុកគ្នាមិនឱ្យមាន
ស្នាមសម្លាករបួសលើដៃជើងខ្លួនប្រាណនោះទើបជាអ្នកពូកែជិះម៉ូតូ ។

ប្តូរពាក្យ

ពេលព្រលប់នាងមិចសួរនាយម៉ិន :

- ម៉េចក៏ខែនេះមិនឃើញបងបើកប្រាក់ខែយកមកឱ្យអូន ?

- នែ... អូនកុំប្រើសំដីចៅក្រមតុលាការសួរជនជាប់ចោទមើល
គួរប្រើសំដីប្រពន្ធសួរអ្វីបានទេ ?

- ចាំ - អញដឹងក៏បាន...! ប្រាក់ខែ ខែនេះ តើបងយកទៅឱ្យមីណា
អ្នកស ? ។

អ្នកឧបត្ថម្ភ ឧបត្ថម្ភ ប្រជាជន លេខ ១៧១

១-	លោកជំទាវ ម៉ែន សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ ត្រៃ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងាររដ្ឋប្បវេណីខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាន់	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឯ.ឧ ហ៊ុន ធឿន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឯ.ឧ ម៉ែន ឃីន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ឌួន ធួន	១០០ ដុល្លារ
៦-	ឯ.ឧ ត្រៃ អ៊ុចគឹក	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឯ.ឧ ថេង ខន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ ត្រៃ ច័ន្ទ	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ លន់ លីម៉ែ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ ខៀវ អ៊ុន	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឯ.ឧ អូស្តាន ហាស្តាន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ សរ ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ ធី ធី	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ ឈិត សុខុន	អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ	១០០ ដុល្លារ
១៦-	ឯ.ឧ ម៉ែន ម៉ែន	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ យូ ធី	សមាជិកក្រុមការងាររដ្ឋប្បវេណី ប្រធានក្រុមការងាររដ្ឋប្បវេណីស្រុកឱរ៉ាល់	១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តព្រះវិហារ		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ		៥០ ដុល្លារ
២៣-	ឯ.ឧ លីម គាន់ហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២៤-	ឯ.ឧ ម៉ែន ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ ថា យ៉ា	អនុប្រធានគណៈកម្មាធិការគណបក្សរដ្ឋប្បវេណីនៃកម្ពុជា	២១៣.៤៧០ រ
២៦-	ឯ.ឧ ខៀ យ៉ា	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ អ៊ុក ត្រៃ	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៨-	ឯ.ឧ ឃីម សារី	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៩-	ឯ.ឧ ធី ហេង	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣០-	ឯ.ឧ សុ ខៀវ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ ចាយ ម៉ែន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ សុ សារី	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ ធី រតនៈច័ន្ទ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ យូ វ៉ាន់	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ កៅ ខុនដារ៉ា	អនុប្រធានក្រុមការងាររដ្ឋប្បវេណីគណៈកម្មាធិការរដ្ឋប្បវេណីខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ.ឧ.សេនីយ ឯក ហា សារី	អគ្គលេខាធិការនៃអង្គការជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៧-	ឯ.ឧ ធី យ៉ា	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំផែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៨-	ឯ.ឧ ម៉ែន លីម៉ែ	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៩-	ឯ.ឧ សេន ធី	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៤០-	ឯ.ឧ ម៉ែន ម៉ែន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៤១-	ឯ.ឧ ម៉ែន សុខុន	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ ធី ម៉ែន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៣-	លោកជំទាវ ស៊ុន ស៊ុន		១០០.០០០ រ
៤៤-	ឯ.ឧ គឹម ធី	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៥-	ឯ.ឧបណ្ឌិត ហា សារី	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៦-	លោកជំទាវ ធីត្រ ម៉ែន	អនុរដ្ឋលេខាធិការក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៧-	ឯ.ឧ ធី ម៉ែន	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៤៨-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈប្រឹក្សាខេត្តនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ រ
៤៩-	ឯ.ឧ ត្រៃ ថេវ៉ាន់	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	១០០.០០០ រ
៥០-	ឯ.ឧ ម៉ែន ធី	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥១-	ឯ.ឧ អ៊ុន ធី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ រ
៥២-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥៣-	ឯ.ឧ.ឧកញ៉ា សេន គុសល	អនុប្រធានគណបក្សស្រុកកំពង់សីលា	២០ ដុល្លារ
៥៤-	លោក សារុ ធី	មន្ត្រីនៃក្រសួងមហាផ្ទៃ	៧០.០០០ រ
៥៥-	លោក សារុ ធី	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៦-	លោក សារុ ធី	មន្ត្រីខណ្ឌដូលែមព្រៃធំ ខេត្តមណ្ឌលគិរី	៧០.០០០ រ
៥៧-	លោកជំទាវ ខេន សំចាន់	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៨-	ឯ.ឧ សាយ ម៉ែន	ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	៥០.០០០ រ
៥៩-	ឯ.ឧ ធី ចាន់	សមាជិកក្រុមការងាររដ្ឋប្បវេណីខេត្តកំពង់ចាម	៥០.០០០ រ
៦០-	ឯ.ឧ ហេន ធី	សមាជិកក្រុមការងាររដ្ឋប្បវេណី កម្មាធិការកណ្តាលរដ្ឋប្បវេណីខេត្តព្រះសីហនុ	៥០.០០០ រ
៦១-	លោក តារ ធី	អនុប្រធាននាយកដ្ឋានអប់រំ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	៥០.០០០ រ
៦២-	ឯ.ឧ សារី ចាន	សមាជិកក្រុមការងាររដ្ឋប្បវេណី កម្មាធិការកណ្តាលរដ្ឋប្បវេណីខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ១៧១

៦៣-	លោក	ឃ្មុន	សំបូរ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះដូលខេត្តព្រះសីហនុ	៥០.០០០
៦៤-	លោកជំទាវ	ស៊ីវិ	ចំនួន៦	៥០.០០០
៦៥-	លោក	ថា	ច្នៃ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះដូលខេត្តព្រះសីហនុ	៥០.០០០
៦៦-	កញ្ញា	ផាង	និត្តិ	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០
៦៧-	លោក	ចៅ	ម៉េងឡែង	អភិបាលក្រុងប៉ោយប៉ែត	៥០.០០០
៦៨-	លោក	អ៊ុំ	រាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងស៊ីសោភ័ណ្ណ ខេត្តបន្ទាយមានជ័យ	៥០.០០០
៦៩-	លោក	ស្រួន	ស្រួន	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០
៧០-	លោក	គឹម	ប៊ុនណា	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០
៧១-	លោក	គាត	ហ៊ុនល	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០
៧២-	លោក	ចាម	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០
៧៣-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ប្តូររឿង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០
៧៤-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៤០.០០០
៧៥-	ឯ.ឧ	ចេង	សាខន	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០
៧៦-	លោក	លី	សារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០
៧៧-	លោក	គឹម	សុវណ្ណ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០
៧៨-	ឯ.ឧ	ស៊ុន	ច្នៃ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៧៩-	ឯ.ឧ	ឈុំ	ច្នៃឡឺង	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០
៨០-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០
៨១-	លោក	ចាន់	សុំណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៨២-	លោក	ឃ្មុ	ពៅ	អភិបាលស្រុកស្វាយចេក	៣០.០០០
៨៣-	លោក	ទេព	ចិន្ទី	អនុប្រធានគណៈគ្រួសារនិរន្តរ៍គណបក្សខេត្តព្រះសីហនុ	៣០.០០០
៨៤-	ឯ.ឧ	ចុង	ម៉េត	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០
៨៥-	លោក	ឈរ	ប៊ុនឡែង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៦-	លោក	ម៉ៅ	ហាវ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៧-	លោក	លីម	ចិន្ទី	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
៨៨-	លោក	លីម	ចេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៩-	លោក	ឃ្មុរាត	សំអោង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០
៩០-	លោក	ហួង	ថ្លែង	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០
៩១-	លោក	ម៉ុ	ច្នៃ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០
៩២-	លោក	អ៊ុំត	សំអោង	អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០
៩៣-	លោក	គុច	ចាន់និត្ត	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០
៩៤-	លោក	លី	សារុន	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០
៩៥-	លោក	អ៊ុំច	សាវន	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០
៩៦-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០
៩៧-	ឯ.ឧ	ប៊ុញ	សុច្ឆៈ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៨-	លោក	ម៉ុ	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០
៩៩-	លោក	ថ្លង	ច្នៃឡឺង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០០-	លោក	ចុង	ពៅថ្លង	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០១-	លោក	ម៉េម	ប្រ៊ុន	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០២-	លោក	សៅ	សម្បូរ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៣-	លោក	ឈួន	ប៊ុនលេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៤-	លោក	ម៉េង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៥-	លោក	ស្វាយ	សុគន្ធិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៦-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៧-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៨-	លោក	និត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៩-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១១០-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១១-	លោក	សុំ	ចំនី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១២-	លោក	ហួត	ធាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៣-	លោក	និម	ច្នៃ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៤-	លោក	ឈួង	រៀមឈី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៥-	លោក	សារុន	សម្បូរ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៦-	លោក	សរ	ចិប្រីត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៧-	លោក	និម	សុំឆ្មារ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៨-	លោក	ថ្លង	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៩-	លោក	ឈួង	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១២០-	កញ្ញា	ម៉ាវ	តិចហ្វេរី	មន្ត្រីក្រុមហ៊ុន JC សាខាបាត់ដំបង	១០.០០០
១២១-	លោក	យស	ធុន	សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង	១០.០០០
១២២-	លោក	និម	ចន្ទា	សមាជិកក្រុមការងារចុះស្រុកកំពង់លាវ ខេត្តព្រៃវែង	១០.០០០
១២៣-	លោក	និម	តិវិត	សមាជិកក្រុមការងារចុះស្រុកបាញ់ ខេត្តព្រៃវែង	១០.០០០
១២៤-	លោក	ឈរ	សុវណ្ណារា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០



ព្រះមហាក្សត្រ និងសម្តេចតេជោ យាងសម្តេចមណ្ឌលព្យាបាលមនុស្សចាស់ តម្លៃជាង ២,៦ លានដុល្លារ នៅក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត

សម្តេចតេជោ ៖ -មិនអាចទទួលយកបាន ពាក្យថា ប្រើផែនទីក្លែងក្លាយ -គ្មានអ្នកណាស្រឡាញ់យើង លើសពីយើងទេ

៤

៦

និពន្ធនាយក :
លោក តាក ស៊ីនធី
គណៈកម្មការនិពន្ធ
 ១. លោក ខៀវ ណារី
 ២. លោក អ៊ឹម សុន្ទរៈ
 ៣. លោក វង្ស សារុំផ
 ៤. លោក ទាវ សារៈមុនី
 ៥. លោក សុខ សុផន

លេខានិពន្ធ
 ១. លោក ជុំ សម្បត្តិ
 ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា
 ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកចម្លង
 ១. លោក សុផាត វិរៈមុនី

វិចិត្រករ
 ១. លោក ធា សារុំផ
 អាសយដ្ឋាន :
 លេខ ២០៣
 មហាវិថី ព្រះនរោត្តម
 ភ្នំពេញ-កម្ពុជា
 ទូរស័ព្ទលេខ :
 ០២៣ ២១៩ ០៦៥

Address :
No 203 Preah
Norodom Bld.
Phnom Penh Cambodia
Tel : 023 219 065

ក្របមុខ
 សម្តេចតេជោ **ហ៊ុន សែន** កាត់ខ្សែបួសម្តោច
 ដាក់ឲ្យប្រើប្រាស់ស្ថានមិត្តភាព កម្ពុជា-ចិន
 តាខ្មៅ នាក្រុងតាខ្មៅ ខេត្តកណ្តាល
 (ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៥)

មាតិកា
Contents

វិចារណកថា : ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ លើកកម្ពស់ការពង្រឹងនីតិវិធី ដើម្បីភាពសុខសាន្ត
 រុងរឿងរបស់មាតុភូមិកម្ពុជា..... ១

Editorial : *Resolutely Defend Constitution and Enhance Strengthening Rule of Law
 for Peace and Prosperity of the Cambodian Motherland* ១

⇒ **បដិវត្តន៍ពណ៌ជាសត្រូវរបស់ប្រជាជាតិកម្ពុជា..... ៣**

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១២

⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៤

⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ១៦

⇒ វិស័យអគ្គិសនីនៅកម្ពុជា៖ នយោបាយនៃការអភិវឌ្ឍបញ្ហាប្រឈម និងដំណោះស្រាយ..... ១៧

⇒ ការរៀបចំប្រព័ន្ធប្រៃសណីយ៍ ឲ្យមានលក្ខណៈទំនើប និងប្រកបដោយគុណភាព..... ២០

⇒ យុទ្ធសាស្ត្រកៀរគរ ចំណូលពន្ធព្រៃប្រយោជន៍លើគោលការណ៍បួនចំណុច..... ២២

⇒ វិស័យពាណិជ្ជកម្មកម្ពុជាកំពុងស្ថិតនៅក្នុងសន្ទុះរីកចម្រើនដ៏ល្អ..... ២៤

⇒ **វប្បធម៌ :** ជំនឿលើរូបទីងមោង..... ២៦

⇒ **ចំណេះដឹងទូទៅ :** រួមគ្នាថែរក្សាធនធានទឹកនៅលើភពផែនដីឲ្យបានគង់វង្ស ២៧

⇒ **វិទ្យាសាស្ត្រ និងសុខភាព :** ស្វែងយល់ពីគុណប្រយោជន៍គ្រាប់ស្វាយចន្ទី និងផ្លែទៀបបារាំង..... ២៨

⇒ **ទឹកដីមាតុភូមិ :** ឃុំអង្គរហុរី ទឹកដីដែលកំពុងមានការអភិវឌ្ឍ ២៩

⇒ **កំណាព្យ :** ក្រូចថ្លុង.....សំណើច..... ៣១

සමස්ත සිංහල

ප්‍රච්ඡාදනය

THE PRACHEACHUN MAGAZINE



ණා්ඊ෧෪ ශෛඊ ෧෦෧෧ ජෛඛෛභා ණා් ෦෨෧෪



មន្ទីរពេទ្យ « ព្រះសីហនុរាជ »



ការជួលកែលម្អផ្លូវ ២៧១ ពីស្ថានអាកាស ៧ មករា (ពេទ្យលោកសង្ឃ)

មកដល់ស្ថានអាកាសក្បាលដួង

ថែកចូនហោយឥតគិតថ្លៃ